



ការអត់ទោសរបស់ព្រះជាម្ចាស់ សេរីភាពរបស់យើង

ណែកយី អ៊ូស

ព្រះហឫទ័យព្រះជាម្ចាស់បានបើកសម្តែង នៅក្នុងជីវិតរបស់យូសែប

“ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ គេនឹងឃើញទូលបង្គំ ហើយមានសេចក្តីអំណរ
ដោយព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់”
ទំនុកដំកើង ១១៩:៧៤

គ្រប់បទគម្ពីរ ត្រូវបានដកស្រង់ពីព្រះគម្ពីរហិប្រូ រក្សាសិទ្ធិ © ឆ្នាំ១៩៥៤ និង © ឆ្នាំ១៩៦២
ដោយសមាគមព្រះគម្ពីរកម្ពុជា ប្រើប្រាស់ដោយមានការអនុញ្ញាតិ និង រក្សាសិទ្ធិគ្រប់យ៉ាង

មេរៀនទី ១

1. យ៉ូសែប និង ក្រីស្តូប៊ីនប្រាប់គ្នា
2. ការត្រួតពិនិត្យធនធានមនុស្សក្នុងតំបន់បង្កបង្កើន
3. យ៉ូសែប ត្រូវបានគេលក់ទៅសាលាស៊ីម៉ាឡេន
4. យ៉ាកុបត្រូវបានគេលក់ទៅប្រទេសបារាំង
5. ឥទ្ធិពលយ៉ូសែបស្រាវជ្រាវក្នុងប្រទេសបារាំង

មេរៀនទី ២

1. យ៉ូសែបត្រូវបានគេលក់ទៅប្រទេស អេស៊ីឌី
2. យ៉ូសែបត្រូវបានគេទុកចិត្ត
3. យ៉ូសែបត្រូវបានគេជួយការងារ
4. យ៉ូសែបបរិស្ថានល្អប្រព្រឹត្តិការណ៍ប្រទេសនិងព្រះបាទ
5. យ៉ូសែបត្រូវបានគេជួយការងារ

មេរៀនទី ៣

1. សុប៊ីនប្រាប់អ្នកបរិច្ចាគ
2. យ៉ូសែបបានកាត់ស្រាយការសុប៊ីនប្រាប់អ្នកបរិច្ចាគ
3. យ៉ូសែបបានកាត់ស្រាយការសុប៊ីនប្រាប់អ្នកបរិច្ចាគ
4. យ៉ូសែបរៀបចំផែនការសម្រាប់ប្រទេស អេស៊ីឌី
5. យ៉ូសែបគឺជាអ្នកបរិច្ចាគក្នុងផែនការនេះ

មេរៀនទី ៤

1. យ៉ាកុបធានាបញ្ចូលកូនប្រុសរបស់គាត់ទៅកាន់ប្រទេសអេស៊ីញូ
2. ទោសពិរុទ្ធភាពរបស់បងប្អូន
3. ការទាមទាររបស់យ៉ូសែប
4. បងប្អូនប្រុសត្រូវបញ្ចូលឱ្យវិលត្រឡប់ទៅផ្ទះវិញ
5. បងប្អូនប្រុសទាំងអស់ត្រឡប់មកប្រទេស អេស៊ីញូ

មេរៀនទី ៥

1. យ៉ូសែបធានាបរិភោគអាហារជាមួយបងប្អូនរបស់គាត់
2. ប្អូនប្រុសសំណាញ់ចិត្តតែមួយ
3. បងប្អូនប្រុសត្រូវបានចាប់ខ្លួន
4. ការបង្ហាញខ្លួនរបស់បងប្អូនប្រុសជាមួយទៀត
5. យ៉ូសែបធានាបង្ហាញអត្តសញ្ញាណពិតរបស់គាត់

មេរៀនទី ៦

1. បងប្អូនត្រូវបានស្រុះស្រួលគ្នាឡើងវិញ
2. ការត្រឡប់ទៅផ្ទះយ៉ាកុបវិញ
3. ថ្ងៃនៃការអបអរសាទរ
4. យ៉ាកុបធានាធ្វើដំណើរពីការរំរាំងទៅកាន់ប្រទេសអេស៊ីញូ
5. ឱព្យាបាល និង កូនធានាជួបគ្នាវិញ

សេចក្តីណែនាំ

មានពេលខ្លះជីវិតយើងរស់នៅសព្វថ្ងៃហាក់ដូចជាមិនយុត្តិធម៌ទាល់តែសោះ! យើងគិតថាយើងនឹងសក្តិសមនឹងទទួលបាននូវអ្វីដែលសកម្មភាពរបស់យើងបានធានាអះអាងទុកមក។ បើសិនជាប្រព្រឹត្តដោយភាពស្មោះត្រង់ ដូច្នោះយើងនឹងទទួលបាននូវភាពយុត្តិធម៌! បើសិនជាយើងប្រព្រឹត្តដោយសុទ្ធចិត្ត នោះយើងនឹងទទួលបាននូវសេចក្តីស្រឡាញ់! យើងមានអកប្បកិរិយាយ៉ាងត្រឹមត្រូវជាក់លាក់ នោះយើងនឹងសួរសំនួរមួយភ្លាមថា “តើហេតុអ្វីបានជារឿងទាំងអស់នេះបានកើតឡើងចំពោះរូបខ្ញុំ?” យើងជឿជាក់ថាការប្រព្រឹត្តដោយភាពសុចរិតរបស់យើង គឺសក្តិសមនឹងត្រូវទទួលបាននូវអ្វីៗដែលល្អ។

ការសិក្សាព្រះគម្ពីរក្នុងភាគ “ការអត់ទោសរបស់ព្រះជាម្ចាស់ សេរីភាពរបស់យើង” នេះ គឺជាសាច់រឿងមួយនិយាយអំពីបុរសម្នាក់ឈ្មោះថា យ៉ូសែប និង បងប្អូនប្រុសៗរបស់គាត់។ យ៉ូសែប គឺជាកូនទី ៧ របស់យ៉ាកុប ម្តាយរបស់គាត់គឺនាង រ៉ាដែលបានទទួលមរណៈពេលក្រោយពេលសម្រាលប្អូនប្រុសរបស់គាត់ឈ្មោះ បេនយ៉ាមីន។ យ៉ាកុប គាត់ស្រឡាញ់ពិចិត្តរ៉ាដែលជាងគេក្នុងចំណោមប្រពន្ធរបស់គាត់ ហើយគាត់ក៏ស្រឡាញ់ពេញចិត្ត យ៉ូសែបជាងកូនប្រុសណាៗទាំងអស់ដែរ។ ដោយសារតែការស្រឡាញ់ពេញចិត្តរបស់គាត់នេះហើយ ទើបបណ្តាលឲ្យកើតមានវិបត្តិរវាង យ៉ូសែប និង បងប្អូនរបស់គាត់ទាំងប៉ុន្មាន។ បងៗរបស់គាត់បានធ្វើឲ្យជីវិតរបស់យ៉ូសែបជួបនឹងការរងទុក្ខវេទនាជាច្រើន ហើយនៅបំផុតពួកគេក៏បានរួមដៃគំនិតគ្នា ដើម្បីកំចាត់យ៉ូសែបឲ្យចេញចាត់ពីគ្រួសារទៀតផង។ បងៗរបស់យ៉ូសែប បោកបញ្ឆោតឪពុកគេដោយនិយាយកុហកថា យ៉ូសែបបានស្លាប់ចាត់ទៅហើយ រឿងនេះបានធ្វើឲ្យយ៉ាកុបកើតទុក្ខព្រួយជាខ្លាំង។

យើងនឹងសិក្សាឲ្យឃើញថា ព្រះជាម្ចាស់ទ្រង់មានសេចក្តីស្មោះត្រង់ចំពោះយ៉ូសែប ថ្វីបើគាត់ត្រូវទទួលស្ទិររងទ្រង់ទុក្ខវេទនាដោយភាពអយុត្តិធម៌យ៉ាងណាក៏ដោយ។ ចាប់តាំងពីដើមដល់ចប់ យើងរកឃើញថា ព្រះវត្តមានរបស់ព្រះជាម្ចាស់តែងតែគង់នៅជាមួយនឹងយ៉ូសែបជានិច្ច ទោះបីកាលដែលយ៉ូសែបនៅបម្រើក្នុងផ្ទះរបស់មេទ័ពសាសន៍អេស៊ីធី ឬ កាលពេលដែលគាត់ជាប់ក្នុងព័ន្ធនាគារ ឬក្នុងពេលដែលគាត់បានទទួលមុខដំណេងខ្ពស់ជាដំណាងឲ្យសេចក្តីរោងក៏ដោយ នៅទីបំផុតយើងឃើញថា ព្រះវត្តមានរបស់ព្រះជាម្ចាស់បានជួយឲ្យយ៉ូសែបបានទទួលនូវភាពជោគជ័យក្នុងគ្រប់កិច្ចការដែលគាត់ធ្វើ។

ទោះបីយ៉ាងណាក៏ដោយ ក្នុងជីវិតយ៉ូសែបគាត់គឺជាមនុស្សឆ្លាត ហើយទទួលជោគជ័យគ្រប់កិច្ចការ វាហាក់ដូចជាមិនយុត្តិធម៌សោះ! ដំណើរជីវិតរបស់គាត់បានជួបប្រទះនឹងការលំបាកជាច្រើន គឺជាដំណើរជីវិតមួយដែលមនុស្សភាគច្រើនមិនចង់ជួបទាល់តែសោះ ថ្វីបើដំណើរជីវិតរបស់គាត់ជួបការលំបាកយ៉ាងដូចម្តេចក្តី ប៉ុន្តែគាត់ដែលរស់នៅដោយភាពឯកោឡើយ។ ភាពស្មោះត្រង់របស់ព្រះជាម្ចាស់បាននៅជាប់ជាមួយនឹង

យ៉ូសែបជានិច្ច នេះបើតាមការសង្កេតឃើញពីអ្នកដទៃ។ មនុស្សគ្រប់គ្នាយល់ឃើញថា យ៉ូសែបគឺជាមនុស្ស ម្នាក់ដែលអាចទុកចិត្តបាន ចំពោះការទទួលខុសត្រូវរបស់គាត់ នៅគ្រប់កិច្ចការទាំងឡាយណាដែលបាន ប្រគល់ឲ្យគាត់ នោះព្រះជាម្ចាស់ប្រទានពរឲ្យជានិច្ច ដ្បិតព្រះពរនៃព្រះជាម្ចាស់បានក្នុងរាល់កិច្ចការដែល គាត់បានធ្វើ។

តាមការសិក្សាក្នុងភាគនេះដែរ យើងនឹងបានដឹងថាបងៗរបស់យ៉ូសែបត្រូវបានទទួលរងដោយភាពជាអ្នក មានទោសកំហុស ព្រោះតែអ្វីដែលពួកគេបានប្រព្រឹត្តកាលពីមុន។ ពួកមានស្នប់ខ្ពើមប្អូនប្រុសរបស់ខ្លួនរហូត មានគំនិតចង់សម្លាប់ចោលទៀតផង! ពួកគេគ្មានសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកដូចជាឪពុករបស់ យ៉ាកុបមានចំពោះកូនៗរបស់គាត់ឡើយ។ ទោសកំហុសរបស់ពួកគេ គឺសក្តិសមនឹងត្រូវជាប់គុក ហើយសម តែនឹងដកយកក្តីអំណរដែលធ្លាប់បានរស់នៅយ៉ាងសុខសាន្តជាមួយនឹងឪពុកទៀងផង។ តើមានអ្វីអាចមក ផ្សះផ្សារការបាក់បែកទំនាក់ទំនងរវាងឪពុក និង កូនប្រុសទាំងនេះបាន? តើមានអ្វីអាចលុបបំបាត់នូវការ យឺតយ៉ាវព្យាបាតដោយចំណងទោសកំហុសរបស់បងៗរបស់យ៉ូសែបបាន?

សាច់រឿងរបស់យ៉ូសែប និង បងៗរបស់គាត់មានចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួននៅក្នុងការអនុវត្តន៍ របស់ពួកយើង។ យើងម្នាក់ៗក៏មិនខុសពីដំណើររឿងរបស់ពួកបងៗយ៉ូសែបនោះទេ គឺត្រូវបានគេប្តូរយក សេចក្តីអំណរនៃការរស់នៅដ៏សុខសាន្តជាមួយនឹងព្រះវរបិតាដែលទ្រង់គង់នៅឯនរគស្ថានសួគ៌។ អំពើបាប បានប្លែកពួកយើងចេញពីព្រះអង្គ! ហើយពួកយើងទាំងអស់គ្នាក៏បានដឹងយ៉ាងច្បាស់ណាស់ដែរ ថាខ្លួនបាន ប្រព្រឹត្តការអាក្រក់ ហើយបានរស់នៅក្នុងជីវិតមួយដែលមិនបរសុទ្ធ សុចរិតទៅតាមផ្លូវដែលព្រះអង្គចង់បាន។

ការចាប់ផ្តើម

ក្នុងខណៈពេលដែលលោកអ្នកកំពុងសិក្សាមេរៀន “ភាពស្មោះត្រង់របស់ព្រះជាម្ចាស់ សេចក្តីសង្ឃឹមរបស់យើង” នេះ អស់លោកអ្នកនឹងបានចូលរួមធ្វើដំណើរផ្សេងមួយប្រកដោយការរចនាឡើយដ៏មុតស្រួចសម្រាប់ជីវិតជាមិនខាន។ ដំណើរជីវិតរបស់មនុស្សម្នាក់ៗគឺមានលក្ខណៈឯក (គ្មាននរណាម្នាក់ដូច) និង ត្រូវបានកំណត់នៅក្នុងផ្នែកមួយនៃការចងដឹងចងយល់ និង ឆន្ទៈប្រកបដោយចិត្តពុះពាររបស់លោកអ្នក ដើម្បីឲ្យបានវិកល្យតលាស់ក្នុងចំណេះដឹងផ្នែកព្រះគម្ពីរ ជាការជាក់ស្តែងគឺជំពូកខ្លះៗនៃបទគម្ពីរដែលបាននិយាយអំពី អ៊ីសាក់ រេបេកា យ៉ាកុប និង អេសាវ ជាដើម។ ការប្តេជ្ញាចិត្តរបស់លោកអ្នកក្នុងការសិក្សានេះ ខ្ញុំជឿជាក់ថា លោកអ្នកនឹងទទួលបានបង្កើនផ្នែកណាមួយក្នុងជីវិតរបស់លោកអ្នកតាមរយៈព្រះបន្ទូលដែលព្រះជាម្ចាស់បានមានព្រះបន្ទូលមកយើងជាមិនខានឡើយ។

យើងខ្ញុំសូមលោកទឹកចិត្តលោកអ្នកឲ្យមានសម្ភារៈ ៥ យ៉ាងនៅក្នុងដៃសម្រាប់សិក្សាមេរៀននេះ។ សម្ភារៈទាំងនោះនឹងត្រូវយកមកប្រើប្រាស់ក្នុងពេលកំពុងសិក្សាមេរៀននិមួយៗ ព្រោះវានឹងអាចជួយសម្រួលដល់ការសិក្សារបស់លោកអ្នក។

1. ព្រះគម្ពីរសម្រាប់សិក្សា: ភាពស្មោះត្រង់របស់ព្រះជាម្ចាស់ សេចក្តីសង្ឃឹមរបស់យើង។
2. ព្រះគម្ពីរខ្មែរបរិសុទ្ធ ចំណាំ: បើសិនជាលោកអ្នកចង់ទិញព្រះគម្ពីរថ្មី លោកអ្នកគប្បីរើសយកព្រះគម្ពីរណាដែលមាន៖
 - ក. មានរាយចំណងជើងធំៗនៃកំណត់ម្តីនិមួយៗ
 - ខ. សម្គាល់ខ្សោងនៅតាមទំព័រនិមួយៗនៃព្រះគម្ពីរ
 - គ. មាលីសំព្វនៅផ្នែកខាងក្រោយនៃព្រះគម្ពីរ
 - ឃ. ភ្ជាប់ជាមួយនូវផែនទីសម្គាល់ព័ទ្ធតាំងនានាទាក់ទិននឹងរឿងនៅក្នុងព្រះគម្ពីរ
3. ប៊ិច ខ្មៅដៃ និង ហាយឡាយ
4. សៀវភៅសម្រាប់កត់ត្រា
5. ក្រដាសសម្រាប់សរសេរចំណាំ (តាមទំហំដែលលោកអ្នកពេញចិត្ត)

ជាមួយនឹងលក្ខណៈសំខាន់ៗទាំងបីដូចបានរៀបរាប់ខាងលើ ត្រង់ចំណុចទី ២ លោកអ្នកនឹងត្រូវតែរៀបចំឲ្យគ្រប់មុខ និង ត្រៀមខ្លួនជាស្រេចក្នុងការរុករកតាមរយៈមេរៀនទាំងនេះ។ បើសិនជាលោកអ្នកនឹងរកទិញព្រះគម្ពីរថ្មី សូមលោកអ្នកកុំស្នាក់ស្នើរក្នុងការសួរ ឬ សុំការណែនាំពីអ្នកលក់ ដើម្បីឲ្យគេបានជួយផ្តល់យោបល់សម្រាប់លោកអ្នក ធ្វើដូច្នោះ លោកអ្នកនឹងមានការងាយស្រួលក្នុងការស្វែងរកខគម្ពីរពេលរៀន។

មានរឿងខ្លះដែលលោកអ្នកត្រូវតែដឹងដឹង: ព្រះគម្ពីរជាទូទៅមានជាច្រើនជំនាន់ និង ការសម្រាយខុសៗគ្នា! យើងខ្ញុំសូមផ្តល់យោបល់សម្រាប់លោកអ្នក គួរតែប្រើស្រីសេសយកព្រះគម្ពីរខ្មែរបរិសុទ្ធជំនាន់ណាក៏បាន ឲ្យតែមានខយោង ហើយត្រូវបានទទួលស្គាល់ដោយសមាគមព្រះគម្ពីរកម្ពុជា ឬ ព្រះគម្ពីរខ្មែរសម្រាប់អ្នក សិក្សាទូទៅជាការងាយស្រួលដល់លោកអ្នក។

សូមលោកអ្នកកុំមានចិត្តស្នាក់ស្នើក្នុងការកត់ចំណាំ ឬ គូសហាយឡាយនៅលើព្រះគម្ពីររបស់លោកអ្នក! ព្រោះព្រះគម្ពីរគឺជារបស់លោកអ្នកផ្ទាល់! ដូច្នោះ ទើបបានជាយើងខ្ញុំតម្រូវឲ្យលោកអ្នកមានបីច ខ្មៅដៃ ឬ ហាយឡាយដូចបានជម្រាបមកខាងដើមស្រាប់។ លោកអ្នកត្រូវដឹងថាព្រះគម្ពីរនេះគឺសម្រាប់សិក្សា ហេតុ ដូចនេះ ទោះបីជាលោកអ្នក គូសបន្ទាត់ពិក្រោម គូសជារង្វង់ ឬក៏ហាយឡាយ ឬបែបណាតាមដែលលោក អ្នកគិតថាធ្វើឲ្យងាយស្រួលចំណាំ។ ទន្ទឹមនឹងនេះដែរ យើងខ្ញុំក៏សូមលើកទឹកចិត្តលោកអ្នកឲ្យមានសៀវភៅ សរសេរមួយផ្សេងទៀតសម្រាប់កត់ត្រាចំណុចសំខាន់ៗ ឬ សំនួរ ចម្លើយដែលពាក់ព័ន្ធក្នុងមេរៀន។

នៅក្នុងចំណោមមេរៀនទាំង៦ ដែលលោកអ្នកនឹងត្រូវសិក្សានេះត្រូវបានបែងចែកជា ៥ ផ្នែក។ នៅក្នុង ផ្នែកទាំងនេះគឺមានលំនាំតែមួយប៉ុណ្ណោះ: យ៉ាងនេះនឹងអាចជួយសម្រួលដល់លោកអ្នកមានការងាយស្រួល ក្នុងការសិក្សា។ សម្រាប់ទីកន្លែងសម្រាប់សិក្សាគឺអាស្រ័យការជ្រើសរើសរបស់លោកអ្នក! មានមេរៀនខ្លះ វែង ដែលទាមទារឲ្យលោកអ្នកផ្លាស់ប្តូរឋានភាសាខ្លះ! ជួនកាលមានមេរៀនខ្លះខ្លី ដូច្នោះលោកអ្នកអាច បញ្ចប់ការសិក្សាក្នុងពេលតែម្តង។

ប្រសិនបើនេះគឺជាលើកដំបូងក្នុងការស្គាល់ព្រះគម្ពីរ លោកអ្នកអាចនឹងគិតថាគួរតែចាប់ផ្តើម ជាមួយនឹង “ការរុករកនៅក្នុងព្រះគម្ពីរ” វិញ។ ការសិក្សានេះ ត្រូវបានរចនាឡើងនូវឧបករណ៍ជំនួយសម្រាប់ជួយ អភិវឌ្ឍន៍ជំនាញលោកអ្នកបន្ថែម និងធ្វើទៅជាអ្នកសិក្សាព្រះគម្ពីរដ៏មានទំនុកចិត្តម្នាក់។ “ការរុករក នៅក្នុង ព្រះគម្ពីរ” លោកអ្នកអាចទាញយកពីក្នុងកេហទំព័រ www.FullValue.org បាន។ ទោះបីជាយ៉ាង ណាក៏ដោយការសិក្សានេះមិនទាមទារឲ្យសិក្សា “ភាពស្មោះត្រង់របស់ព្រះជាម្ចាស់ សេចក្តីសង្ឃឹមរបស់យើង” នោះឡើយ។

- ផែនការរបស់ព្រះជាម្ចាស់ ជម្រើសរបស់យើង: គឺត្រូវបានសិក្សាលើ ១១ ជំពូកដំបូងនៃព្រះគម្ពីរ លោកុប្បត្តិ
- សេចក្តីសន្យារបស់ព្រះជាម្ចាស់ ព្រះពររបស់យើង: គឺត្រូវបានសិក្សាអំពីសាច់រឿងរបស់លោក អំប្រាហាំដែលមាននៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ជំពូក ១២ ដល់ជំពូក ២៥

- សេចក្តីស្មោះត្រង់របស់ព្រះម្ចាស់ សេចក្តីសង្ឃឹមរបស់យើង: គឺត្រូវបានសិក្សាអំពីដំណើររឿងរបស់អ៊ីសាក់ និង យ៉ាកុប ដែលមាននៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ជំពូក ២៥ ដល់ជំពូក ៣៦

ទោះបីជាមានការណែនាំឲ្យការសិក្សានូវមេរៀនទាំងនេះក៏ដោយ ប៉ុន្តែនៅតែមិនទាន់អាចទទួលបានភាពជោគជ័យបាននៅឡើយដែរ ដរាបណាលោកអ្នកបានសិក្សានូវមេរៀនមួយទៀតដែលមានចំណងជើងថា “ការអត់ទោសរបស់ព្រះជាម្ចាស់ សេរីភាពរបស់យើង”។

ជាចុងបញ្ចប់នេះ លោកអ្នកគួរប្រាប់ថា មេរៀនទាំងអស់នេះគឺត្រូវបានរៀបរៀងឡើងដើម្បីឲ្យលោកអ្នកសិក្សាដោយខ្លួនឯងបានយ៉ាងងាយស្រួល ដោយគ្រាន់តែលោកអ្នកធ្វើការប្តេជ្ញាចិត្តក្នុងការសិក្សាទោះបីជាមានពេលខ្លះត្រូវជួបនឹងការលំបាកខ្លះៗក៏ដោយ។ តែក្នុងពេលជាមួយគ្នាលោកអ្នកក៏នឹងជួបប្រទះនូវភាពសប្បាយរីករាយផងដែរ! លោកអ្នកនឹងទទួលបានចំណេះដឹងថ្មីៗជាច្រើន ហើយលោកអ្នកប្រាកដជាមានបំណងចិត្តចង់ចែករំលែកចំណេះដឹងទាំងនេះទៅឲ្យអ្នកដទៃបានដឹងដែរ។

ការប្រមើលមើលគឺជាការទទួលខុសត្រូវក្នុងការលើកទឹកចិត្តលោកអ្នកយ៉ាងម៉ត់ចត់ឲ្យលោកអ្នក អញ្ជើញប្តីប្រពន្ធដែលជាមិត្តភក្តិឲ្យមកចូលរួលសិក្សាជាមួយនិងលោកអ្នកដែរ អាចមានប្តីប្រពន្ធពិរ ឬ បីគូរកាន់តែប្រសើរក្នុងការចូលរួម។ មនុស្សដែលលោកអ្នកអញ្ជើញឲ្យចូលរួមក្នុងការសិក្សាមេរៀន ដូចជាអ្នកជួលផ្ទះក្បែរគ្នា មិត្តរួមការងារ មិត្តភក្តិនៅសាលា និង អ្នកណាដែលលោកអ្នកស្គាល់ហើយគិតថាអាចអញ្ជើញពួកគេបាន ទោះជាយ៉ាងក៏ដោយលោកត្រូវរកកន្លែងណាមួយឲ្យបានសមរម្យដើម្បីសិក្សារួមគ្នាឲ្យបានយ៉ាងតិចក្នុងមួយសប្តាហ៍ម្តង។ បើធ្វើយ៉ាងនេះបានមែននោះលោកអ្នកនឹងអាចបង្កើនចំណេះដឹងសម្រាប់ខ្លួនឯងផង និង សម្រាប់ពួកគេផងដែរ។ ឥឡូវពេលវេលាចេញដំណើរបានមកដល់ហើយ! សូមបើកព្រះគម្ពីរលោកអ្នកទៅព្រះគម្ពីរលោកុប្បត្តិ ៣៧! តោះយើងចាប់ផ្តើមការធ្វើដំណើរផ្សេងព្រេងជាមួយគ្នា!

មេរៀនទី ១

មេរៀនទី ១ - ផ្នែកទី ១

សេចក្តីណែនាំ:

ឈុតអាវកនៃសាច់រឿងត្រូវបានរៀបចំជាស្រេច! យ៉ាកុប និង ក្រុមគ្រួសាររបស់គាត់បានរស់នៅក្នុងទឹកដី កាណាត គឺត្រង់ទីក្រុង ហេប្រុន តែម្តង។ កាលពីមេរៀនលើកមិន (សេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់ សេចក្តីសង្ឃឹមរបស់យើង) យើងឃើញថា ព្រះជាម្ចាស់បានប្រទានពរដល់ យ៉ាកុប មានទ្រព្យសម្បត្តិយ៉ាង សំបូរហូរហៀរ ជាងនេះទៅទៀតនោះគឺព្រះជាម្ចាស់បានប្រទានពរឲ្យគាត់មានកូនប្រុសដក់ទៅ ១២ នាក់ ក្រោយពីគាត់បានរួមជាមួយប្រពន្ធទាំងពីររបស់គាត់ គឺនាង លេអា និង វ៉ាដែល រួមទាំងអ្នកបម្រើស្រី របស់ប្រពន្ធទាំងពីរនោះផងដែរ។

ក្នុងកាលដែលយើងកំពុងរំលឹកអំពីដំណើរជីវិតរបស់ យ៉ាកុប យើងនឹងចាប់អារម្មណ៍អំពីតួអង្គម្នាក់ទៀត គឺ យ៉ូសែប! យើងនឹងដកស្រង់សាច់រឿងនេះចេញមកពីព្រះគម្ពីរ លោកុប្បត្តិ ជំពូក ៣៧។ យ៉ូសែប គឺជាក្មេង ជំទង់ម្នាក់ មានអាយុ ១៧ ឆ្នាំ គឺអ្នកឃ្នាយចៀម និង សត្វចិញ្ចឹមផ្សេងៗទៀតជាមួយនឹងបងៗរបស់គាត់។ មកដល់ត្រឹមនេះ ចូរយើងចំណាយពេលវេលាខ្លះដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីជីវិតរបស់លោកអ្នកកាលនៅ អាយុ ១៧ ឆ្នាំដូចជាយ៉ូសែប។ នៅក្នុងសៀវភៅកត់ត្រារបស់លោកអ្នកចូរឆ្លើយសំណួរមួយចំនួនដូចតទៅនេះ តើមានអ្វីបានកើតឡើងខ្លះនៅអំឡុងពេលដែលលោកអ្នកមានអាយុ ១៧ ឆ្នាំ? តើលោកអ្នកមានគំនិត និង ប្រាជ្ញាអ្វីខ្លះ? តើមានអ្វីខ្លះដែលជាចំណុចខ្លះខាតរបស់លោកអ្នក? បើសិនជាលោកអ្នកមានអាយុតិចជាង ១៧ ឆ្នាំនៅឡើយ តើលោកអ្នកនឹងចង់ទៅយ៉ាងណានៅដែលលោកអ្នកបានអាយុ ១៧ ឆ្នាំដូចយ៉ូសែប? តើលោកអ្នកអាចជ្រើសរើសអ្វីដើម្បីកំណត់សំគាល់លក្ខណៈផ្ទាល់ខ្លួននៅពេលដែលលោកអ្នកយាងដល់ វ័យ ១៧ ឆ្នាំ?

កិច្ចការ: ចូរអានព្រះគម្ពីរ លោកុប្បត្តិ ៣៧:១-១១

លំហាត់:

- នៅត្រង់ចុងខ ២ តើយ៉ូសែបបានយករឿងអ្វីទៅប្រាប់ឪពុករបស់គាត់? _____
- _____
- _____

យើងមានឈ្មោះតួអង្គមួយចំនួននៅក្នុងសាច់រឿងដែលបានប្រាប់ឲ្យយើងដឹង តើពួកគេឈ្មោះអ្វី?

- នៅក្នុងខ ៣ តើព្រះគម្ពីរបានប្រាប់យើងដូចម្តេចខ្លះអំពីទំនាក់ទំនងក្នុងការចិញ្ចឹមបីបាច់ថែរក្សា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ?

តើយ៉ាកុបបានបង្ហាញអ្វីដើម្បីបញ្ជាក់ពីការពេញចិត្តជាងគេរបស់គាត់?

- នៅក្នុងខ ៤ នៅក្រោយពីយ៉ាកុប ជាឪពុកបានបង្ហាញអ្វីដែលគាត់ពេញចិត្តជាងគេមក តើបងៗរបស់យ៉ូសែប មានប្រតិកម្មយ៉ាងដូចម្តេចចំពោះរឿងនោះ?

សេចក្តីបង្រៀន:

ឱ ម្ចាស់ថ្លៃអើយ! តើលោកអ្នកដឹងថាពួកគេមានភាពតានតឹងនៅក្នុងចិត្តអំពីរឿងអ្វីដែរទេ? ជាក់ស្តែងទៅការពេញចិត្តរបស់ យ៉ាកុប បានបង្កើតឲ្យមានអារម្មណ៍សប្បាយរីករាយជាខ្លាំង! បងៗរបស់យ៉ូសែបទាំងអស់ពួកគេបានមករាយការណ៍អំពីយ៉ូសែប ឱ្យឪពុករបស់ពួកគេបានដឹង។ ពេលនេះការស្អប់ខ្ពើមនៅក្នុងបានកើតមានចំពោះបងប្អូនបង្កើតរបស់ខ្លួនឯង ពួកគេមិននិយាយអ្វីអំពីគាត់ទាល់តែសោះ ហើយមិនបានបង្ហាញភាពសប្បាយចំពោះយ៉ូសែបដែរ។ តើយើងគួរតែភ្ញាក់ផ្អើលចំពោះកូនប្រុសសំណូមរបស់យ៉ាកុបដែរឬទេ? ការនេះបានធ្វើយើងនឹងឃើញនៅបរិស្ថានមួយដែលយ៉ាកុបត្រូវបានគេលើកដម្តើង (លោកុប្បត្តិ ២៥:២៨)។ ចំណែកឯនៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ២៩:៣០ វិញបាន ប្រាប់យើងថាយ៉ាកុបមានចិត្តស្រឡាញ់នាង រ៉ាដេល ច្រើនជាងនាង លេអា។ ភាពលំអៀង ការច្រណែនឈ្នានីសគ្នាការស្អប់ខ្ពើមផ្ទាល់ដែលមាននៅក្នុងក្រុមគ្រួសាររបស់យ៉ាកុបកាលពីមុន មកដល់ពេលនេះអំពីទាំងអស់នោះឆ្លងមកដល់បងប្អូនខ្លួនឯង គឺរវាងបងៗ ជាមួយនិង ប្អូនប្រុស។

លំហាត់: យ៉ូសែបបានយល់សប្តិ (លោកុប្បត្តិ ៣៧:៥)

- នៅក្នុងខ ៥ ក្រោយពីយ៉ូសែបបានរៀបរាប់រឿងរ៉ាវក្នុងសុបិន្តរបស់គាត់ប្រាប់ប្អូនហើយ តើបងៗរបស់គាត់មានប្រតិកម្មយ៉ាងដូចម្តេចចំពោះយ៉ូសែប?

- នៅក្នុងខ ៧ តើលោកអ្នកគិតអំពីសុបិន្តរបស់យ៉ូសែបយ៉ាងដូចម្តេចដែរ?
-

- បង្វររបស់យ៉ូសែបានសួរថា “តើឯងមានចេត្តនាចង់ _____ លើពួកយើងមែនទេ? តាមការពិតតើឯង _____ ពួកយើងឬ? សម្រាប់ពួកគេ នេះគឺជាអ្វីដែលបានបញ្ជាក់នៅក្នុងយល់សប្តិរបស់យ៉ូសែ។
- យើងមិនអាចអានខតម្ហូរពីរបីខនេះដែលទៀតបានទេ ព្រោះយើងបានដឹងរួចហើយថា បង្វររបស់យ៉ូសែបាន _____ ចំពោះគាត់ ដ្បិតតាមរយៈការរៀបរាប់អំពីសុបិន្តបានធ្វើឲ្យបង្វររបស់គាត់មានចិត្តខឹងគាត់យ៉ាងខ្លាំង។ ចូរគូសបន្ទាត់ពីក្រោមពាក្យដែលបានបញ្ជាក់ពីការស្អប់ត្រូវបានលើកឡើងចំនួនបីដង។
- ជួនកាលគ្មាននរណាម្នាក់អាចជួយដោះស្រាយបញ្ហានេះបានទេ ចុះបើសិនជាគ្មាននរណាម្នាក់អាចជួយដល់យ៉ូសែបាន តើឯងមានអ្វីកើតឡើងនៅក្នុងខ ៩?

• ក្នុងពេលនេះ តើសុបិន្ត គឺជាអ្វី?

• តើយ៉ាកុបមានប្រតិកម្មដូចម្តេចចំពោះសុបិន្តនេះ?

• នៅក្នុងខ ១១ តើការឆ្លើយតបរបស់បង្វរយ៉ាងដូចម្តេចចំពោះយ៉ូសែ?

តើឪពុករបស់គាត់បានឆ្លើយតមយ៉ាងដូចម្តេចដែរចំពោះយល់សប្តិនេះ?

• ការស្រលាញ់ពេញចិត្ត ត្រឡប់ទៅជាការស្អប់ខ្ពើមដែលមានបង្កប់ទៅដោយការច្រណែនឈ្នានិស នៅក្នុងចិត្ត បញ្ហានេះបានធ្វើឪពុកមានការខ្វល់ខ្វាយ ហើយព្រួយនៅក្នុងចិត្តជាខ្លាំង “គាត់គឺជាកូនប្រុសសំណាញ់ដែលឪពុកបានស្រលាញ់ជាងគេបង្អស់”។ ការស្អប់ និង ភាពច្រណែនឈ្នានិស វាបានចាក់បូសនៅក្នុងចិត្តរបស់ឪពុក រឿងនេះដោយសារតែគាត់បានស្រលាញ់យ៉ូសែជាងពួកគេ... (លោកុប្បត្តិ ៣៧:៤)

មេរៀនទី ១ - ផ្នែកទី ២

សេចក្តីបង្រៀន:

ភាពច្រណែនណ្ហានិស វាមិនមែនជាពាក្យផ្ទៀងផ្ទាត់មនុស្សយើងនោះទេ! ដូចដែលលោកអ្នកបាននឹកចាំអំពី នាង វ៉ាដែល មានចិត្តច្រណែននឹងបងស្រីរបស់ខ្លួនឯងគឺ នៅពេលដែលនាង លេអា មានផ្ទៃពោះ ប៉ុន្តែ នាង វ៉ាដែលគឺជាស្រ្តីអារ។ ភាពច្រណែនណ្ហានិស គឺជាការដក់ជាប់នៅការប្រកាន់បក្សពួក ហើយអំពើនេះនឹងនាំ ឲ្យបានបង់ការស្គាល់ខុសស្គាល់ត្រូវ ហើយវាក៏លែងមានសេចក្តីល្អនៅក្នុងចិត្តទៅទៀតដែរ។ ស្ថិតនៅក្នុង បរិយាកាសដូច្នោះ ទោះបីជាមិនមានការបញ្ចាំងដោយសេចក្តីស្រឡាញ់ និង ភាពសប្បុរសរបស់ព្រះជា ម្ចាស់ក៏ដោយ ប៉ុន្តែ វាគឺជាបុព្វហេតុមួយដែលធ្វើឲ្យបាត់បង់នូវអ្វីៗដែលខ្លួនឯងសក្តិសមនឹងត្រូវទទួលបាន។ វាគឺជាការបញ្ចុះបំណងចិត្តរបស់ខ្លួនឯងផ្ទាល់ដើម្បីទាមទារយកឲ្យបាននូវអ្វីៗដែលអ្នកដទៃមាន។ នៅក្នុង ការសិក្សារមេរៀនទី ៥ ផ្នែកទី ៥ ដែលមានចំណងជើងថា “ភាពស្មោះត្រង់របស់ព្រះជាម្ចាស់ សេចក្តី សង្ឃឹមរបស់យើង” ត្រូវបានពិភាក្សាអំពីភាពច្រណែនណ្ហានិសរវាងនាង វ៉ាដែល និង នាង លេអា។ ការ បង្ហាញចេញនូវអំពើបាបរបស់បងប្អូនស្រីទាំងពីរដដែលនេះ ត្រូវបានប្រាប់ចូលទៅក្នុងទំនាក់ទំនងរបស់កូន ប្រុសៗរបស់យ៉ាកុប។

ការជីកកាយឱ្យកាន់តែជ្រៅ

នៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ៣៧:១១ បាននិយាយថា “បងៗរបស់យ៉ូសែបមានចិត្តច្រណែននឹងយ៉ូសែប”។ ចូរកត់សំគាល់វាអាចត្រូវបានផ្តល់ជូនតាមរយៈខយោងដែលមាននៅក្នុងព្រះគម្ពីររបស់លោកអ្នក។ ចូរអាន នៅក្នុងព្រះគម្ពីរ កិច្ចការ ៧:៩ តើនៅក្នុងព្រះគម្ពីរសញ្ញាមួយបានប្រាប់យើងថាក្រោយមកទៀតនឹងមានអ្វីខ្លះ ត្រូវបានកើតឡើង? ដោយសារភាពច្រណែនណ្ហានិស តើវានឹងធ្វើឲ្យពួកគេនឹងទៅជាយ៉ាងណា?

លំហាត់: ចូរត្រឡប់ទៅអានព្រះគម្ពីរ លោកុប្បត្តិ ជំពូក ៣៧ វិញទាំងអស់គ្នា

- នៅក្នុងខ ១២ តើពួកបងៗរបស់យ៉ូសែបបានទៅណា? _____ តើពួក គេបានធ្វើអ្វីនៅទីនោះ? _____

ចូរស្វែងរកស្រុក ស៊ីតែម នៅលើផែនទី នៅទំព័រខាងក្រោយនៃព្រះគម្ពីររបស់លោកអ្នក។ ទីតាំងនៃ
ស្រុក ស៊ីតែម ដៅចំណុចនៅខាងជើងនៃទីក្រុង យេរូសាឡឹម និង ប៉ែកខាងជើងនៃ បែតអែល។
បើតាមការប៉ាន់ស្មានរបស់លោកអ្នក តើស្រុក ស៊ីតែម ទៅ ហេប្រូន មានចម្ងាយប៉ុន្មាន? _____

- នៅក្នុងខ ១៣ តើ អ៊ីស្រាអែល (យ៉ាកុប) បានប្រាប់អ្វីដល់យ៉ូសែប? _____

- នៅក្នុងខ ១៤ តើយ៉ូសែប បានទទួលការណែនាំយ៉ាងដូចម្តេច? _____

ចូររំលឹកឡើងវិញ តើមានអ្វីកើតឡើងនៅពេលដែលយ៉ូសែបបានត្រឡប់មកវិញរាយការណ៍នៅ
លើកចុងក្រោយបង្អស់ (ខ២)? _____

- យ៉ូសែបត្រូវធ្វើដំណើរយ៉ាងរឹងមាំ! នៅពេលដែលគាត់បានទៅដល់ទឹកកន្លែងដែលបង្វាររបស់គាត់
វាគឺជាពេលវេលាមួយដ៏សែនលំបាកមួយសម្រាប់គាត់។ តើគាត់បានជួបប្រទះនឹងរឿងអ្វីនៅក្នុងខ
១៥-១៧? _____

វាមានចម្ងាយប្រហែលជាពី ១០ ទៅ ១៥ ម៉ែស៍ ប៉ែកខាងជើងឈៀងខាងលិច បើសិនជាយើងធ្វើ
ដំណើរតាមរថយន្តវាមិនមែនជាចម្ងាយផ្លូវមួយដ៏រឹងមាំនោះទេ ប៉ុន្តែនៅពេលដែលយើងនឹកគិត
ពិចារណាដល់ការធ្វើដំណើររបស់យ៉ូសែបដោយឡែកឡើង ត្រូវដើរកាត់ទឹកដីនៃស្រុក កាណាន ដែល
មានសុទ្ធតែដុំថ្មតូចធំ នោះយើងនឹងអាចមានទស្សនៈខុសៗពីគ្នាចំពោះការធ្វើដំណើររបស់គាត់។

- យ៉ូសែបបានរកឃើញបង្វាររបស់គាត់នៅ ដូចាត់ ប៉ុន្តែ តើនៅក្នុងខ ១៨ បានប្រាប់យើងដូចម្តេច? _____

ភាពច្របូកច្របល់នៃឈ្មោះ និង ការស្តាប់វាផ្ទះចេញនូវចេតនាក្នុងការសម្លាប់បុរសរបស់ពួកគេ។
យើងប្រហែលជាគ្មានការភ្ញាក់ផ្អើលនោះទេ ព្រោះនៅក្នុងព្រះគម្ពីរលោកុប្បត្តិជំពូក ៤ ដែលយើង
បានអានអំពីដំណើររឿងដែលនិយាយអំពីការស្តាប់ និង ភាពច្របូកច្របល់នៃសរសេរ កាអ៊ីន បង្ក
ឲ្យមានការសម្លាប់បុរសរបស់ខ្លួនគឺ អេប៊ីល។

- ដូច្នោះ នៅពេលដែលបង្វាររបស់យ៉ូសែបបានឃើញគាត់ធ្វើដំណើរមកត្រឹមត្រូវតើបានធ្វើអ្វី? _____

- តើពួកគេបានធ្វើអ្វីនៅទីកន្លែងណា (ខ ២០)? _____

តើពួកគេមានផ្ដើមគំនិតរៀបចំផែនការដូចម្ដេចដើម្បីប្រឌិតជាសាច់រឿងឡើង? _____

ក្ដីសុបិន្តរបស់យ៉ូសែបជាចុងក្រោយប្រៀបបានទៅនឹងភ្លើងចំបើងបានត្រឹមតែមួយរាប់ប៉ុណ្ណោះ! វាបានគ្រប់គ្រាន់សម្រាប់បង្ករបស់គាត់ហើយ! ដ្បិតពួកគេបានសម្រេចចិត្តបង្ហាញឲ្យយ៉ូសែបបានឃើញថាវានឹងទៅជាយ៉ាងណាសម្រាប់អ្នកសុបិន្តដូចជាគាត់។

- តើបងប្អូនប្រុសមួយណាដែលបានព្យាយាមជួយរំដោះយ៉ូសែប? _____

តើយើងបានសិក្សាអ្វីខ្លះអំពីរឿងរ៉ាវរបស់គាត់តាមរយៈព្រះគម្ពីរលោកុប្បត្តិ ២៩:៣២? _____

- តើវូបិនបានផ្តល់ផែនការណ៍ចុងក្រោយយ៉ាងដូចម្ដេច? _____

តើគាត់ធ្វើដូច្នោះក្នុងគោលបំណងអ្វី? _____

- នៅក្នុងខ ២៣ និង ២៤ បង្ករបស់យ៉ូសែបបានធ្វើអ្វីសម្រេចតាមផែនការណ៍របស់ពួកគេទាំងអស់ គឺពួកគេបានដោះអាវរែងក្រៅរបស់យ៉ូសែបចេញ រួចបន្ទាប់មកបានចាប់គាត់យកទម្លាក់ចូលទៅក្នុងអណ្ដូងមួយនៅទីរហោស្ថានដែលក្នុងអណ្ដូលនោះគ្មានទឹកបន្តិចណាសោះ។

- នៅពេលដែលពួកកំពុងបរិភោគអាហារ តើពួកគេបានឃើញអ្វី នៅក្នុងខ ២៥? _____

ពួកអ្នកធ្វើដំណើរសាសន៍ អ៊ីស្លាអែល បានមកដល់ទីនោះ! ចូរប្រើខ្លួនយើងដើម្បីរំលឹកឲ្យបាន
ដឹងថា តើ សាសន៍អ៊ីស្លាអែលគឺជាអ្វីដែរ?

មេរៀនទី ១ - ផ្នែកទី ៣

លំហាត់:

សាសន៍អ៊ីស្លាអែលបានមកពីស្រុក កាណាត។ ដើម្បីកំណត់ទីតាំងនៃស្រុកកាណាតនៅលើផែនទីរបស់លោក
អ្នក នោះត្រូវស្វែងរកតំបន់នោះជាមុនសិន ដ្បិតវាមិនមែនជាទីក្រុងទេ។ ប្រសិនបើនៅផែនទីរបស់លោក
អ្នកមិនបានកំណត់ទីតាំងច្បាស់លាស់អំពីស្រុកកាណាតទេ វាគឺជាទីកន្លែងស្ថិតនៅភាគខាងកើតនៃទន្លេ
យ៉ែរដាន់។ វាស្ថិតនៅប៉ែកខាងជើងនៃសមុទ្រកាលីផ្លូរ៉ា (ឬសមុទ្រ តេនេសាវ៉ែត) និង ប៉ែកខាងត្បូងលាត
សន្ធិអរហួសដល់សមុទ្រស្លាប (សមុទ្រប្រែ)។

- អ្នកធ្វើដំណើរមកពីស្រុក កាណាត ស្ថិតលើផ្លូវក្នុងទិសដៅណាទៅកាន់ប្រទេសអេស៊ីញ៉ូ? តើពួក
គេមានអ្វីជាប់មកជាមួយ? _____

- តើយូដាបានផ្តល់ដាក់សំណើរដូចម្តេចសម្រាប់បងប្អូនប្រុសរបស់គាត់ នៅក្នុងខ ២៦ និង ២៧? _____

ហើយតើបងប្អូនប្រុសរបស់គាត់ឆ្លើយតបវិញយ៉ាងដូចម្តេច? _____

- មកដល់ចំណុចនេះយើងត្រូវរំលឹកឡើងវិញអំពីពាក្យមួយចំនួនដើម្បីជាការពញាក់ស្មារតី:
1. សាសន៍អ៊ីស្លាអែល: គឺជាពូជពង្សដំណរកូនចៅជំនាន់ក្រោយរបស់អ៊ីស្លាអែល ដែលត្រូវជាកូន
ប្រុសម្នាក់របស់លោក អំប្រាហាំ ជាមួយនឹងនាង ហាការ (លោកុប្បត្តិ ១៦:១៦)

2. សាសន៍ម៉ាខាន: គឺជាពូជពង្សដំណរកូនចៅជំនាន់ក្រោយរបស់លោក អំប្រាហាំ ជាមួយនិងនាង កិទ្ធា (លោកុប្បត្តិ ២៥:១-៤)
 3. ស្រុកម៉ាខាន: គឺជាតំបន់មួយនៅឆ្ងាយភាគខាងត្បូង និង នៅតាមបណ្តោយសមុទ្រស្លាប់។
 4. ពួកអ្នកធ្វើដំណើរសាសន៍អ៊ីស្រាអែល បានចាប់ផ្តើមចាកចេញដំណើរពីស្រុកម៉ាខានមក ដូច្នោះ ហើយបានជាពួកគេទាំងនោះមិនត្រូវបានរាប់ជាសាសន៍ ម៉ាខាន ទៀតឡើយ។ ពួកគេបានធ្វើ ដំណើរសំដៅទៅកាន់ស្រុក កាឡាត នៅភាគខាងជើងដែលត្រូវឆ្លងកាត់ស្រុក កាណាន វា ជាទីកន្លែងដែលបង្វេរបស់យ៉ូសែនបានឃើញយ៉ូសែបមករកពួកគេ នៅក្បែរស្រុក ដូច្នោះ។
- សូមចំណាំ: ពាក្យទាំងនេះវាមិនសូវសំខាន់សម្រាប់មេរៀននេះក៏ពិតមែន ប៉ុន្តែ បើសិនជាលោកអ្នក បានចងចាំពាក្យទាំងអស់នេះ វានឹងជួយឲ្យលោកអ្នកមានភាពងាយស្រួលយល់ក្នុងការសិក្សាព្រះ គម្ពីរ។ ប្រហែលជាលោកអ្នកកំពុងសិក្សាផ្ទៃមួយមួយនៃយុគសម័យបុរាណ និង វប្បធម៌ គឺជាអ្វី ដែលលោកអ្នកមិនធ្លាប់បានសិក្សាពីមុនមក។ ចូរបន្តដំណើរផ្សេងរបស់លោកអ្នកតទៅទៀត! លោកអ្នកកំពុងតែធ្វើដំណើរបានយ៉ាងល្អណាស់!

- នៅពេលដែលល្អប្រសាសន៍ ម៉ាខានធ្វើដំណើរឆ្លងកាត់ដំបងនោះ តើបង្វេរបស់យ៉ូសែបបានធ្វើអ្វី ចំពោះរូបគាត់? _____

ពួកល្អប្រសាសន៍បានយកយ៉ូសែបទៅជាមួយពួកគេ សំដៅទៅកាន់ប្រទេស អេស៊ីប។

- ទន្ទឹមនឹងពេលនោះ តើនរណាដែលអ្នកបានបំភ្លេចចោលរាល់សកម្មភាពទាំងអស់ ហើយ ផ្តាស់ប្តូរ ដោយគំនិត និង ផែនការណ៍ថ្មី? _____

- ការព្យាយាមជួយសង្គ្រោះរបស់រូបិសត្រូវបានបរាជ័យ ពិការទម្លាក់យ៉ូសែបចូលទៅក្នុងអណ្តូងដែល គ្មានទឹក ហើយឥឡូវនេះ យ៉ូសែបត្រូវបានពួកល្អប្រសាសន៍យកទៅបាត់ទៀត គឺគាត់បានបរាជ័យគ្រប់កិច្ច ការដែលគាត់បានព្យាយាមធ្វើ។ តើគាត់បាននិយាយដូចម្តេច នៅក្នុងខ ៣០? _____

- ដើម្បីលាក់បាំងនូវអ្វីៗដែលពួកគេបានប្រព្រឹត្ត...នៅក្នុងខ ៣១ តើពួកបងវ័យយើងបង្កើតដូចម្តេច? _

តើពួកបាននិយាយប្រាប់ឪពុកពួកគេយ៉ាងដូចម្តេច នៅក្នុងខ ៣២? _____

មេរៀនទី ១ - ផ្នែកទី ៤

សេចក្តីបញ្ជាក់:

នៅក្នុងព្រះគម្ពីរ វាមិនមែនគឺជាលើកដំបូងអំពីលាក់បាំងអំពើអាក្រក់របស់ខ្លួនឯងនោះទេ! តើលោកអ្នកនៅ ចាំឬទេ ថា តើការលាក់បាំងអំពើអាក្រក់របស់ខ្លួនដំបូងគេបង្អស់គឺជាអ្វី? គឺជាអ្វីៗរ៉ាំរ៉ៃមួយដែលបាន កើតឡើងនៅក្នុងសួនច្បារ អេដែន វាត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ៣:៧។ នៅពេលណា ដែលយើងបានប្រព្រឹត្តនូវកំហុស ឬ រឿងអាស្រូវអ្វីមួយ ការប្រតិកម្មភ្លាមៗនោះគឺរកមធ្យោបាយដើម្បី លាក់បាំងកុំឲ្យអ្នកដទៃដឹង តួយ៉ាងដូចជាលោក អំដាំ និង នាង អេវ៉ា បាននាំគ្នាខ្មាស់ស្លឹកឈើដើម្បីយកមក បិទបាំងរាងកាយអាក្រក់របស់ពួកគេ រួចបានទៅជួននៅពីក្រោយកម្តោតព្រៃ។ ដូច្នោះ វាគ្មានផ្លូវដែលបង្ក របស់យើងសេប វិលត្រឡប់មកវិញដោយនិយាយប្រាប់ការពិតអំពីការអាក្រក់ដែលពួកគេបានប្រព្រឹត្តនោះទេ។ ផែនការណ៍ក្នុងការសម្លាប់យើងសេបត្រូវបានបញ្ចប់ ដោយពួកគេគឺជាអ្នកទោសនៃអំពើអាក្រក់របស់ខ្លួនឯង! ពួកបានយកអារវ៉ែងរបស់យើងសេប ដែលពួកគេតែងតែធ្លាប់បានមើលងាយនោះ ទៅប្រឡាក់ជាមួយឈាម សត្វដើម្បីទៅបង្ហាញដល់ឪពុករបស់ខ្លួន ដោយបាននិយាយប្រាប់ថា យើងសេបត្រូវបានសត្វសាហាវចាប់ស៊ី បាត់ទៅហើយ។ លុះពេលដែលឪពុកបានឃើញ និង បានស្តាប់ឮដូច្នោះហើយ គាត់ក៏បានជឿថាកូនប្រុស សំណាញ់ចិត្តរបស់ខ្លួនត្រូវបានស្លាប់ពិតមែន។

ការឆ្លុះបញ្ចាំង:

តើលោកអ្នកធ្លាប់មានរឿងរ៉ាវដូចម្តេចខ្លះដែលវាប្រៀបបានទៅនឹងការសម្លាប់បងប្អូនផ្ទាល់របស់ខ្លួន? តើវា គឺជារឿងរ៉ាវអាក្រក់យ៉ាងណាក្នុងពេលដែលមានផែនការណ៍ដើម្បីសម្លាប់នរណាម្នាក់? បងៗរបស់យើងសែប ទាំងប៉ុន្មាន ប្រាកដជាត្រូវបានដុតឲ្យក្តៅដោយការច្រណែនល្អឆ្លើយសម្រាប់រយៈពេលពេញ ១៧ ឆ្នាំ គឺចាប់ តាំងយើងសែបកើតមកម៉្លេះ។ អំពើបាបបានផ្ទុះឡើង ហើយក៏ចេះតែចម្រើនឡើងនៅក្នុងជីវិតរបស់ពួកគេ ម្នាក់ៗ ដោយមិនបានត្រួតពិនិត្យឲ្យដឹងថាវានឹងនាំពួកគេទៅរកសេចក្តីស្លាប់នៅថ្ងៃណាមួយនោះឡើយ។

- ចូរពិចារណាអំពីអ្វីដែលសារឹក ប៉ូល បានមានប្រសាស៍នៅក្នុងព្រះគម្ពីរ កាឡាទី ៥:១៩-២១។ តើ កិច្ចការនៃសាច់ឈាម (អំពើបាប) មានអ្វីខ្លះ? _____

តើសារឹក ប៉ូលបានព្រមានដូចម្តេចខ្លះអំពីកិច្ចការនៃសាច់ឈាម (អំពើបាប)? _____

- តើនៅក្នុងព្រះគម្ពីរ សុភាសិត ១៦:២៥ បានប្រាប់ថាមានផ្លូវមួយដែលមើលទៅដូចជាល្អត្រឹមត្រូវ សម្រាប់មនុស្សនោះគឺជាអ្វី? _____
- នៅក្នុងព្រះគម្ពីរ រ៉ូម ៨:១០-១៤ បាននិយាយអំពី ព្រះគ្រីស្ទគង់នៅក្នុងលោកអ្នក ហើយកាតព្វកិច្ច របស់យើងម្នាក់ៗ។ តើនៅក្នុងខ ១៣ និយាយថា បើយើងរស់នៅតាមនិស្ស័យសាច់ឈាម នោះនឹង មានអ្វីត្រូវកើតឡើង? _____

ប៉ុន្តែបើយើងមានព្រះវិញ្ញាណនាំមុខវិញ នោះយើងនឹង _____

ការទន្ទេញចងចាំ: ព្រះគម្ពីរ រ៉ូម ៨:១០-១៤ គឺមានពេញដោយព្រះចេស្ដា!

- ចូរអានបទគម្ពីរនេះជាថ្មីម្តងទៀតដោយយកចិត្តទុកដាក់ ហើយព្យាយាមស្វែងយល់អំពីក្តីស្រលាញ់ដែលព្រះជាម្ចាស់មានសម្រាប់លោកអ្នក។ ព្រះអង្គសព្វព្រះហឫទ័យឲ្យលោកអ្នកមានជីវិតមួយយ៉ាងពេញបរិច្ឆារណ៍!
- ចូរសរសេរខ ១៣ និង ១៤ ទុកនៅក្នុងក្រដាសកត់ត្រារបស់លោកអ្នក!
- នៅពេលដែលលោកអ្នកបានទន្ទេញចាំនូវបទគម្ពីរនេះក្នុងពេលមួយសប្តាហ៍ហើយ ចូរសួរនូវសំណួរអនុវត្តមួយចំនួនដូចខាងក្រោយ៖
 - តើមានផ្នែកណាខ្លះក្នុងជីវិតរបស់ខ្ញុំ ដែលត្រូវបានរកឃើញថាកំពុងរស់នៅតាមនិស្ស័យសាច់ឈាម (កាឡាទី ៥:១៩-២១)?
 - តើមានផ្នែកណាខ្លះក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំដឹងថាព្រះជាម្ចាស់កំពុងធ្វើការ និង កំពុងដឹកនាំជីវិតរបស់ខ្ញុំ ហើយជួយឲ្យខ្ញុំបានរស់នៅដោយមានព្រះវិញ្ញាណនាំមុខ (កាឡាទី ៥:២២-២៣)?
- ចូរសរសេរចម្លើយនៅផ្នែកខាងក្រោយនៃក្រដាសកត់ត្រារបស់លោកអ្នក ហើយចូរថែរក្សាក្រដាសនោះទុក ជាការរំលឹក និង ទុកជាការកត់ចំណាំក្នុងរវាងមួយសប្តាហ៍នេះ។

មេរៀនទី ១ - ផ្នែកទី ៥

ការអនុវត្តផ្ទាល់ខ្លួន៖

- តើបងប្អូនប្រុសមួយណាដែលលោកអ្នកបានផ្តល់អត្តសញ្ញាណ? រូបិស យូដា ឬក៏បងប្អូនប្រុស ៨ នាក់ផ្សេងទៀត? តើលោកអ្នកនឹងយល់ស្របតាមគំនិតរបស់បងប្អូនប្រុសមួយណា (ខ ២៧)? ហេតុអ្វី? _____

តើលោកអ្នកនឹងក្រោកឈរប្រឆាំងចំពោះក្រុមដោយដឹងថាវាគឺជារឿងត្រឹមត្រូវគួរគប្បីត្រូវធ្វើ? តើមានអ្វីធ្វើឲ្យលោកអ្នកគិតថាត្រូវធ្វើដូច្នោះ? _____

តើលោកអ្នកនឹងធ្វើជាអ្នកជម្រុញគំនិតម្នាក់ក្នុងចំណោមពួកគេដែរឬទេ? តើលោកអ្នកនឹងមានផែនការណ៍ដូចម្តេចដើម្បីជួយដល់បងប្អូនប្រុសរបស់លោកអ្នកដែលធ្វើកិច្ចការមិនត្រូវ? _____

តើយ៉ូសែបបានតស៊ូមតិក្នុងរឿងនោះឬទេ? ទោះបីជាគាត់មានគំនិតយោបល់វិចារណញ្ញាណ តើនឹងគួរនិយាយដូចម្តេចទៅកាន់បងប្អូនប្រុសរបស់លោកអ្នក? _____

• រូបិមានអាយុច្រើនជាងគេក្នុងចំណោមបងប្អូនរបស់គាត់ ដូច្នេះគាត់មានភារកិច្ចទទួលខុសត្រូវចំពោះប្អូនណាដែលនៅក្មេង។ តើលោកអ្នកធ្លាប់បានទទួលខុសត្រូវចំពោះអ្នកដទៃ ដោយអត្តនោម័តតែម្នាក់ឯងហើយបណ្តោយឲ្យអ្នកផ្សេងទៀតធ្លាក់ចុះដែរឬទេ? តើពេលនោះលោកអ្នកមានអារម្មណ៍យ៉ាងដូចម្តេច? _____

• តើលោកអ្នកសំគាល់ឃើញអំពីយូដាយ៉ាងដូចម្តេចដែរ? យូដាក៏មានគំនិតក្នុងកំចាត់យ៉ូសែបចោលដែរ ប៉ុន្តែគាត់គ្មានគំនិតក្នុងការសម្លាប់យ៉ូសែបទេ។ គាត់បានប្រាប់ទៅបងប្អូនប្រុសឯទៀតៗថា វាគ្មានប្រយោជន៍អ្វីក្នុងការសម្លាប់យ៉ូសែបនោះទេ តើគាត់អាចក្រោកឈរប្រឆាំងតបតនឹងកំហឹងរបស់បងប្អូនប្រុសរបស់គាត់បានឬទេ? តើលោកអ្នកមានគំនិតដូចម្តេចដែរ? _____

• តើមានចរិតលក្ខណៈប្រភេទណាដើម្បីប្រឆាំងតបតយុទ្ធនិងនិស្ស័យបាបដែលបានបញ្ចេញតាមរយៈការច្រណែនឈ្នានីស ហើយពេលនេះភាពច្រណែនឈ្នានីសបណ្តុះគំនិតឲ្យមានការសម្លាប់ផងនោះ? _____

• ក្នុងជីវិតរបស់ខ្ញុំ តើនៅពេលណាដែលភាពច្រណែនឈ្នានីសបានបញ្ចេញចេញនៅក្នុងសតិអារម្មណ៍របស់ខ្ញុំ? _____

ក្រៅពីទង្វើប្រកបដោយសេចក្តីស្រឡាញ់ ការជួយគាំទ្រដល់អ្នកដទៃ ការសម្លឹងមើលឃើញពីការ
ចាប់អារម្មណ៍របស់ពួកគេ តើមានអ្វីខ្លះដែលខ្ញុំគួរជ្រើសរើសនឹងធ្វើ? ឧទាហរណ៍: តើខ្ញុំបានចូលរួម
ក្នុងការសន្ទនាបង្កឱ្យមានការយល់ច្រឡំដោយប្រើប្រាស់ពាក្យសម្តីក្នុងគោលបំណងបំផ្លិចបំផ្លាញដែរ
ឬទេ? តើខ្ញុំជាមនុស្សសាហាវក្នុងសេចក្តីពិតដោយប្រខិតរឿងកុហកដែរឬទេ? តើខ្ញុំបានបណ្តោយ
ឱ្យកើតមានកំហឹងកើតមាននៅក្នុងគំនិតរបស់ខ្ញុំដែរទេ? តើមានអ្វីខ្លះដែលខ្ញុំជ្រើសរើសធ្វើ? _____

សេចក្តីអធិស្ឋាន:

ឱព្រះអម្ចាស់អើយ! ជាញឹកញាប់ទូលបង្គំបានធ្លាក់ទៅក្នុងអន្ទាក់នៃគំនិតច្រណែនឈ្នានីសរបស់ខ្លួនឯង។
ទូលបង្គំមានចិត្តច្រណែនចំពោះតួនាទី សេចក្តីស្រឡាញ់ មិត្តភាព និង ទំនាក់ទំនងរបស់អ្នកដទៃ។ ទូលបង្គំ
មានចិត្តច្រណែនចំពោះទេពកោសល្យ សមត្ថភាព ចំណាប់អារម្មណ៍ និង ជំនាញរបស់អ្នកដទៃ។ ទូលបង្គំ
ពេញចិត្តចំពោះខ្លួនឯង ប៉ុន្តែទូលបង្គំបានបណ្តោយឱ្យគំនិតអាស្រូវនៃផ្លូវរបស់ពួកគេជាប់នឹងទូលបង្គំ។ ជីវិត
ទូលបង្គំមិនខុសពីបង្វែររបស់យើងសេបឡើយ។ ឱព្រះអម្ចាស់ យេស៊ូវអើយ! សូមអត់ទោសឱ្យទូលបង្គំផង
ដ្បិតទូលបង្គំមិនអាចធ្វើការផ្លាស់ប្តូរអ្វីបានដោយខ្លួនឯងបានឡើយ។ ទូលបង្គំតែងតែរស់នៅក្នុងជីវិតឯក
រាជ្យចំពោះការងារខ្លួនឯង សូមព្រះវិញ្ញាណបរិសុទ្ធដឹកនាំទូលបង្គំ ជួយឱ្យជីវិតទូលបង្គំមានសេរីភាព និង
អត់ទោសបាប ហើយសូមរាប់ទូលបង្គំទុកជាកូនស្នេហារបស់ព្រះវរបិតានៃនរកស្ថានសួគ៌ផង។ ជាពិសេស
សូមជួយកែប្រែជីវិតកូន _____

ទូលបង្គំសូមអរព្រះគុណ ដែលទ្រង់បានដោះទូលបង្គំឱ្យមានសេរីភាពពិភពលោកឡើងវិញ។ _____

សេចក្តីប្រឡង:

អំពើដែលបង្ករបស់យើងសេបបានប្រព្រឹត្តិគឺវាមានផលត្រឡប់មកវិញជាមិនខាន។ ពេលគាត់បានស្គាល់ថា
វាគឺជាអារវ៉ែងរបស់យើងសេបដែលត្រូវបានសត្វសាហាវចាប់ហែកស៊ី គាត់មានការសោកសង្រេងទាំងទឹក
ភ្នែកហូរដោយព្រោះការបាត់បង់កូនប្រុសសំណព្វចិត្ត។ ដោយសារសេចក្តីទុក្ខសោក គាត់បានហែកអារវ
របស់គាត់ហើយបានកាន់ទុក្ខសម្រាប់មរណៈភាពរបស់យើងសេបអស់ជាច្រើនថ្ងៃ។ ទោះបីជាកូនប្រុសស្រីទាំង
អស់របស់គាត់លោងលោមយ៉ាងណា តែគាត់បានបដិសេធន៍មិនទទួលយកការរំលែកទុក្ខពិបាកឡើយ

គាត់បានជូតទឹកភ្នែក ហើយបាននិយាយថា ខ្ញុំនឹងទៅឯផ្នូររបស់យ៉ូសែបដើម្បីកាន់ទុក្ខ។ (លោកុប្បត្តិ ៣៧:៣៣-៣៥)

យើងអាចនឹងមានផលវិបាកជាច្រើនដែលធ្វើ ឱ្យយើងមានស្វីទ្រាំដោយសារកំហុសពីអតីតកាលយើងបាន ប្រព្រឹត្តទាន់នឹងអ្នកដទៃទៀត។ យើងត្រូវចាំថាព្រះគឺស្មោះត្រង់ ហើយទ្រង់នឹងមិនចាកចេញពីយើងនិង មិនដែលបោះបង់យើងចោលទោះស្ថិតក្នុងអំឡុងគ្រាពិបាកបំផុតបែបណាក៏ដោយ។ ព្រះហស្តនៃសេចក្តី ស្រឡាញ់នៃព្រះវរបិតារបស់យើងនៅតែអោបក្រសោបយើង ទោះបីជាយើងបានប្រព្រឹត្តនូវកំហុសធំ ឬ យើងកំពុងស្ថិតនៅក្នុងពេលវេលាដ៏លំបាកយ៉ាងណាក៏ដោយ។

យ៉ាកុបគឺជាអ្នកបោកប្រាស់ម្នាក់ គាត់ចម្រើនរ៉យនៅក្នុងគ្រួសារមួយដែលមានការបោកគ្នាទៅវិញទៅមក។ គាត់បានបោកប្រាស់បងប្រុស និង ឪពុករបស់គាត់ ដោយសាររឿងនោះគាត់បានចំណាយពេលរត់គេចពីការ តាមសម្លាប់របស់បងប្រុសរបស់គាត់។ លុះក្រោយមក គាត់ត្រូវបានឪពុកមារបស់គាត់បោកបន្តគាត់វិញម្តង ដោយមិនបានរៀបការជាមួយកូនស្រីដែលគាត់ស្រលាញ់ ហើយពេលនេះគាត់ត្រូវបានកូនប្រុសរបស់ខ្លួនឯង បោកប្រាស់ទៀត។ ការបោកប្រាស់ ភាពច្រណែនឈ្នានិស កំហឹង អំពើទាំងអស់នោះសុទ្ធសឹងតែជាអំពើ ការក្រក់។ ទោះបីជាសមាជិកភាគច្រើននៅក្នុងក្រុមគ្រួសារនេះ ជាមនុស្សបែបណាក៏ដោយ តែព្រះជាម្ចាស់ មិនបានបោះបង់ពួកគេចោលដែរ។ ក្នុងការតាមដានសាច់រឿងរបស់យ៉ូសែប នោះយើងនឹងឃើញអំពីជ័យ ជំនះរបស់ព្រះម្ចាស់ជាមិនខាន។

មេរៀនទី ២

មេរៀនទី ២ - ផ្នែកទី ១

សេចក្តីណែនាំ:

នៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ៣៧ យើងបានសិក្សារួមគ្នាហើយ អំពី អំនួត ការបោកប្រាស់ដែលនាំទៅរក អំពើហាត់កម្មនៅក្នុងក្រុមគ្រួសាររបស់យ៉ាកុប។ ឪពុកម្តាយត្រូវបានចាត់បងកូនប្រុសដែលជាទីស្រឡាញ់ ជាងគេដោយអារម្មណ៍ប្រឡាក់ឈាម គាត់កើតទុក្ខព្រោះការគ្រប់គ្រងមិនបានល្អ ហើយជឿថាយ៉ូសែបត្រូវបាន សម្លាប់ដោយសត្វសាហាវពិតមែន។ បងប្អូនប្រុសៗបានបោះចោលប្អូនប្រុសរបស់ខ្លួនដោយការវាយបូក របស់ពួកគេ ហើយឥឡូវបានប្រឌិតរឿងមួយឡើងដើម្បីបិទបាំងអំពើអាក្រក់របស់ពួកគេ។ ទោះបីជាពួក គេបានទុកឲ្យលោកយ៉ូសែបនៅមានជីវិតរស់តាមរយៈការលក់ឱ្យពួកឈ្មួញសាសន៍ម៉ាខានក៏ដោយ តែឪពុក របស់គេបានដឹងត្រឹមថាកូនរបស់គាត់បានស្លាប់បាត់ទៅហើយ។

ដូច្នោះ តើនឹងកើតឡើងដល់យ៉ូសែប? យើងនឹងស្នេទុកអំពីលោកយ៉ាកុប និង កូនៗរបស់គាត់មួយអន្លើរ សិន ដោយយើងនឹងលើកយកព្រះគម្ពីរ លោកុប្បត្តិ ៣៧:៣៦ និង លោកុប្បត្តិ ៣៩ បានប្រាប់យើងថានៅ ក្នុងពេលតំណាលគ្នានេះដែរ ថាខណៈពេលដែលការទាំងអស់នៃភាពសោកសៅនៅតែ កើតឡើងនៅឯផ្ទះ របស់លោកយ៉ាកុបនោះ សាសន៍ម៉ាខានបានយកយ៉ូសែបទៅដល់ស្រុកអេស៊ីបហើយបានលក់គាត់ឱ្យទៅ លោកប៉ូទីផា គាត់គឺជាមន្ត្រីព្រះចៅផារ៉ោន និង ជាប្រធានក្រុមនៃពួកអ្នក។

កិច្ចការ:

ចូរអានបទគម្ពីរ លោកុប្បត្តិ ៣៩:១-៦ ដែលមានខគម្ពីរមួយបានរំលឹកដដែលច្រើនដងជាងគេនៃព្រះគម្ពីរ លោកុប្បត្តិ ៣៧:៣៦។

លំហាត់:

- តើអ្វីដែលយើងបានសិក្សាដំបូងគេអំពីយ៉ូសែប នៅក្នុងខ២?
 1. _____
 2. _____
 3. _____
- តើមានអ្វីធ្វើឲ្យលោក ប៉ូទីផាចាប់អារម្មណ៍ចំពោះយ៉ូសែបទើបធ្វើឲ្យគាត់មានការទុកចិត្ត នៅ ក្នុងខ៣?

1. _____

2. _____

- តើយ៉ូសែបមានការទទួលខុសត្រូវចំពោះការងាររបស់គាត់យ៉ាងដូចម្តេចទើបបានធ្វើឲ្យ លោក ប៉ូទីផាចាប់អារម្មណ៍នឹងគាត់ (នៅក្នុងខ្សែ)?

1. _____

2. _____

- សាសន៍អេស៊ីព្យូ និង ក្រុមគ្រួសារបានទទួលព្រះពរដោយសារតែយ៉ូសែប (នៅក្នុងខ្សែ)។ ចំណែកឯ នៅក្នុងខ្សែ ២-៥ វិញ ចូលក្នុងបន្ទាត់ពិក្រាយក្នុងព្រះគម្ពីររបស់លោកអ្នកដែលបានលើកឡើងអំពី ព្រះជាម្ចាស់? តាមរយៈបទគម្ពីរទាំងនេះ តើយើងរៀនអ្វីខ្លះ អំពីព្រះពររបស់ព្រះជាម្ចាស់សម្រាប់ មនុស្សរបស់ទ្រង់ ហើយជាលទ្ធផលនៃព្រះពរសម្រាប់អ្នកដទៃ? _____

- នៅចុងខ្សែ ៥ បានប្រាប់យើងថា _____

- ដោយសារការប្រទានពរគ្រប់យ៉ាងរបស់ព្រះជាម្ចាស់ តើយ៉ូសែបបានក្លាយទៅជាអ្វីនៅក្នុងផ្ទះរបស់ ប៉ូទីផា? តើប៉ូទីផាបានតែងតាំងយ៉ូសែបឲ្យធ្វើអ្វីខ្លះ? _____

- តើប្រការមួយដែលប៉ូទីផាបានហាមឃាត់ចំពោះយ៉ូសែបនោះគឺជាអ្វី (នៅក្នុងខ្សែ ៦)? _____

មេរៀនទី ២ - ផ្នែកទី ២

ការអនុវត្តន៍ផ្ទាល់ខ្លួន:

មនុស្សរបស់ព្រះជាម្ចាស់រស់នៅដោយការពឹងលើព្រះពរដែលទ្រង់បានប្រទានមក ហើយសូម្បីអ្នកដទៃទៀត ក៏នឹងទទួលបានព្រះពរតាមរយៈមនុស្សរបស់ទ្រង់ផងដែរ។

- តើព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់លោក អាប៉រាយ៉ាងដូចម្តេចនៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ១២:២-៣? _____

- ព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់នឹងប្រទានពរដល់អស់អ្នកដែលបានឲ្យពរដល់គាត់ ហើយ គ្រប់មនុស្សនៅលើផែនដីនឹងទទួលបានព្រះពរតាមរយៈគាត់ដែរ។ ចូរពិចារណាអំពីការជាប់ទំនាក់ទំនងព្រះបន្ទូលសន្យានេះទៅនឹងជីវិតរស់នៅ:

- តើនរណាខ្លះដែលរស់នៅក្នុងរង្វង់ឥទ្ធិពលរបស់លោកអ្នក ដូចជា អ្នកជិតខាង មិត្តរួមការងារ មិត្តភ័ក្ត្រជាដើម? ចូរសរសេរឈ្មោះរបស់ពួកគេម្នាក់ៗឲ្យបានជាក់លាក់ _____

- ចូរពិចារណាអំពីរបៀបដែលពួកគេបានទទួលព្រះពរតាមរយៈលោកអ្នក តួយ៉ាងដូចជា សុត្តិភាព ការការពារ ភាពស្មោះត្រង់ សេចក្តីពិត ចរិតលក្ខណៈល្អ និង សេចក្តីសុចរិតនានា។ តើព្រះជាម្ចាស់បានប៉ះពាល់ និង មានឥទ្ធិពលលើជីវិតរបស់ពួកគេតាមរយៈកិច្ចការទាំងអស់នេះយ៉ាងដូចម្តេច? _____

ការទន្ទេញចងចាំ:

សម្រាប់អត្ថប្រយោជន៍របស់លោកអ្នក និង អ្នកដទៃ វាគឺជារឿងសំខាន់ក្នុងការដែលបាននៅតែកាន់ជាប់ក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលយើងកាន់តែបានសិក្សា យើងនឹងកាន់តែបានដឹងអំពីរបៀបដែលព្រះជាម្ចាស់ទ្រង់ចង់ប្រទានពរដល់យើង និង អ្នកដទៃទៀត។ ខគម្ពីរដែលតម្រូវឲ្យយើងទន្ទេញចងចាំនៅពេលនេះគឺព្រះគម្ពីរ ទំនុកដម្តែង ១:១-៣។

- នៅក្នុងខ ១ តើមានអំពើទាំងបីយ៉ាងដែលយើងត្រូវជៀសវាងមានអ្វីខ្លះ?
 1. _____
 2. _____
 3. _____

- នៅក្នុងទំនុកដម្លើង ខ ២ តើបានប្រាប់យើងឲ្យរីករាយនឹងអ្វីខ្លះ?
 1. _____
 2. _____
- នៅទីបំផុតតើនឹងប្រៀបបានទៅនឹងអ្វី នៅក្នុងខ ៣? _____

- ចូររៀបរាប់អំពីដើមឈើ? តើវាដុះនៅកន្លែងណា? មានលក្ខណៈដូចម្តេចខ្លះ? _____

- ក្នុងនាមជាមនុស្សដែលព្រះប្រទានពរ តើនរណាដែលត្រូវបានប្រទានពរដោយព្រះដោយសារយើង?
 វិធីមួយទៀតគឺសួរសំណួរថា: តើនរណាគឺជាអ្នកដែលបានកសាងសំបុករបស់ខ្លួន ហើយបានរក
 ឃើញជ្រកកោននិងសុវត្ថិភាពនៅលើមែនរបស់យើងខ្ញុំ? _____

ចូរសរសេរខតម្តីទាំងនេះនៅលើក្រដាសកត់ចំណាំរបស់លោកអ្នក ហើយរីករាយជាមួយឱកាសដើម្បីឲ្យ
 ព្រះជាម្ចាស់បង្ហាញផ្លូវដល់លោកអ្នក ក្នុងការដែលអ្នកបានក្លាយជាដើមឈើដ៏រឹងមាំដែលដុះនៅក្បែរផ្លូវទឹក
 និងមានភាពរស់រវើកដោយមានស្លឹកផ្តល់ម្តប់សម្រាប់អ្នកមកជ្រក អ្នកដែលអស់កម្លាំង និងជាដើមឈើ
 ដែលផ្តល់មែកដែលប្រកបដោយសុវត្ថិភាព សម្រាប់អ្នកផ្សេងទៀតបានរកការល្អលោមចិត្តរបស់ពួកគេ។
 ចូរចំណាំបទពិសោធន៍របស់អ្នកនៅផ្នែកខាងក្រោយនៃក្រដាសកត់ចំណាំរបស់លោកអ្នក។ ចូរអរព្រះគុណ
 ដល់ព្រះអម្ចាស់សម្រាប់ឯកសិទ្ធិដែលលោកអ្នកត្រូវបានជ្រើសរើសធ្វើជាទីបញ្ចេញពរដល់អ្នកដទៃទៀត។

សេចក្តីអធិស្ឋាន:

ឱ ព្រះអម្ចាស់អើយ! ព្រះអង្គបានប្រទានពរដល់លោកប៉ូទីផា និង ក្រុមគ្រួសាររបស់គាត់តាមរយៈជីវិត
 របស់យ៉ូសែប។ ព្រះអង្គបានប្រទានពរអស់អ្នកដែលគាត់បានគ្រប់គ្រង និង អ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទះរបស់
 គាត់។ យ៉ូសែបបាននាំវត្តមានពេញដោយក្តីស្រឡាញ់របស់ព្រះអង្គទៅឲ្យជីវិតប៉ូទីផា។ សូមទ្រង់បើកភ្នែក
 ទូលបង្គំឲ្យមើលឃើញថាព្រះអង្គបានប្រទានពរដល់ទូលបង្គំ ហើយជីវិតអស់អ្នកដែលបានទទួលព្រះពរតាម
 រយៈទូលបង្គំតែពួកគេមិនទាន់បានដឹងថាទ្រង់គឺជានរណា។ សូមអោយជីវិតរបស់ទូលបង្គំត្រូវរស់នៅជាមួយ

ដែលមានគោលបំណងនោះ ធ្វើឱ្យព្រះអង្គបានប្រទានពរដល់ជីវិតរបស់អ្នកដទៃទៀតដូចដែលព្រះអង្គបាន
ប្រទានពរដោយស្មោះត្រង់ដល់ទូលបង្គំដែរ។ សូមឲ្យអ្នកដែលបានចូលមកក្នុងគំនិតទូលបង្គំខណៈពេល
ទូលបង្គំកំពុងអធិស្ឋាននេះ សូមអោយពួកគេបានស្គាល់ព្រះអង្គ ហើយបានទទួលព្រះពរពីព្រះអង្គដែរ។ _____

មេរៀនទី ២ - ផ្នែកទី ៣

សេចក្តីណែនាំ:

គ្រាន់តែដោយសារតែយើងមាន ទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដោយសារជំនឿរបស់យើងលើអង្គព្រះ
យេស៊ូវមិនមែនមានន័យថាយើងជាប្រធានការក្រុមទាំងឡាយនៅក្នុងលោកិយនេះទេ។ លោកអ្នកអាច
រំលឹកឡើងវិញពីការសិក្សាលើកមុននៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ៣ នៅក្នុងមេរៀន “ផែនការរបស់ព្រះជា
ម្ចាស់ ជម្រើសរបស់យើង” វាគឺជាសមរម្យមួយយ៉ាងសាហាវ រវាងអំណាចនៃពួកវិញ្ញាណអាក្រក់ បន្ទាប់
ពីព្រលឹងវិញ្ញាណរបស់យើង។ ប្រាំមួយខែដំបូងនៃព្រះគម្ពីរ លោកុប្បត្តិជំពូក ៣៩ បានប្រាប់យើងពីដំណឹងល្អ
នៃព្រះពររបស់ព្រះមកលើជីវិតរបស់យ៉ូសែប ហើយឥឡូវនេះការសាកល្បងនៃសេចក្តីជំនឿរបស់គាត់បាន
ចូលមកដល់។ ហើយនៅតែមានសំណួរចោទសួរដទៃ: តើព្រះពរមានសម្រាប់តែកិច្ចការណាដែលមើលទៅ
ហាក់ដូចជាត្រឹមត្រូវ ហើយមានអារម្មណ៍ល្អមែនទេ? តើព្រះជាម្ចាស់ប្រទានពរដល់អ្នកមានជំនឿយ៉ាងដូច
ម្តេចនៅពេលដែលពួកគេរស់នៅក្នុងស្ថានភាពពិបាក? តើនៅពេលណាដែលព្រះជាម្ចាស់អាចប្រើកាលៈ
ទេសៈ និងធ្វើឱ្យពួកគេទទួលបានព្រះពរព្រំទ្រង់?

កិច្ចការ: ចូរអានព្រះគម្ពីរ លោកុប្បត្តិ ៣៩:៦-២៣

លំហាត់:

- តើមានការរៀបរាប់អំពីយ៉ូសែបយ៉ាងដូចម្តេចនៅក្នុងខ ៦? _____
- តើមានពិបាកអ្វីនៅបន្ទាប់ពីនោះមក នៅក្នុងខ ៧? តើមានសេចក្តីល្អដូចម្តេចបានកើតឡើងពី
សំណាក់ប្រពន្ធរបស់លោកប៉ូទីផា? _____

ការកត់សំគាល់អំពីប្រពន្ធរបស់លោកប៉ូទីផា គឺមានការទាក់ទាញចិត្តនៅពេលបានឃើញរូបរាងសង្ហារបស់យ៉ូសែប។

- នៅក្នុងខ ៨ យ៉ូសែបបានប្រកែក! ចូរសរសេរនូវការឆ្លើយតបរបស់គាត់។ ចូរពិចារណាដោយយកចិត្តទុកដាក់នូវអ្វីដែលគាត់និយាយ: _____

តើគាត់ឆ្លើយតបចំពោះនរណា? _____

- ចៅហ្វាយរបស់យ៉ូសែបបានទុកចិត្ត ដោយបានផ្អាកផ្អាតក្រសួងទាំងមូលលើគាត់ដូច្នោះហើយលោកប៉ូទីផាមិនមានការព្រួយបារម្ភអ្វីៗនៅក្នុងផ្ទះរបស់គាត់នោះទេ។ យ៉ូសែបគឺជាចៅហ្វាយធំទីពីរក្នុងពាក្យបញ្ជាមនុស្សគ្រប់គ្នានៅក្នុងផ្ទះបន្ទាប់ពីលោកប៉ូទីផាដែលជាម្ចាស់របស់គាត់។ នៅក្នុងផ្ទះទាំងមូល យ៉ូសែបអាចមានសិទ្ធិធ្វើអ្វីៗទាំងអស់បានលើកលែងតែភរិយារបស់លោកប៉ូទីផាតែម្នាក់ប៉ុណ្ណោះ។ ក្នុងខណៈនេះក៏មានសំណួរមួយបានចោទសួរនៅចុងខ ៩: _____

យ៉ូសែបគឺជាកម្លោះមានសុខភាពល្អម្នាក់។ គាត់ក៏ត្រូវបានស្និទ្ធនឹងការល្អរុងរឿងដូចបុរសដទៃទៀតដែរ។ ភរិយារបស់លោកប៉ូទីផាបានដឹងពីបញ្ហានៅថ្ងៃនោះបន្ទាប់នាងបានហៅឲ្យយ៉ូសែបមកជួប។ តើព្រះគម្ពីរនិយាយអំពីលោកយ៉ូសែបយ៉ាងដូចម្តេចនៅក្នុងខ ១០? _____

- តើនៅក្នុងឈុតឆាកនោះបានប្រាប់យើងដូចម្តេចខ្លះអំពីភរិយារបស់លោកប៉ូទីផា? _____

ការជីកកាយឱ្យកាន់តែជ្រៅ

ចូរយកពេលវេលាខ្លះៗដើម្បីសង្កេតមើលផ្នែកផ្សេងទៀតនៃព្រះគម្ពីរ ដែលដោះស្រាយប្រធានបទដូចគ្នាអំពីភាពទាក់ទាញនេះ។ ព្រះបាទ សាឡូម៉ូន បានសរសេរច្រើននៅក្នុងព្រះគម្ពីរ សុភាសិត សម្រាប់កូនចៅ

ជំនាន់ក្រោយរបស់ព្រះអង្គ។ នៅក្នុងព្រះគម្ពីរ សុភាសិតជំពូក ៦ និងជំពូក ៧ ព្រះបាទ សាឡាម្នួន ព្រមាន ចំពោះកូនចៅជំនាន់ក្រោយរបស់ព្រះអង្គជាច្រើនអំពីបញ្ហាស្រ្តីផិតនេះ។ លោកអ្នកអាចនូវបទគម្ពីរនេះ ទាំងមូលបាន ប៉ុន្តែ សម្រាប់ការសិក្សារបស់យើងសូមលើកយកតែអ្វីដែលព្រះបាទសាឡាម្នួនបានបង្កត់ធ្ងន់ សម្រាប់ឱ្យយើងពិចារណាប្រាជ្ញាដែលទ្រង់បានចូលរួមចែករំលែកជាមួយនិងកូនប្រុសរបស់ព្រះអង្គ នៅក្នុង គោលបំណងដើម្បីការពារខ្លួនពីស្ថានភាពពេលណា ជួបជាមួយនិងស្រ្តីមិនល្អ ឬជាស្រ្តីពេស្យា។ ចូរអាន ដោយប្រុងប្រយ័ត្ននៅក្នុងព្រះគម្ពីរ សុភាសិត ៦:២០-៣៥ ហើយចូររក្សាទុកក្នុងចិត្តតំនិតនៅក្នុងស្ថាន ការណ៍ដែលយ៉ូសែបជួបប្រទះ។

- តើព្រះបាទ សាឡាម្នួនបានបង្រៀនដល់កូនចៅជំនាន់ក្រោយរបស់ព្រះអង្គអំពីគោលបំណងឪពុក ម្តាយយ៉ាងដូចម្តេចខ្លះ (ខ ២៣)? _____

- នៅក្នុងខ ២៤ តើ ព្រះបាទ សាឡាម្នួនបានបង្រៀនកូនចៅជំនាន់ក្រោយរបស់ព្រះអង្គឲ្យចេះការពារ ខ្លួនពីនរណា? _____

- នៅក្នុងខ ២៦ តើព្រះបាទ សាឡាម្នួនបានរៀបរាប់ដូចម្តេចខ្លះអំពីស្រ្តីកំផិតប្តី និង ស្រ្តីពេស្យា? _____

- នៅក្នុងខ ២៩-៣៥ ចំពោះបុរសណាដែលបានរួមដំណេកជាមួយប្រពន្ធអ្នកដទៃ តើនឹងត្រូវទទួល ផលបែបណា? _____

ព្រះបាទ សាឡាម្នួន គឺមានព្រះបន្ទូលយ៉ាងត្រង់ៗជាមួយនិងកូនចៅជំនាន់ក្រោយរបស់ព្រះអង្គ។ ពាក្យសម្តីនៃ សេចក្តីពិតរបស់ទ្រង់ក៏ជាការបង្រៀនមួយសម្រាប់ពួកយើងផងដែរ។ យើងត្រូវបានលើកទឹកចិត្តឱ្យរក្សា ពាក្យសម្តីទាំងនេះទុកនៅលើចិត្តរបស់យើងជារៀងរហូត សម្រាប់ទុកជាការបង្ហាញផ្លូវដល់យើង និងជាការ និយាយមកកាន់ពួកយើង។

មេរៀនទី ២ - ផ្នែកទី ៤

និមន្ត: ចូរត្រឡប់ទៅកាន់ ព្រះគម្ពីរលោកុប្បត្តិ ៣៩:១១ វិញ។

- មានថ្ងៃមួយ នៅពេលដែលយ៉ូសែបកំពុងបំពេញតួនាទីរបស់គាត់តើមានអ្វីបានកើតឡើង? _____

នាងបានអប់គ្រឿងក្រអូបដើម្បីឲ្យយ៉ូសែបមករួមដំណេកជាមួយនាង។ គាត់បានរត់គេចខ្លួនពីការលោងលោមរបស់នាង ប៉ុន្តែគាត់បានបន្ទូលទុកនៅ _____ (១១២) ដូច្នោះហើយនាងបានយកវាទៅបង្កើតជាសាច់រឿងប្រឌិតមួយឡើង។ នាងបាននិយាយកុហក! ដោយចិត្តល្មោភតណ្ហា និង អំណាចរបស់នាង បានបង្វែរទៅជាការចោទប្រកាន់ ដ្បិតយ៉ូសែបបាន បដិសេធនឹង ការលោងលោមរបស់នាងរួចគាត់ក៏បានរត់គេចខ្លួនចេញពីនាងទៅ។ បន្ទាប់មកនាងបែរជាបានបង្កើតជារឿងប្រឌិតមួយដើម្បីទំលាក់កំហុសដាក់ឲ្យយ៉ូសែបទៅវិញ។ តើនាងបានកាឡែរឿងដូចម្តេចនៅក្នុងខ ១៣-១៨? _____

នៅពេលប៉ូទីផារីរបស់នាងបានត្រឡប់មកវិញ តើនាងបានប្រាប់ថាដូចម្តេច? _____

តើប្តីរបស់នាងបានឆ្លើយតបដូចម្តេច? _____

តើលោកអ្នកមានការភ្ញាក់ផ្អើលដែរឬទេ (សុភាសិត ៦:៣៤)?

- តើប៉ូទីផារីបានធ្វើដូចម្តេចចំពោះយ៉ូសែប (ខ២០)? _____

ការន្ទុះបញ្ជីវាង:

នៅក្នុងវគ្គដំបូងនៃព្រះគម្ពីរ លោកុប្បត្តិជំពូក ៣៩ ប្រាប់យើងថាយ៉ូសែបគឺជាបុរសវ័យក្មេងម្នាក់ដ៏គួរឲ្យគោរពយ៉ាងណា គាត់គឺជាបុរសសង្ហា ជាមនុស្សដែលអាចពឹងពាក់បាន អាចជឿទុកចិត្តបាន មានសេចក្តីពិត

និង គួរឱ្យទុកចិត្ត ហើយគាត់ថែមទាំងបានបដិសេធនិមិត្តព្រមរួមដំណេកជាមួយភរិយាម្ចាស់របស់ខ្លួនទៅ តាមការល្អរុងរឿងលោមរបស់នាងទៀតផង។ យ៉ូសែបត្រូវបានចាត់ទុកដូចជាបទល្មើសម្នាក់ រួចមកត្រូវ បានគេចាប់ដាក់គុកដោយសារតែគាត់គឺជាមនុស្សម្នាក់ ដែលមានការជឿទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុង ហើយយើងបានទទួលស្គាល់ថាយ៉ូសែបគឺជាមនុស្សម្នាក់ ដែលត្រូវបានព្រះជាម្ចាស់ប្រទានពរយ៉ាងច្រើន។ ការប្រព្រឹត្តរបស់គាត់ត្រូវបានឈរលើមូលដ្ឋានគ្រឹះនៃការកុហករបស់ប្រពន្ធប៉ូទីផា។ យើងបានដឹងថាប៉ូទីផា "បានដុតដោយកំហឹង។ " ហើយក្នុងពេលឥឡូវនេះ យ៉ូសែបត្រូវបានបង្ខំខ្លួននៅក្នុងទឹកក្តៅអ្នកទោស របស់ស្តេចវាគឺជាទឹកក្តៅមួយដែលតម្រូវឱ្យគាត់នៅទីនោះ។

ហេតុអ្វីបានជារឿងនេះកើតឡើងមកលើយ៉ូសែបទៅវិញ? ហេតុអ្វីបានជាមនុស្សល្អដូចជាគាត់ត្រូវជួបនឹង រឿងអាក្រក់បែបនេះ? នៅពេលមានរឿងអយុត្តិធម៌ដូច្នោះ តើព្រះជាម្ចាស់គង់នៅឯណា? តើព្រះជាម្ចាស់ គង់នៅ ជាមួយគាត់តែពេលដែលគាត់រស់នៅក្នុងផ្ទះចៅហ្វាយរបស់គាត់ដែលជាអ្នកមាន ហើយល្បី ល្បាញនោះទេឬអ្វី? ហេតុអ្វីបានជាទ្រង់បណ្តោយឱ្យរឿងអាក្រក់ដូច្នោះកើតឡើងចំពោះមនុស្សល្អទៅវិញ? លោកអ្នកប្រហែលជាអាចនឹងគិតថាការទាំងអស់នេះគឺបណ្តាលមកពីព្រះជាម្ចាស់ជាមិនខាន។ បន្ទាប់ទៅ នេះ ខ្ញុំមានបញ្ហាដ៏សំខាន់ៗមួយចំនួនដើម្បីលើកយកមកពិភាក្សាជាមួយនិងទ្រង់។

ចូរស្រមៃថាលោកអ្នកគឺជាយ៉ូសែបវិញ! ពេលនេះលោកអ្នកកំពុងស្ថិតនៅក្នុងរណ្តៅមួយយ៉ាងងងឹតមានទៅ ដោយការអាក្រក់នៃសង្គម ជាមួយអ្នកទោសផ្សេងៗទៀតរបស់ស្តេច។ បើតាមគំនិតរបស់លោកអ្នក តើនឹង មានសំណួរដូចម្តេចដើម្បីចោទសួរ? តើលោកអ្នកនឹងត្រូវស្រែកទូលអង្វរទៅព្រះជាម្ចាស់របស់អ្នកយ៉ាង ដូចម្តេច? នាពេលកន្លងមក បងៗបានធ្វើឱ្យវាសនារបស់លោកអ្នកមិនសូវជាយ៉ាប់ខ្លាំងដល់ម៉្លោះនោះទេ ប៉ុន្តែ ក្នុងពេលនេះ!

ការជិកកាយឱ្យកាន់តែខ្លាំងៗ:

យើងពេញចិត្តចំពោះការព្យាបាលមនុស្សទុច្ចរិត។ យើងបានក្លាយទៅមនុស្សជាដូរចត់ចំពោះអស់អ្នកដែល បានធ្វើបាបយើង។ នៅក្នុងព្រះគម្ពីរ ១ ពេត្រុសទី ២:២១-២៥ យើងត្រូវបានទទួលការត្រាស់ហៅឱ្យទៅ ជាការត្រាស់ហៅមួយយ៉ាងខ្ពស់ជាងមុន។ ចូរពិនិត្យមើលឱ្យបានជិតជាងមុនថែមទៀតនូវបទគម្ពីរទាំងនេះ ដែលលោក ពេត្រុស បានធ្វើសេចក្តីអំណះអំណាងទៅព្រះយេស៊ូវទុកជាគំរូសម្រាប់យើងដើម្បីអនុវត្តតាម។

- លោក ពេត្រុស បាននិយាយថា យើងរាល់គ្នាត្រូវបានត្រាស់ហៅដើម្បីឱ្យធ្វើតាមព្រះគ្រីស្ទ។ ទ្រង់ ហើយបានទុកឱ្យយើង

ដើម្បីឲ្យយើងអាច

នៅក្នុងលំអានដានរបស់ទ្រង់ (ខ២១)

- ខណៈនោះ លោក ពេត្រុស បានលើកបទគម្ពីរ អេសាយ ៥៣:៩ ផងដែរ។ ទ្រង់មិនដែលធ្វើបាបអ្វីសោះ (ខ២២) តើបទគម្ពីរបានប្រាប់យើងដូចម្តេចខ្លះ នៅពេលដែលទ្រង់រងទុក្ខវេទនា? _____

- នៅក្នុងខ ២៣ បាននិយាយបន្តទៀតថា _____

តើមានន័យដូចម្តេច? ព្រះយេស៊ូវបានធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតា ដូច្នេះទ្រង់បានទុកព្រះហឫទ័យលើព្រះវរបិតាទាំងស្រុងថាអ្វីដែលទ្រង់ធ្វើគឺសុទ្ធតែជាអំពើសុចរិត ត្រឹមត្រូវ ហើយយុត្តិធម៌ទាំងអស់។

- ព្រះយេស៊ូវ ស្ម័គ្រទទួលយកអំពើបាបរបស់យើងដាក់ក្នុងព្រះលោហិតទ្រង់នៅលើឈើឆ្កាងដើម្បីឲ្យយើង _____ ទៅឯ _____ ហើយនឹង _____ សម្រាប់ _____

លោកអ្នក ហើយនឹងខ្ញុំត្រូវបានប្រោសឲ្យដោយសារអ្វីដែលទ្រង់បានធ្វើសម្រាប់យើង។ ទំនាក់ទំនងបែកបាក់របស់អស់អ្នកដែលបានជឿលើព្រះយេស៊ូវ នោះនឹងត្រូវបានផ្សះផ្សារឲ្យបានជានាទិក ព្រះវរបិតាឡើងវិញ។ យើងប្រៀបដូចជា _____

ដែលគ្មាន _____ ជាអ្នកថែព្រលឹងអ្នករាល់គ្នាវិញហើយ (ខ២៥)។

មេរៀនទី ២ - ផ្នែកទី ៥

និបាតៈ ចូរត្រឡប់ទៅកាន់ព្រះគម្ពីរ លោកុប្បត្តិ ៣៩ ឡើងវិញម្តងទៀតដែលនៅចុងជំពូកនោះ បានរកឃើញថា យ៉ូសែបជាប់នៅក្នុងគុក។

- នៅក្នុងខ ២១ សារជាថ្មីម្តងទៀត យើងបានអានមានពាក្យ ៥ ដែលដូចគ្នានៃខ ២ តើពាក្យទាំងនោះបាននិយាយដូចម្តេច? _____

- នៅខបន្តបន្ទាប់ទៀតបានប្រាប់យើងអំពីព្រះជាម្ចាស់បានធ្វើការអស្ចារ្យនៅក្នុងជីវិតយ៉ូសែប ពេលដែលគាត់កំពុងជាប់នៅក្នុងគុក។ _____

- នៅក្នុងខ ២៣ ជាថ្មីម្តងទៀតយើងបានដឹងថា តាមរយៈកិច្ចការរបស់យ៉ូសែប បានធ្វើឲ្យមេតុកមានការទទួលស្គាល់ និង កោតសរសើរ។ តើមេតុកប្រគល់ការទទួលខុសត្រូវអ្វីដល់យ៉ូសែប? _____

- មេតុកនោះមានការឆ្ងស្រាលពីការងារជាច្រើនដោយមានយ៉ូសែបជួយគ្រប់គ្រង។ នៅក្នុងខ ២៣ បានប្រាប់អំពីមេតុកនោះថា _____

គាត់បានដឹងថាព្រះជាម្ចាស់គង់នៅជាមួយយ៉ូសែប ហើយជួយឲ្យបានទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលគាត់បានធ្វើ។

- ចូរកត់សំគាល់ថា អ្វីដែលមេតុកបានផ្អាកផ្អាតលើគាត់ក្នុងពេលនេះ (ខ២៣) វាស្រដៀងគ្នាទៅនឹងពេលដែលគាត់រស់នៅក្នុងផ្ទះរបស់លោក ប៉ូទីផា ដែរ (ខ៣)។ _____

- អ្នកទាំងពីរគឺ លោក ប៉ូទីផា (ខ៥) និង មេតុក (ខ២២) បានប្រគល់ការងារទទួលខុសត្រូវទាំងអស់របស់គាត់ឲ្យទៅយ៉ូសែប។ _____

ការឆ្លុះបញ្ចាំង:

មានរឿងមួយគួរឲ្យឆ្ងល់ថា តើយ៉ូសែបបានធ្វើអ្វីទើបបានជាមានការទាក់ភ្នែករបស់មេតុកដូច្នោះ។ ក្នុងនាមជាអ្នកទោសម្នាក់តើបានធ្វើអ្វីដែលមានតម្លៃកត់រហូតដល់មានការកត់សំគាល់បែបនេះ។ យ៉ូសែប គឺជនរងគ្រោះម្នាក់ដោយការកុហក និង ត្រូវបានទទួលការព្យាបាលយ៉ាងអយុត្តិធម៌ ហើយ ត្រូវបានចាប់ឃុំឃាំងទាំងកំហឹងដោយអតីតចៅហ្វាយរបស់គាត់។ គាត់មិនដឹងថាតើគាត់នឹងត្រូវរស់នៅក្នុងកន្លែងនេះរហូតអស់មួយជីវិតរបស់គាត់ឬយ៉ាងណានោះទេ ហើយយើងក៏មិនភ្លេចដែរថាគាត់គឺជាជនបរទេសជនបរទេសនៅក្នុងប្រទេសដទៃ។ វប្បធម៌ និង ទំនៀមទម្លាប់របស់ជនជាតិអេស៊ីញ៉ូនេះ គឺខុសគ្នាឆ្ងាយណាស់ពីថែរក្សាប្លូងចៀមរបស់ឪពុកគាត់ដែលជាកម្មសិទ្ធិ ដោយរស់នៅជាសមាជិកនៃកុលសម្ព័ន្ធពនេចរមួយ។ ប្រទេសអេស៊ីញ៉ូ

ត្រូវបានគេចាត់ទុកថាជាសង្គមកម្រិតខ្ពស់ ទាំងការរីកចម្រើន និង សហគមន៍នៃបញ្ញវន្តមួយ។ ព្រះចៅ
ផារ៉ោនជាអ្នកគ្រប់គ្រងប្រទេសអេស៊ីបវាខុសគ្នាស្រឡះពិធីពុករបស់គាត់ដែលមានភាពស្មើស្ម័គ្រ និង ក្តី
អនុគ្រោះ។

ប្រសិនបើលោកអ្នកត្រូវបានគេដាក់ក្នុងពន្ធនាគារនៅជាមួយនឹងយ៉ូសែបដែរ តើលោកអ្នកនឹងគិតថាត្រូវ
និយាយរៀបរាប់ប្រាប់អ្នកដទៃដូចម្តេចអំពីបទពិសោធន៍ ដែលព្រះអម្ចាស់បានគង់នៅជាមួយនឹងយ៉ូសែប?

ការអនុវត្តន៍ផ្ទាល់ខ្លួន:

ត្រឡប់ទៅកាន់ព្រះគម្ពីរ ១ ពេត្រុស ៣:៩ វិញ យើងឃើញថាយ៉ូសែបគឺជាគំរូលម្អយសម្រាប់យើងយក
តម្រាប់តាម។ នៅទីបំផុតគឺជាគំរូលម្អរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដដែលអាចទាក់ភ្នែក និង ចិត្ត
របស់មនុស្សដទៃទៀតជាច្រើន ការកត់សំគាល់ជាពិសេសនោះគឺ គាត់បានធ្វើឲ្យមានការទាក់ភ្នែក និង ចិត្ត
ពីសំណាក់អ្នកមានអំណាចគ្រប់គ្រងលើគាត់។ នៅក្នុងខ ៩ វាហាក់ដូចជារបៀបដែលយ៉ូសែបបានព្យាយាម
រស់នៅក្នុងជីវិតមួយក្រោយពិថ្ងៃដែលបង្វែររបស់គាត់បានលក់គាត់ឲ្យទៅសាសន៍ដទៃរហូតដល់បានគេយក
គាត់មកដល់ប្រទេសអេស៊ីប។ ចូរសរសេរខនេះឡើងវិញ: _____

យ៉ូសែបសង្កេតឃើញថា ជីវិតរបស់គាត់គឺជាជីវិតមួយដែលបានកើតមកដើម្បីជាការប្រទានពរដល់ជីវិត
របស់អ្នកដទៃទៀត។ ការប្រព្រឹត្តរបស់អ្នកដទៃចំពោះរូបគាត់ គឺមិនមែនពឹងផ្អែកលើរបៀបដែលគាត់ត្រូវ
ប្រព្រឹត្តចំពោះអ្នកដទៃនោះទេ។ គាត់បានធ្វើជាគំរូជីវិតរបស់គាត់ថា គឺជាមនុស្សម្នាក់ដែលបានប្រគល់ខ្លួន
គាត់ផ្ទាល់ដោយការជឿទុកចិត្តទាំងស្រុងទៅលើព្រះជាម្ចាស់ថាទ្រង់មានសេចក្តីយុត្តិធម៌ និង ការវិនិច្ឆ័យដ៏
ត្រឹមត្រូវ (១ ពេត្រុស ២:២៣) ។ តើ បទគម្ពីរទាំងនេះ និង រឿងរ៉ាវរបស់លោកយ៉ូសែបនេះបានប៉ះពាល់
ចិត្តរបស់លោកអ្នកយ៉ាងដូចម្តេចខ្លះ? _____

តើជម្រើស ពាក្យសម្តី គំនិត សកម្មភាព អាកប្បកិរិយារបស់លោកអ្នកដូចម្តេច ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរដល់ជីវិតរបស់អ្នកដទៃទៀតបាន? _____

តើមានអ្វីខ្លះដែលជម្រុញឲ្យលោកអ្នកពិចារណាដោយខ្លួនឯងបានពីការប្រទានពររបស់ព្រះជាម្ចាស់នៅក្នុងគោលបំណងដើម្បីជាការប្រទានពរដល់អ្នកដទៃ? _____

សេចក្តីអធិស្ឋាន:

ឱព្រះអម្ចាស់អើយ! ទូលបង្គំចង់ក្លាយទៅជាមនុស្សម្នាក់ដូចជាលោកយ៉ូសែបដែរ។ ទូលបង្គំចង់ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នកដទៃបាន ទូលបង្គំចង់គ្រប់យ៉ាងនៅក្នុងជីវិតរបស់ទូលបង្គំ ក្លាយជាទីស្រឡាញ់របស់ព្រះអង្គ ដើម្បីឲ្យសេចក្តីសប្បុរសរបស់ទ្រង់ធ្វើឲ្យមានភាពទាក់ទាញដល់អ្នកដទៃចំពោះព្រះអង្គ។ នៅពេលណាដែលមានការលំបាក សូមទ្រង់រក្សាការពារដល់ទូលបង្គំកុំឲ្យមានធ្លាក់ទឹកចិត្ត និងមានភាពជួរចត់ឲ្យសោះ។ សូមឱ្យទូលបង្គំនិយាយល្អៗពីអស់អ្នកដែលមានអំណាចលើទូលបង្គំ ហើយប្រើទូលបង្គំជាមធ្យោបាយដើម្បីនាំយកនូវសេចក្តីស្រឡាញ់របស់ព្រះអង្គទៅដល់ជីវិតរបស់ពួកគេផង។ _____

មេរៀនទី ៣

មេរៀនទី ៣ - ផ្នែកទី ១

សេចក្តីណែនាំ:

យើងបានបញ្ចប់មេរៀនទី ដល់ត្រឹម យ៉ូសេបបានជាប់គុកយ៉ាងអយុត្តិធម៌ ព្រោះតែការនិយាយកុហករបស់ ប្រពន្ធលោក ប្តីទី៣។ យ៉ូសេបបានរស់នៅទីនោះត្រូវបានទទួលការស្រលាញ់រាប់អាន ជាទីទុកចិត្ត ហើយ ត្រូវបានចៅហ្វាយប្រគល់ការងារអ្វីៗគ្រប់បែបយ៉ាង ដែលជាកម្មសិទ្ធិរបស់គាត់ទៅឲ្យយ៉ូសេបជាអ្នកមើល ការខុសត្រូវ។ គាត់ប្រកែកចំពោះការល្អឯម្តងហើយម្តងទៀត ក្នុងការប្រព្រឹត្តអំពើផិតក្បត់សាហាយស្មន់ជា មួយភរិយាម្ចាស់របស់គាត់ តែគាត់មិនព្រមធ្វើតាមហើយបានរត់គេចចេញពីការលោកលោមរបស់នាង។ នាងបានកាឡែសាច់រឿងដើម្បីនិយាយកុហកប្តីរបស់នាង ហើយស្វាមីរបស់នាងក៏ជឿតាមការកុហកគ្រប់ យ៉ាងរបស់នាង។ យោងតាមការទម្លាក់កំហុសនោះ បានធ្វើឲ្យយ៉ូសេបត្រូវជាប់ នៅក្នុងពន្ធនាគារដោយមិន បានបញ្ជាក់ថាពេលណាទើបគាត់ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញឡើយ។

ទោះបីយ៉ូសេប ត្រូវបានគេប្រព្រឹត្តចំពោះគាត់យ៉ាងអយុត្តិធម៌បែបនេះក៏ដោយ តាមការសិក្សាបានធ្វើឲ្យ យើងដឹងថាព្រះជាម្ចាស់នៅតែស្មោះត្រង់ជាមួយនិងគាត់ជានិច្ច។ ខណៈពេលដែលគាត់ជាប់នៅក្នុងគុកនោះ តាមរយៈព្រះគម្ពីរបានប្រាប់យើងឲ្យបានដឹងថាព្រះអម្ចាស់បានគង់នៅជាមួយនិងគាត់។ ព្រះជាម្ចាស់ក៏បាន បង្ហាញសេចក្តីសប្បុរសរបស់ទ្រង់ចំពោះយ៉ូសេប ដោយទ្រង់បានធ្វើឲ្យមេគុកមានការពេញចិត្តចំពោះគាត់ ហើយបានតែងតាំងឲ្យយ៉ូសេបធ្វើអ្នកត្រួតត្រាលើអ្នកទោសទាំងអស់ទៀតផង។ យ៉ូសេបគឺជាមនុស្សម្នាក់ ដែលតែងតែយកចិត្តទុកដាក់ ហើយទទួលខុសត្រូវចំពោះកិច្ចការអ្វីៗដែលគាត់បានធ្វើ។ មេគុក ម្នាក់នោះ បានដឹងថាព្រះអម្ចាស់បានគង់នៅជាមួយយ៉ូសេប ពីព្រោះអ្វីៗគ្រប់យ៉ាងដែលយ៉ូសេបបានធ្វើសុទ្ធតែទទួល បានលទ្ធផលជោគជ័យទាំងអស់។

ក៏ប៉ុន្តែ តើមានអ្វីប្លែកចំពោះការងារទទួលខុសត្រូវ និង ការធ្វើឲ្យបានជោគជ័យលើកិច្ចការណាមួយសម្រាប់ អ្នកទោសនៅក្នុងគុកម្នាក់នោះ? បើសិនជាព្រះជាម្ចាស់គង់ជាមួយនិង យ៉ូសេបពិតមែន ចុះតើហេតុអ្វីបានជា ទ្រង់មិនជួយឲ្យយ៉ូសេបបានរួចចេញពីទីនោះទៅ? វាគឺជាចម្ងល់ និង ជាអត្តចរិតរបស់មនុស្សម្នាក់ៗ បើសិន ជាត្រូវប្រឈមមុខជាមួយស្ថានភាពណាមួយដែលស្រដៀងគ្នានេះ។

កិច្ចការ:

ដំណើររឿងនេះនឹងត្រូវបានបន្តនៅក្នុងព្រះគម្ពីរ លោកុប្បត្តិជំពូក ៤០ និងជំពូក ៤១ តទៅទៀត! ដោយសារតែយើងនៅមានរឿងរ៉ាវសំខាន់ៗជាច្រើនផ្សេងទៀត ទើបយើងមិនអាចបន្តអានដំណើរសាច់រឿងនេះឲ្យលម្អិតតទៅទៀតបាន។ តាមរយៈសំណួរនៅក្នុងលំហាត់ទាំងនេះនឹងជួយឲ្យលោកអ្នកអាចឆ្លងកាត់ជំពូកទាំងនេះបានដោយងាយ។ លោកអ្នកត្រូវបានលើកទឹកចិត្តឲ្យធ្វើការការសិក្សា ការអាន និង សួរសំណួរជាបន្តបន្ទាប់ទៅទៀតនេះ ដើម្បីជាការកត់ត្រាក្នុងសៀវភៅកត់ត្រារបស់លោកអ្នកសម្រាប់ទុកជាការសិក្សារយៈពេលវែងនៅពេលក្រោយៗទៀត។ ចូរយើងចាប់ផ្តើមអានព្រះគម្ពីរ លោកុប្បត្តិជំពូក ៤០ ដូចតទៅ!

លំហាត់:

នៅក្នុងជំពូកនេះនឹងនិយាយអំពីមន្ត្រីរបស់ព្រះមហាក្សត្រពីររូបដែលកំពុងជាប់នៅក្នុងពន្ធនាគារ។

- តើមន្ត្រីទាំងនេះមានតួនាទីធ្វើអ្វីថ្វាយព្រះរាជា? _____

- តើចុងក្រោយពួកគេនៅទីកន្លែងណា? _____

- តើចៅហ្វាយរបស់ពួកគេបានតែងតាំងឲ្យពួកគេធ្វើការសម្រាប់នរណា? _____

- ដោយយោងតាមខ ៥ តើមានរឿងអ្វីបានកើតឡើង? _____

- (ខ៦-៨) នៅព្រឹកនាថ្ងៃបន្ទាប់តើយ៉ូសែបបានសំគាល់ឃើញយ៉ាងដូចម្តេច? _____

- តើគាត់បានសួរពួកគេដូចម្តេច? _____

តើពួកគេបានឆ្លើយយ៉ាងដូចម្តេច? _____

- យ៉ូសែបបានជឿថាការកាត់ស្រាយយល់សប្តិគឺស្ថិតនៅលើព្រះជាម្ចាស់។ តើគាត់បានប្រាប់ពួកគេយ៉ាងដូចម្តេច? _____

- នៅក្នុងខ ៩-១១ តើអ្នកថ្វាយពេងដល់ព្រះវាបានយល់សប្តិដូចម្តេច? _____

តើយ៉ូសែបបានកាត់ស្រាយការយល់សប្តិរបស់គាត់យ៉ាងដូចម្តេច នៅក្នុងខ ១២-១៤? _____

- តើយ៉ូសែបបានសូមឲ្យអ្នកថ្វាយពេងព្រះវាជាឲ្យធ្វើអ្វីសម្រាប់គាត់នៅក្នុងខ ១៤? _____

១. _____ និង _____

២. _____ និង _____

តើយ៉ូសែបបានប្រាប់គាត់យ៉ាងដូចម្តេចទៀតនៅក្នុងខ ១៥? _____

- នៅក្នុងខ ១៦-១៧ តើអ្នកថ្វាយនំប៉ុនដល់ព្រះវាបានយល់សប្តិដូចម្តេច? _____

តើយ៉ូសែបបានកាត់ស្រាយការយល់សប្តិរបស់គាត់យ៉ាងដូចម្តេច នៅក្នុងខ ១៨-១៩? _____

តើមានឱកាសយ៉ាងណានៅក្នុងខ ២០? _____

តើមានអ្វីបានកើតឡើងចំពោះអ្នកថ្វាយពេលដល់ព្រះវាជានៅក្នុងខ ២១? _____

ចុះចំណែកអ្នកថ្វាយនំប៉ុនដល់ព្រះវាជារឿយៗម៉េចដែរ? _____

- អ្វីៗគ្រប់យ៉ាងបានកើតឡើងដូចយ៉ូសែបបាននិយាយក្នុងការកាត់ស្រោយយល់សប្តិរបស់ពួកគេប្រាប់ទាំងអស់។ តើមានបញ្ហាអ្វីនៅក្នុងខ ២៣? _____

មេរៀនទី ៣ - ផ្នែកទី ២

សេចក្តីណែនាំ:

ដូចបាននិយាយម្តងរួចមកហើយថា យ៉ូសែបត្រូវបានគេប្រព្រឹត្តិចំពោះគាត់យ៉ាងអយុត្តិធម៌ជាបំផុត! អ្នកថ្វាយពេលដល់ព្រះវាជានៅមានការរំភើបចិត្តយ៉ាងខ្លាំងរហូតបែកភ្លើសពេញខ្លួន ក្នុងរយៈពេលបីថ្ងៃចុងក្រោយនោះ រហូតធ្វើឲ្យគាត់ភ្លេចអស់រលីងនូវអ្វីៗ យ៉ូសែបបានសំណូមពរដល់គាត់នៅពេលដែលគាត់បាននៅចំពោះព្រះចៅផាវោន។ សូម្បីតែរឿងដ៏សំខាន់បំផុត គឺពាក្យថា “សូមអរគុណ” ក៏គាត់បានភ្លេចបាត់ដែរ។ ជាងនេះទៅទៀតនោះ គឺគាត់បានភ្លេចអស់ពីអ្នកដែលបានកំសាន្តចិត្តដល់គាត់ក្នុងគ្រាដែលគាត់កំពុងមានចិត្តសោកសង្រេង និង ភាពអស់សង្ឃឹមក្នុងជីវិត។

កិច្ចការ: ចូរអានព្រះគម្ពីរ លោកុប្បត្តិ ៤១:១-៤០

សំណាត់:

គឺព្រះជាម្ចាស់ទៀតហើយដែលបានធ្វើការទាក់ទងមកមនុស្សរបស់ទ្រង់តាមរយៈក្តីសុបិន្ត! យើងបានឃើញថា នេះគឺជាលើកដំបូង នៅពេលដែលយ៉ូសែបមានសុបិន្តពីរ រួចហើយគាត់បានដំណាលប្រាប់អំពីក្តីសុបិន្តទាំងពីរដល់ក្រុមគ្រួសាររបស់គាត់នៅក្នុងព្រះគម្ពីរ លោកុប្បត្តិជំពូក ៣៧។ លុះមកមកដក់ជំពូក ៤០ គឺអ្នកថ្វាយនំប៉ុន និង អ្នកថ្វាយពេលដល់ព្រះវាជាក៏បានសុបិន្តរៀងៗខ្លួន ហើយអស់រយៈពេលបីថ្ងៃចុងក្រោយមកទៀត ក្តីសុបិន្តក៏ចេះតែមានជាបន្តបន្ទាប់។ ការសុបិន្ត គឺវាត្រូវបានកើតមានឡើងអត្ថន័យយ៉ាងសំខាន់សម្រាប់មនុស្សណាដែលរស់នៅពេលវេលានោះ នៅក្នុងផ្នែកមួយនៃពិភពលោកនេះ។ ប្រសិនបើមានក្តីសុបិន្តណាមួយត្រូវបានកាត់ស្រោយយ៉ាងត្រឹមត្រូវ ហើយមានចិត្តជឿពិតប្រាកដ នោះវានឹងត្រូវបានបើកសម្តែងឲ្យឃើញការពិតនៅក្នុងពេលអនាគតដល់អ្នកសុបិន្តនោះជាមិនខាន។ ខណៈ ពេលដែលយើងកំពុងបន្តសិក្សាជាមួយនឹង

បទគម្ពីរទាំងនេះ សូមរក្សាទុកក្នុងចិត្តថាភាគច្រើននៃវប្បធម៌ភាគខាងកើតបានភ្ជាប់អាកាសធាតុ និង ផលដំណាំទៅនឹងការធ្វើអន្តរាគមន៍ពិព្រះជាម្ចាស់។ មានសេចក្តីពន្យល់មួយអំពីគ្រោះទុក្ខក្បែរនេះថា វាមិន ដែលបណ្តាលមកពីធម្មជាតិនោះទេ ប៉ុន្តែវាគឺជាអ្វីដែលតែងតែបណ្តាលមកពីព្រះជាម្ចាស់មានផែនការណ៍ អ្វីម្យ៉ាងសម្រាប់ប្រជាស្រុករបស់ទ្រង់។

- នៅក្នុងខ ១-៤ តើនរណាបានយល់សប្តិទៅពេលនេះ? _____

តើទ្រង់បានយល់សប្តិឃើញដូចម្តេច? _____

- នៅពេលព្រះចៅផារ៉ោនផ្តល់កម្ពុនទៀត ទ្រង់ក៏បានសុបិន្តម្តងទៀតដែរ តើម្តងនេះទ្រង់បានសុបិន្ត ឃើញដូចម្តេច? _____

- តើព្រះចៅ ផារ៉ោន បានធ្វើដូចម្តេចនៅក្នុងខ ៨? _____

តាមរយៈការស្រាវជ្រាវ និង ការកាត់ស្រាយសុបិន្តរបស់ទ្រង់តើទទួលបានលទ្ធផលបែបណា? _____

សេចក្តីបង្រៀន:

ទីបំផុត! ចូររំលឹកឡើងវិញអំពីអ្នកថ្វាយពេងដល់ស្តេច ថា តើមានអ្វីបានកើតឡើងចំពោះគាត់ នៅខណៈមុន ពេលដែលគាត់បានចេញពីគុកបន្តិចនោះ។ គឺគាត់បានដំណាក់ប្រាប់ស្តេចផារ៉ោនអំពីយុវជនសាសន៍ ហេព្រើរ ម្នាក់ដែលបានជាប់នៅក្នុងពន្ធនាគារជាមួយគាត់ហើយគឺជាអ្នកបម្រើផ្ទាល់របស់មេគុកទៀតផង។ នៅពេល នោះ ព្រះចៅផារ៉ោនក៏បានកោះហៅឲ្យយ៉ូសែបចូលមកជួប។ ពេលនេះយ៉ូសែបត្រូវបានគេនាំចេញពីអណ្តូង ដឹកខ្នុរ ហើយប្រហែលជាគាត់ត្រូវរងទឹកជម្រះកាយយ៉ាងស្អាតហើយមើលទៅ! ដែលនឹងត្រូវបានផ្តល់ ឱកាសឲ្យផ្លាស់ប្តូរសម្លៀកបំពាក់ថ្មី ព្រោះត្រូវទៅយរនៅចំពោះព្រះភ័ក្រព្រះមហាក្សត្រ។

លំហាត់:

- តើព្រះចៅផារ៉ោនចង់បានអ្វីពីយ៉ូសែប? _____

- តើយ៉ូសែបបានទទួលថ្វាយវិញយ៉ាងដូចម្តេច? _____

- នៅក្នុងខ ១៧-២៤ ព្រះចៅផារ៉ោនបានវាយវ៉ាប់អំពើសុបិន្តរបស់ទ្រង់ប្រាប់ដល់យ៉ូសែប។ តើរឿងអ្វីដែលបាននិយាយចុងក្រោយគេបង្អស់នៅក្នុងខ ២៤? _____

- នៅក្នុងខ ២៥ យ៉ូសែបបាននិយាយនូវកិច្ចការពីរយ៉ាងមុននឹងគាត់កាត់ស្រាយសុបិន្តរបស់ព្រះចៅផារ៉ោន:
១. _____
២. _____
- នៅក្នុងខ ២៦-២៧ តើយ៉ូសែបបានកាត់ស្រាយសុបិន្តរបស់ព្រះចៅផារ៉ោនយ៉ាងដូចម្តេច? តើព្រះជាម្ចាស់នឹងមានផែនការណ៍បែបណា? _____

- បន្ទាប់ពីនោះមក យ៉ូសែបបានទទួលថ្វាយព្រះចៅផារ៉ោនដោយពាក្យសម្តីរបស់គាត់ផ្ទាល់។ តើគាត់និយាយថាព្រះជាម្ចាស់នឹងបើកសម្តែងអំពើអ្វីដល់ព្រះចៅផារ៉ោន? _____

មេរៀនទី ៣ - ផ្នែកទី ៣

សេចក្តីបង្រៀន:

ព្រះជាម្ចាស់នឹងផ្តល់យ៉ាងសំបូរសប្បាយក្នុងរវាង ៧ ឆ្នាំមកលើទឹកដីនៃប្រទេសអេស៊ីបទាំងមូល ហើយនៅក្នុងរវាង ៧ ឆ្នាំបន្ទាប់មកទៀតនឹងកើតមានគ្រោះទុរ្ភិក្ស អំណត់អត់យ៉ាងធ្ងន់ធ្ងរ។ តាមរយៈ ខ ៣២ បាន

ប្រាប់យើងឲ្យដឹងថា ព្រះជាម្ចាស់បានប្រទានសុបិន្តដល់ព្រះចៅផារ៉ោ តែក្នុងមានទម្រង់ពីរផ្សេងពីគ្នា ដោយព្រះថា ទី១) ព្រះជាម្ចាស់ “បានសម្រេចព្រះហឫទ័យយ៉ាងម៉ឺងម៉ាត់” ដើម្បីបន្តផែនការណ៍របស់ ទ្រង់ ហើយទី២) ព្រះអង្គនឹងអនុវត្តតាមផែនការរបស់ទ្រង់ក្នុងពេលរាប់ខាងមុខនេះ។

លំហាត់:

នៅក្នុងខណ្ឌបន្តបន្ទាប់ទៅទៀតនេះ គឺយ៉ូសែបបានផ្តល់នូវការណែនាំខ្លះដល់ព្រះចៅផារ៉ោដោយផ្ទាល់។

- យ៉ូសែបបានបង្ហាញផែនការណ៍ថ្វាយព្រះចៅផារ៉ោ (ខណ្ឌ៣-៣៦)
 1. តើព្រះចៅផារ៉ោមានចរិតលក្ខណៈដូចម្តេច នៅពេលដែលទ្រង់បានទតឃើញ បុរសម្នាក់ ដែលមានការទទួលខុសត្រូវដូច្នោះ? _____

2. តើនរណាផ្សេងទៀតដែលព្រះចៅផារ៉ោបានតែងតាំង ហើយឲ្យអ្នកនោះទទួលខុសត្រូវអ្វីខ្លះ (ខណ្ឌ៤-៣៦)? _____

- តើព្រះចៅផារ៉ោ និង មន្ត្រីទៀតៗបានឆ្លើយចំពោះផែនការណ៍របស់យ៉ូសែបយ៉ាងដូចម្តេច? _____

តើពួកគេមានការប្រយោជន៍អំពីរឿងអ្វីនៅក្នុងខ ៣៨? _____

- នៅក្នុងខ ៣៩ តើព្រះចៅផារ៉ោបានសម្រេចព្រះហឫទ័យយ៉ាងដូចម្តេច? _____

តើគុណភាពនៃចរិតលក្ខណៈរបស់យ៉ូសែបបែបណាដែលព្រះចៅផារ៉ោបានទទួលស្គាល់? _____

តើយ៉ូសែបត្រូវទទួលខុសត្រូវអ្វីខ្លះ? _____

តើនរណាត្រូវរាយការណ៍ដល់គាត់? _____

តើគាត់ត្រូវរាយការណ៍ដល់នរណា? _____

ការឆ្លុះបញ្ចាំង:

លោកយ៉ូសែបជាជនបរទេសវ័យក្មេងម្នាក់ដែលត្រូវបានគេលក់នាំយកទៅកាន់ប្រទេសអេស៊ីធូ ដើម្បីឲ្យធ្វើ ជាទាសករ ប៉ុន្តែ ឥឡូវនេះគាត់បានក្លាយទៅជាអ្នកកាន់អំណាចធំទីពីរនៅក្នុងការទាំងអស់នៃប្រទេសអេស៊ីធូ បន្ទាប់ពីព្រះចៅរ៉ាវ៉ាន។ មនុស្សគ្រប់គ្នាត្រូវស្តាប់តាមបញ្ជារបស់គាត់ និងត្រូវរាយការណ៍ជូនគាត់ដើម្បី ជួយសង្គ្រោះដល់ព្រះចៅរ៉ាវ៉ានផ្ទាល់។ ដូច្នេះ តើលោកអ្នកគិតដូចម្តេចដែរ? តើបានឆ្លងកាត់ជាច្រើនឆ្នាំ ទើបគាត់អាចមានតម្លៃ ក្នុងការដែលឲ្យព្រះចៅរ៉ាវ៉ានប្រោសប្រទានដល់គាត់ឲ្យមានមុខដំណែងបែបនេះ ឬ? ឬប្រហែលជាព្រះពរដ៏ពិតប្រាកដដែលមានតម្លៃយ៉ាងសក្តិសមពីរងទុក្ខវេទនារបស់គាត់មែនទេ? _____

នេះប្រហែលជា មិនមែនជាការលំបាកសម្រាប់លោកអ្នកក្នុងការកំណត់អត្តសញ្ញាណចំពោះយ៉ូសែបនោះ ទេ។ លោកអ្នកប្រហែលជាមនុស្សដែលត្រូវបានគេមើលរំលងការដើរដំណែងក្នុងការងារ ឬ លោកអ្នក ប្រហែលជាគិតខ្លួនឯងគឺសមនឹងឡើងសក្តិខ្ពស់ជាងមុនតែត្រូវបានគេមើលមិនឃើញ ឬ ប្រហែលជា លោកអ្នកគិតថា ខ្លួនឯងផ្ទាល់ជាមនុស្សម្នាក់ដែលមានបុគ្គិកលក្ខណៈ និង បទពិសោធន៍គ្រប់គ្រាន់ដើម្បី ទទួលបានការដើរមុខដំណែងក្នុងការងារ ប៉ុន្តែ បែរជាត្រូវផ្តល់ឱ្យទៅមនុស្សម្នាក់ផ្សេងទៀតដែលមើលទៅ មិនមានបទពិសោធន៍ និង ជំនាញដូចលោកអ្នក ឬ ប្រហែលជាលោកអ្នកត្រូវបានគេធ្វើបាប ដូចជាយ៉ូសែប ត្រូវបានបង្ខំធ្វើបានគាត់ដែរ ឬ ប្រហែលជាលោកអ្នកត្រូវបានក្រុមគ្រួសារមើលរំលង ដោយគ្រាន់តែចាត់ ទុកថាជាសុបិន្តមួយប៉ុណ្ណោះ ឬក៏ប្រហែលជាលោកអ្នកមិនត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ដែលសក្តិ សមជាសមាជិកនៅក្នុងក្រុមគ្រួសារ ហើយត្រូវបានគេបណ្តេញចេញពីផ្ទះសម្បែង និង សាច់ញាតិ ឬក៏ ប្រហែលជាកាលៈទេសៈរបស់លោកអ្នកពិតប្រាកដយ៉ាងខ្លាំងដូច្នោះទេប៉ុន្តែ បែរជាត្រូវបានគេមិនសូវចាប់ អារម្មណ៍ទាល់តែសោះ ឬ ប្រហែលជាលោកអ្នកបានទទួលចំណាត់ថ្នាក់ទាបនៅលើគម្រោង ឬកិច្ចការណា មួយផ្សេងទៀត ឬប្រហែលជាលោកអ្នកមិនមានអារម្មណ៍ថាមិនទទួលបានការអបអរសាទរ នៅពេលដែល

មនសិការរបស់លោកអ្នកបានផ្តល់ការយកចិត្តទុកដាក់ចំពោះនរណាម្នាក់ដែលត្រូវការជំនួយ ឬ ប្រហែលជា មិត្តភក្តិ ឬ អ្នកស្គាល់គ្នាមិនបានចាំថាអ្នកទៅនរណាម្នាក់ដែលអាចធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល ជាងមុននោះទេ។

បន្ទាប់ពីការសិក្សាលើផ្នែកមួយនៃដំណើរជីវិតរបស់យ៉ូសែប និង ការសង្កេតទៅលើការឆ្លើយតបចំពោះ ស្ថានភាពក្នុងជីវិតរបស់គាត់យើងពិតជាមិនអាចជួយអ្វីដល់គាត់បាននោះទេ ប៉ុន្តែ វាក៏ជាការឆ្លុះបញ្ចាំងទៅ នឹងការឆ្លើយតបរបស់យើងផ្ទាល់ចំពោះស្ថានភាពទាំងនោះ។ ក្នុងឋានៈជាអ្នកបម្រើដល់ហោយទាំងពីរគឺ លោកប៉ូទីផារ និងមេគុក វាក៏ជារបាយការណ៍មួយឲ្យយើងបានដឹងថាព្រះអម្ចាស់បានគង់នៅជាមួយយ៉ូសែប យ៉ាងពិតប្រាកដ។ ព្រះពរនៃព្រះអម្ចាស់សម្រាប់ជីវិតយ៉ូសែប គឺបានធ្វើឲ្យគាត់ទទួលជោគជ័យក្នុងគ្រប់កិច្ច ការដែលគាត់បានធ្វើទាំងអស់។ តាមរយៈបទពិសោធន៍នៃជីវិតរបស់យ៉ូសែបដែលព្រះជាម្ចាស់បានរៀបចំឱ្យ គាត់សម្រាប់មុខតំណែង និងតួនាទីដែលព្រះចៅតារោងបានប្រទានឱ្យគាត់ ជាដំបូងគាត់ត្រូវបានដាក់ឲ្យ គាត់ចេះមើលការខុសត្រូវនៅក្នុងក្រុមគ្រួសាររបស់លោកប៉ូទីផារ ហើយបន្ទាប់មកទៀត គឺមេគុកបានផ្តល់ សិទ្ធិអំណាចឲ្យគាត់គ្រប់គ្រងលើគ្រប់កិច្ចការអ្វីៗនៅក្នុងពន្ធនាគារទាំងអស់។ ហើយពេលឥឡូវនេះសោត យ៉ូសែប ត្រូវបានតែងតាំងឲ្យធ្វើជាអ្នកទទួលខុសត្រូវលើការរស់រានរបស់ប្រជាជនទាំងប្រទេសអេស៊ីប ទាំងមូល។ ការរអ៊ូរទាំ និងការត្រួតត្រាគឺជាផ្នែកមួយដ៏ងាយស្រួលជាទីបំផុត! ការទទួលស្គាល់ព្រះហស្តនៃ ព្រះពរនៅលើគ្រប់កិច្ចការទាំងអស់ដែលយើងបានធ្វើគឺទើបជាបញ្ហាប្រឈមយ៉ាងសំខាន់ជាង។ នេះគឺជា ត្រាស់ហៅយើងឲ្យបានឡើងកាន់តែខ្ពស់ជាមុនថែមមួយកម្រិតទៀត យើងអាចត្រូវបានហៅការនេះថា “ចូរក្រោកឡើងឲ្យខ្ពស់ជាងមុន!” ទាំងនេះអាចមានគំនិតដូចគ្នាជាច្រើនទៀតដែរ។ យើងត្រូវបានហៅឱ្យ ឡើងខ្ពស់លើសពីកាលៈទេសៈរបស់យើង ដើម្បីឲ្យយើងបានមើលឃើញ ហើយមានចិត្ត ជឿជាក់ថាព្រះជា ម្ចាស់គង់នៅជាមួយយើង ទាំងផ្តល់ឱ្យយើងទទួលបាននូវភាពជោគជ័យលើគ្រប់កិច្ចការដែលយើងបាន ធ្វើទាំងអស់។

ការអនុវត្តន៍ជាន់ខ្ពស់:

ចូរចំណាយពេលវេលាខ្លះដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីកាលៈទេសៈ និង ស្ថានភាពមួយចំនួននៅក្នុងជីវិតរបស់ យើង។ ចូររំលឹកឡើងវិញអំពីពេលវេលាខ្លះដែលយើងត្រូវបានគេមើលរំលង ឬ មិនត្រូវបានគេពេញចិត្ត និង គ្មានចាប់អារម្មណ៍ចំពោះយើង។ កាលៈទេសៈ និង ស្ថានភាពណាខ្លះដែលលោកអ្នកបាននឹកឃើញ? __

តើលោកអ្នកមានការរំពឹងទុកយ៉ាងដូចម្តេច? _____

តើការពិតមានអ្វីខ្លះបានកើតឡើង? _____

តើលោកអ្នកបានឆ្លើយតបចំពោះកាលៈទេសៈ និង ស្ថានភាពទាំងនោះវិញយ៉ាងដូចម្តេច? _____

តើលោកអ្នកបានជ្រើសរើសធ្វើឲ្យបានសម្រេចដោយខុសប្លែកពីមុនយ៉ាងណាខ្លះ? ហេតុអ្វី? _____

ក្នុងខណៈពេលដែលលោកអ្នកធ្វើការឆ្លុះបញ្ចាំងអំពីកាលៈទេសៈ និង ស្ថានភាពទាំងអស់នោះកាលអតីត
កាលរបស់លោកអ្នក យើងលោកអ្នកអាចរកឃើញការពេញចិត្តចំពោះវត្តមាននៃជីវិតរបស់ខ្លួនឯងដូចម្តេច
ខ្លះ? _____

ក្នុងខណៈពេលដែលលោកអ្នកធ្វើការឆ្លុះបញ្ចាំង តើលោកអ្នករកឃើញថាព្រះជាម្ចាស់គង់នៅកន្លែងណា
ក្នុងវត្តមាននៃកាលៈទេសៈ និង ស្ថានភាពជីវិតរបស់លោកអ្នក? _____

សេចក្តីអធិស្ឋាន:

ឱ ព្រះអម្ចាស់អើយ! ទូលបង្គំសូមសារភាពថាមានពេលខ្លះទូលបង្គំបានដាក់តម្លៃខ្ពស់ពេកទៅលើ មុខជំនាញ ទេពកោសល្យ និង សមត្ថភាពផ្ទាល់ខ្លួនរបស់ទូលបង្គំ។ ជាញឹកញាប់ទូលបង្គំជឿថា ទូលបង្គំសក្តិសមនឹង ទទួលបានមុខតំណែង សិទ្ធិអំណាច និងអ្វីៗទាំងអស់ក្នុងពេលឥឡូវនេះ។ យ៉ូសែបគឺជាឧទាហរណ៍មួយអំពី ការបន្ទាបខ្លួនគាត់បានបម្រើការងារក្នុងនាមជាអ្នកបម្រើម្នាក់ដ៏ស្មោះត្រង់ចំពោះចៅហ្វាយទាំងពីររបស់គាត់ គឺលោក ប៊ូទីផា និងមេគុក។ ទូលបង្គំសូមអរព្រះគុណព្រះអង្គសម្រាប់ភាពខុសគ្នានៃឱកាសអ្នកបានផ្តល់ ឱ្យទូលបង្គំបានធ្វើជាអ្នកបម្រើម្នាក់ ដែលត្រូវបានចៅកែ អ្នកគ្រប់គ្រង អ្នកមានអំណាចផ្សេងៗទៀតលើ ជីវិតរបស់ទូលបង្គំមានការទុកចិត្តថាទូលបង្គំគឺជាមនុស្សដែលគួរឱ្យទុកចិត្តបាន។ យ៉ូសែប បានរស់នៅ ដោយបានជឿថាព្រះអង្គបានធ្វើកិច្ចការនានាតាមរយៈជីវិតរបស់គាត់។ ទូលបង្គំសូមអរព្រះគុណចំពោះព្រះ អង្គសម្រាប់វត្តមានរបស់ទ្រង់ដែលបានគង់នៅជាមួយទូលបង្គំ ដូចជាបានគង់នៅជាមួយយ៉ូសែបដែរ។ សូម ភាពជោគជ័យទាំងប៉ុន្មាន ដែលព្រះអង្គបានប្រទានឱ្យទូលបង្គំក្លាយជាមធ្យោបាយមួយសម្រាប់អ្នកផ្សេង ទៀតដើម្បីបានប្រាស្រ័យខ្សែជីវិតរបស់ពួកគេទាក់ទងជាមួយនឹងទ្រង់ផង។

មេរៀនទី ៣ - ផ្នែកទី ៤

សេចក្តីណែនាំ:

ព្រះចៅផារ៉ោនបានរើស យ៉ូសែបឱ្យទទួលបន្ទុកគ្រប់គ្រង មើលការខុសត្រូវលើប្រទេសអេស៊ីបទាំងមូល។ តាមរយៈព្រះគម្ពីរ លោកុប្បត្តិ ៤១:៤១-៤៥ ប្រាប់អំពីការនាំឱ្យបានស្គាល់ការិយាល័យរបស់គាត់។ យើងក៏ មានពិធីស្រដៀងគ្នានេះដែរ នៅពេលដែលក្រុមជំនុំបាននរណាម្នាក់ឱ្យទទួលមុខងារបម្រើកិច្ចការនៅក្នុង ក្រុមជំនុំ។ ជាដំបូងគឺត្រូវបានគ្រូគង្វាលជាអ្នកជ្រើសរើស រួមបន្ទាប់មកទៀតក៏ធ្វើការផ្សេងៗ។ សូមឆ្លៀត ឱកាសបន្តិច (ជាធម្មតាគ្រូគង្វាលមានពាក់ក្រុមរវែងដែលមានពណ៌ចម្រុះជាច្រើននៅនឹងករបស់គាត់) ជា ការតំណាងឱ្យការិយាល័យរបស់មនុស្សដែលត្រូវបានប្រគល់ជំនុំកិច្ចឱ្យ និងការងារទទួលខុសត្រូវយោង ទៅតាមការសន្ទត់ដោយគ្រូគង្វាល។ ព្រះចៅផារ៉ោន បានរើសលោកយ៉ូសែប ហើយឥឡូវនេះក៏បានដំឡើង ឱ្យគេគ្រប់គ្នាបានស្គាល់ថាគឺជាមនុស្សដែលព្រះចៅផារ៉ោនបានជ្រើសរើស ហើយជាអ្នករឹតរឹបរបស់ប្រជា រាស្ត្រទាំងអស់។

កិច្ចការ: ចូរអានព្រះគម្ពីរ លោកុប្បត្តិ ៤១:៤១-៥៧

សំណួរ:

- នៅក្នុងខ ៤១ តើព្រះចៅផារ៉ោបានមានបន្ទូលដូចម្តេចទៅកាន់យ៉ូសែប? _____
- តើយ៉ូសែបត្រូវបានតែងតាំងឲ្យធ្វើជាអ្នកមានអំណាចធំទីពីរបានយ៉ាងដោយរបៀបណា?
 ១. _____
 ២. _____
 ៣. _____
- នៅទីបំផុតយ៉ូសែបបានឡើងជិះលើរទេះរបស់គាត់! ចូរស្រមៃអំពីវិញ្ញាបនបត្រមើល! មានទាំងមន្ត្រីហែរ ហមដំណើររបស់គាត់ទៀតផង! យ៉ូសែបត្រូវជិះលើរទេះ អបដោយក្បួនពុហយាត្រា មានមន្ត្រីតូច ធំហែមហមទៅជាមួយផង។ ក្បួនដង្ហែរនេះ ត្រូវបានប្រារព្ធឡើងនៅទូទាំងប្រទេសអេស៊ីបទាំងមូល ដើម្បីឲ្យមនុស្សគ្រាប់គ្នាបានស្គាល់ និង បានដឹងថានេះហើយគឺជាអ្នកមានអំណាចធំទីពីរនៅក្នុង ប្រទេសទាំងមូលបន្ទាប់ពីព្រះចៅផារ៉ោ!
- ព្រះចៅផារ៉ោបានប្រកាសដោយអង្គឯងថា មានតែព្រះអង្គមួយគត់ដែលអាចបញ្ជាដល់យ៉ូសែប ហើយគាត់ស្តាប់បង្គាប់តាមបាន។
- ព្រះចៅផារ៉ោបានប្រោសប្រទាននាមថ្មីមួយទៀតឲ្យយ៉ូសែប តើនាមថ្មីនោះថាដូចម្តេច? _____
- ហើយព្រះចៅផារ៉ោក៏បានរៀបការឲ្យយ៉ូសែបមានប្រពន្ធច្នាក់ តើប្រពន្ធរបស់គាត់មានឈ្មោះអ្វី? _____

ការឆ្លុះបញ្ចាំង:

តើលោកអ្នកគិតថាយ៉ូសែបសំក្តីសមនឹងទទួលបានមុខដំណែង និង អ្វីៗទាំងអស់នេះដែរឬទេ? តើលោក អ្នកគិតថាការលើកដម្តើងយ៉ាងហ្នឹងហ្នឹងនេះ និង កាលៈទេសៈដ៏តិចតួចពេកមែនទេ? ឬ ប្រហែលជាមិន មែនយ៉ាងដូច្នោះ? ចូរលោកអ្នកគិតអំពីការងារទទួលខុសត្រូវយ៉ាងសម្បើមដែលព្រះចៅផារ៉ោបានប្រគល់ ឲ្យគាត់!

តើទាំងអស់នេះគឺជាអ្វីដែលព្រះចៅផារ៉ោបានប្រាស្រ័យទាក់ទងយ៉ាងស្ម័គ្រម្នាក់មួយនឹងប្រជា រាស្ត្រមែន ទេ? បណ្តាជនទាំងអស់ត្រូវតែទុកផ្លូវសម្រាប់យ៉ូសែប ហើយត្រូវតែឱនក្បាលក្រាបគោរពចំពោះគាត់ដូច ជាឱនក្បាលក្រាបគោរពចំពោះព្រះចៅផារ៉ោដូច្នោះដែរ។

យើងពិចារណាអំពីជីវិតយ៉ូសែប នៅពេលដែលគាត់បានធ្វើការនៅក្នុងពន្ធនាគារមួយរយៈពេលខ្លីមួយមុននេះបន្តិច យើងមិនអាចជួយអ្វីដល់គាត់បានទេ ប៉ុន្តែ យើងបានទទួលស្គាល់អំពីភាពអស្ចារ្យរបស់ព្រះជាម្ចាស់នៃយើង។ វាគឺជាការពិតណាស់ ព្រះអង្គគឺជាអ្នកដែលបានទាញគាត់ឲ្យងើបចេញពីកន្លែងភក់ជ្រាំ ពិទីដែលកខ្វក់ ហើយបានយកគាត់ទៅដាក់នៅទីកន្លែងផ្សេងមួយទៀតដែលមានភាពលេចធ្លោយ៉ាងប្រសើរ។

ការទន្ទេញរួចខ្ចី:

ព្រះគម្ពីរ ទំនុកតម្កើង ៤០:១-៣ អាចជាការរៀបរាប់អំពីស្ថានភាពរបស់យ៉ូសែបបាន។ ប្រហែលជាទាំងអស់នេះគឺជាការរៀបរាប់ដែលអ្នកអាចកំណត់អត្តសញ្ញាណជាមួយនឹងកាលៈទេសៈ និង ស្ថានភាពក្នុងជីវិតរបស់លោកអ្នកដែលត្រូវដោះស្រាយដែរ។ អ្នកសរសេរព្រះគម្ពីរទំនុកតម្កើងបានរៀបរាប់អំពីការអត់ធ្មត់ នៅក្នុងខណៈពេលដែលគាត់បានស្រែករកព្រះអម្ចាស់ ហើយគាត់ដឹងថាព្រះអង្គនឹងស្តាប់ពាក្យទូលអង្វររបស់គាត់។ យ៉ូសែបក៏ដូចគ្នាដែរ! គាត់បានប្រឈមមុនជាមួយនឹងភាពខ្លាំងនឹង និង ភក់ជ្រាំនៅក្នុងរណ្តៅមួយយ៉ាងជ្រៅ ដោយការធ្វើដំណើរទៅកាន់ប្រទេសអេស៊ីបជាមួយនឹងពួកល្អិត និងត្រូវជាប់ក្នុងពន្ធនាគារនៅក្នុងគ្រាដែលជីវិតគាត់ត្រូវបានគេគ្រប់គ្រងបំភ្លេចចោល។ ថ្ងៃនេះគឺជាថ្ងៃថ្មីរបស់គាត់ព្រះជាម្ចាស់បានដាក់បទចម្រៀងថ្មីនៅក្នុងចិត្តរបស់គាត់ គឺជាចម្រៀងរៀបរាប់ពីការទទួលស្គាល់ដោយការគោរពកោតខ្លាច និង ការទុកចិត្តលើព្រះអម្ចាស់។ ចូរសរសេរខគម្ពីរទាំងនេះទុកនៅក្នុងក្រដាសកត់ចំណាំរបស់លោកអ្នក ចូរឲ្យបទគម្ពីរទាំងនេះ ដឹកនាំលោកអ្នកជាមួយនឹងសេចក្តីសង្ឃឹម និង គោលបំណង។ ចូរអនុញ្ញាតឱ្យ ព្រះបន្ទូលទ្រង់បានលើកទឹកចិត្ត និង ធានាអះអាងចំពោះលោកអ្នកថាវត្តមានរបស់ព្រះអម្ចាស់ពិតជាគង់នៅជាមួយនឹងលោកអ្នកប្រាកដមែន។ ព្រះអង្គមិនដែលបំភ្លេច ឬ បោះបង់ចោលលោកអ្នកនោះទេ សូម្បីតែនៅពេលដែលលោកអ្នកគិតថាបានរអិលធ្លាក់ចូលទៅក្នុងរណ្តៅជាប់ដោះខ្លួនចេញមិនបានប្រៀបដូចជាបានជាប់ក្នុងគុកក៏ដោយ។

មេរៀនទី ៣ - ខ្លឹមសារទី ៥

លំហាត់:

- បើយោងតាមខ ៤៦ តើយ៉ូសែបមានអាយុប៉ុន្មាន នៅពេលដែលគាត់ចាប់ផ្តើមធ្វើការនឹងព្រះចៅផាវោន? _____
- ចូររៀបរាប់អំពីអ្វីដែលទទួលបានផលបរិបូរណ៍ប្តូរហៀរ: _____

- នៅក្នុងខ ៥០ បានប្រាប់យើងអំពីអ្វីដែលទទួលបានផលបរិបូរណ៍ប្តូរហៀរ យ៉ូសែប ជាមួយនិងសាប៊ីណាត់ ត្រូវបានប្រទានពរឲ្យពួកគេមានកូនប្រុសពីរនាក់ (ចូរមើលខយោងអំពីអត្ថន័យបន្ថែម) ឈ្មោះកូនប្រុសទាំងពីររបស់ពួកគេគឺ:

១. _____ ដែលមានន័យថា: _____

២. _____ ដែលមានន័យថា: _____

- តើនៅក្នុងអ្វីដែលទទួលបានផលបរិបូរណ៍ប្តូរហៀរមានឥទ្ធិពលទៅលើគ្រួសារនិមួយយ៉ាងណាខ្លះ ក្រៅពីតម្រូវការផ្នែកខាងម្ហូបអាហារ? ចូរគិតអំពី សម្ពាធផ្លូវចិត្ត ជីវភាពទូទៅប្រចាំថ្ងៃ និង ចរិតលក្ខណៈ។ល។ _____

ស្ថិតនៅក្នុងអ្វីមួយ និង ទីពឹងនៃអ្វីដែលទទួលបានផលបរិបូរណ៍ប្តូរហៀរ តើបានធ្វើឲ្យជីវិតរបស់លោកអ្នកមានភាពខុសប្លែកយ៉ាងដូចម្តេចខ្លះ? _____

- នៅពេលដែលអ្វីដែលទទួលបានផលបរិបូរណ៍ប្តូរហៀរត្រូវបានបញ្ចប់ ហើយអ្វីនៃគ្រោះទុក្ខក្រីក្របានចាប់ផ្តើម។ តើយើងបានដឹងអំពីអ្វីខ្លះនៅក្នុងប្រទេសអេស៊ីប តាមរយៈខ ៥៤? _____

សេចក្តីបញ្ជាក់:

នៅពេលដែលប្រទេសអេស៊ីមានអារម្មណ៍ថាត្រូវទទួលរងនូវផលប៉ះពាល់ពីគ្រោះទុក្ខ មនុស្សគ្រប់ៗគ្នា បានមកឯស្តេចតាវ៉ោន ដែលបានដឹកនាំពួកគេទៅរកយ៉ូសែប ហើយយ៉ូសែបក៏បាន ណែនាំពួកគេធ្វើតាមអ្វីៗ ដែលគាត់បានប្រាប់។ កម្រិតនៃគ្រោះទុក្ខ បានកើនឡើងយ៉ាងខ្លាំង ឃ្នាំងត្រូវបានបើក ហើយស្រូវក៏ត្រូវ បានលក់ចេញដែរ។ នៅខណៈនោះស្ថានភាពនៃគ្រោះទុក្ខនោះក៏បានមកដល់ចំណុចប្រសើរវិញបន្តិច...! នៅក្នុងខ ៥៧ បានប្រាប់យើងថានៅបណ្តាប្រទេសជុំវិញប្រទេសអេស៊ីទាំងអស់ក៏ត្រូវបានរងផលប៉ះពាល់ ដោយគ្រោះទុក្ខនេះដែរ។ មានតែប្រទេសអេស៊ីមួយប៉ុណ្ណោះដែលមានម្ហូបអាហារបរិភោគគ្រប់គ្រាន់! ជាលទ្ធផលចុងក្រោយ យើងឃើញថា មនុស្សម្នាក់ពីបណ្តាប្រទេសជិតខាង បានចូលមកស្រុកអេស៊ី ដើម្បីទិញស្រូវពីយ៉ូសែបទាំងអស់។ “គ្រោះទុក្ខកើតមានស្ទើរគ្រប់ទីកន្លែងនៅក្នុងពិភពលោក”!

ការឆ្លុះបញ្ចាំង:

ណ្ហើយចុះ! ឥឡូវនេះគឺជាពេលវេលាដែលលោកអ្នកត្រូវប្រើការស្រមៃស្រមៃហើយ! តើមាននរណាខ្លះ បាន មកទិញស្រូវពីប្រទេសអេស៊ី?

តើព្រះជាម្ចាស់នឹងប្រើគ្រោះទុក្ខនេះដើម្បីស្តារភាពបែកបាក់ដែលកើតមានរវាងឪពុក និង កូននៃគ្រួសារ របស់យ៉ូសែបឡើងវិញមែនទេ? យ៉ាកុប និង កូនចៅរបស់គាត់ត្រូវបានជួបប្រទះនឹងភាពអំណត់យ៉ាងខ្លាំង នៅឯស្រុកកាណាន ចំណែកយ៉ូសែបវិញត្រូវបានទទួលប្រាក់រង្វាន់ដែលបានរក្សាទុកស្បៀងយ៉ាងគ្រប់គ្រាន់ បរិបូណ៌សម្រាប់ប្រទេសអេស៊ី។ យ៉ូសែបបានភ្លេចបងប្អូន និង ក្រុមគ្រួសារឪពុករបស់គាត់ទាំងមូល បាត់ទៅហើយ (ខ៥១)។ គាត់បានទទួលស្គាល់ថា គឺដោយសារព្រះអម្ចាស់ដែលបាននាំគាត់មកដល់ទឹកដីនេះ តាមរយៈការរងទុក្ខវេទនារបស់គាត់ ហើយបានធ្វើឱ្យគាត់បង្កើតកូនចៅនៅលើទឹកដីនៃប្រទេសអេស៊ី ដែលជាទឹកដីនៃការឈឺចាប់រងទុក្ខវេទនារបស់គាត់។

ពេលសាច់រឿងមកដល់ត្រង់ចំណុចនេះ បានធ្វើឲ្យយើងកាន់តែកត់សម្គាល់អំពីការស្វិត្រាំ និង ការរងទុក្ខ លំបាករបស់យ៉ូសែបខណៈពេលដែលគាត់មកដល់ទឹកដីនៃប្រទេសអេស៊ីថែមទៀត។ មិនបាននិយាយប្រាប់ សាសន៍អេស៊ីម្នាក់ណាឡើយនៅពេលដែលគាត់បានមកដល់ប្រទេសនេះ។ គាត់គឺជាជនបរទេសចំពោះ វប្បធម៌ និង ទំនៀមទម្លាប់របស់ជនជាតិនេះ គាត់ត្រូវបានគេចោទប្រកាន់ថាជាអ្នកប្រព្រឹត្តសាហាយស្តន់ រួចគេបានចាប់គាត់ដាក់ពន្ធនាគារព្រោះតែរឿងអយុត្តិធម៌មួយនេះ។ ប៉ុន្តែ អ្វីដែលយើងបានដឹងគឺថា ព្រះ អម្ចាស់បានតង់នៅជាមួយនឹងគាត់ជានិច្ច។ លុះមកដល់នឹងពេលឥឡូវនេះ គាត់ត្រូវបានព្រះចៅតាវ៉ោនប្រោស

ប្រទានកិត្តិយសឲ្យ។ លុះក្រោយមកទៀត គាត់ក៏បានរៀបការ ហើយបង្កើតបានកូនប្រុសពីរនាក់ យើងបាន ឮសំឡេងយំនៅក្នុងបេះដូងរបស់គាត់តាមរយៈប៉ុន្មានឆ្នាំកន្លងមកនោះ។

សម្រែកយំទ្រហឹងសោកថា “តើខ្ញុំបានធ្វើអ្វីខ្លះបានជាត្រូវមកជួបនឹងរឿងអាក្រក់ទាំងអស់នេះទៅវិញ?” ហើយ ក្នុងពេលនេះគាត់បានក្លាយទៅជាអ្នកមានអំណាចធំទីពីរត្រួតត្រាលើទឹកដីនៃប្រទេសមួយនេះ យើងបានឮ សម្រែកយំសោកនៅចិត្តរបស់គាត់ជាថ្មីម្តងទៀត ប៉ុន្តែ វាគឺជាសម្លេងយំខុសពីមុន “តើខ្ញុំបានធ្វើអ្វីខ្លះបានជា ត្រូវមកទទួលនូវការទាំងអស់នេះទៅវិញ?”

ព្រះគុណរបស់ព្រះជាម្ចាស់បាននៅជាមួយនិងយ៉ូសែបរហូតក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គាត់ត្រូវ បានគេស្គាល់ថាមានព្រះនៃបុព្វបុរសរបស់លោកមួយអង្គដែលខុសគ្នាស្រឡះពីព្រះនៃជនជាតិអេស៊ីញ ដ្បិត ព្រះជាម្ចាស់មានសេចក្តីមេត្តាករុណាមកលើគាត់។ ព្រះអង្គមិនដែលបោះបង់គាត់ចោលឡើយ សូម្បីតែនៅ ពេលដែលមានគេធ្វើបាបគាត់យ៉ាងណាក៏ដោយ។ ព្រះជាម្ចាស់បានប្រើប្រាស់អ្វីៗគ្រប់ទាំងអស់ អំពីបទ ពិសោធន៍ជីវិតរបស់គាត់ដើម្បីដុសខាត់ និង កែច្នៃគាត់ឲ្យបានទៅជាមនុស្សម្នាក់ដូចដែលគាត់ទទួលបានក្នុង ពេលនេះ។ ដោយគ្មានចំណេះដឹងរបស់លោកយ៉ូសែបអ្វីបន្តិចណាសោះ តែ ព្រះជាម្ចាស់បានរៀបចំឲ្យគាត់ បានជួបជុំជាមួយនិងឪពុក រួមទាំងក្រុមគ្រួសាររបស់គាត់សារជាថ្មីឡើងវិញ។

ការអនុវត្តន៍ផ្ទាល់ខ្លួន:

- តើវាគឺជារឿងដូចតំណាស់មែនទេ ការដែលត្រូវបានបែកចេញពីមនុស្សដែលជាទីស្រឡាញ់របស់ ខ្លួន? តើមាននរណាម្នាក់ជាក់លាក់ដែលបានចូលមកក្នុងគំនិតរបស់លោកអ្នកដែរឬទេ? _____
- តើលោកអ្នកអាចគិតអំពីរបៀបដែលលោកអ្នកបានធំពេញវ័យ ហើយឥឡូវដល់ពេលវេលាមួយ ដែលត្រូវទទួលស្គាល់ថា គឺជាពេលត្រូវចាប់ផ្តើមគ្រួសារមួយថ្មីដែរឬទេ? _____
- តើលោកអ្នកអាចនឹងគិតពិចារណាអំពីភាពរងទុក្ខវេទនារបស់លោកអ្នកពីអតីតកាល ដែលនាំឲ្យ បានទទួលភាពចម្រុះចម្រើនទៅថ្ងៃអនាគតយ៉ាងដូចម្តេច? _____

- តើកាលៈទេសៈ និង ស្ថានភាពរបស់លោកអ្នកបែបណា ចាប់តាំងពីពេលវេលាបែកបាក់ដ៏ជួរចត់ បានកើតឡើងដែលបានធ្វើឲ្យលោកអ្នកមានការស្ងៀមស្ងាត់? _____

សេចក្តីអធិស្ឋាន:

តាមគំនិត និង ពាក្យសម្តីរបស់លោកអ្នកផ្ទាល់ ចូរលើកទូលថ្វាយដល់ព្រះជាម្ចាស់ដោយសម្រែកទូញសោក ថា “តើខ្ញុំបានធ្វើអ្វីខ្លះបានជាត្រូវមកទទួលនូវការទាំងអស់នេះទៅវិញ?” _____

ហើយ ចូរអរព្រះគុណដល់ព្រះជាម្ចាស់ពីក្នុងដួងចិត្តរបស់លោកអ្នកសម្រាប់សេរីភាព ដែលព្រះអង្គបាន ប្រទានឲ្យតាមរយៈព្រះគុណរបស់ទ្រង់នៅក្នុងជីវិតរបស់លោកអ្នក ចូរលើកដម្តើង ហើយទូលថ្វាយទ្រង់ ដោយសេចក្តីអធិស្ឋានពីក្នុងចិត្តជាការអរព្រះគុណដល់ទ្រង់ថា “តើខ្ញុំបានធ្វើអ្វីខ្លះបានជាត្រូវមកទទួលនូវការ ទាំងអស់នេះទៅវិញ?” _____

មេរៀនទី ៤

មេរៀនទី ៤ - ផ្នែកទី ១

សេចក្តីណែនាំ:

យ៉ូសែបបានធ្វើដំណើរគ្រប់ទីកន្លែង! ក្នុងរយៈពេល ១៧ ឆ្នាំគាត់បានរកឃើញខ្លួនឯងនៅក្នុងបាតរណ្តៅមួយដ៏ជ្រៅ លុះដល់គាត់មានអាយុ ៣០ ឆ្នាំ គាត់បានក្លាយទៅជាអ្នកមានអំណាចធំទីពីរនៅក្នុងប្រទេស អេស៊ីរ៉ូទាំងមូលគឺជាប្រទេសនៃព្រះចៅផារ៉ោ។ ក្នុងអំឡុងពេល ៧ ឆ្នាំកន្លងមកនេះព្រះចៅផារ៉ោបានដឹងជាមុនថាមានភាពសម្បូរបូរហៀរ ដូច្នេះ គេក៏បានប្រមូលស្បៀងទុកបម្រុងនៅក្នុងយួរ៉ាង សម្រាប់រយៈពេល ៧ ឆ្នាំក្រោយដែលត្រូវទទួលរងផលប៉ះពាល់ ដោយគ្រោះទុរ្ភិក្សនៅក្នុងប្រទេសក៏ដូចជានៅទូទាំងពិភពលោកផងដែរ។ ដោយសារព្រះចៅផារ៉ោបានស្តាប់តាមពាក្យសម្តីរបស់យ៉ូសែប ក៏បានចេញសេចក្តីប្រកាសដល់ប្រជារាស្ត្រនៅទូទាំង ប្រទេសឲ្យមានការប្រុងប្រៀបរៀបចំទុកជាមុន សម្រាប់រដូវកាលនៃគ្រោះទុរ្ភិក្សដ៏អាក្រក់បំផុតបានមកដល់។ ដូច្នេះហើយទោះបានជានៅក្នុងប្រទេសអេស៊ីរ៉ូទាំងមូលមានស្បៀងអាហារយ៉ាងគ្រប់គ្រាន់! ចូរយើងធ្វើការពិចារណាអំពីដំណឹងនេះគឺបានធ្វើឲ្យប្រទេសអេស៊ីរ៉ូបានទទួលប្រយោជន៍យ៉ាងច្រើន ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកនយោបាយ និងវិស័យធម្មការផងដែរ។

កិច្ចការ: ចូរអានព្រះគម្ពីរ លោកុប្បត្តិ ជំពូក ៤២

សំណួរ: នៅស្រុកកាណានបានជួបនឹងស្ថានភាពដ៏អាក្រក់ដោយមានភាពអំណត់ តែយ៉ាកុបបានដឹង នៅក្នុងប្រទេស អេស៊ីរ៉ូមានស្បៀងអាហារយ៉ាងហ្មត់ចត់។

- នៅក្នុងខ្លឹមសារ ១-២ ស្តាប់មើលទៅយ៉ាកុបហាក់សប្បាយចិត្តចំពោះកូនប្រុសៗរបស់គាត់សោះ។ អស់រយៈពេលម្ភៃឆ្នាំបានកន្លងផុតទៅ គឺចាប់តាំងពីពួកបង្វាន់កំចាត់យ៉ូសែបចេញបាត់ទៅ ពួកគេក៏ចេះតែចម្រើនវ័យទៅ ដែលត្រូវធ្វើជាអ្នក យកចិត្តទុកដាក់មើលថែរក្សា ឪពុករបស់ខ្លួនក្នុងកាលដែលគាត់មានវ័យចំណាស់ទៅហើយនោះ។ ប៉ុន្តែ ផ្ទុយទៅវិញអ្វីខ្លះដែលលោកអ្នកបានដឹងអំពីស្ថានភាពនៅក្នុងគ្រួសារមួយនេះ?

តើយ៉ាកុបបានប្រាប់ឲ្យពួកគេធ្វើអ្វី? _____

- នៅក្នុងខ ៣ ពួកគេទាំងអស់ _____ ទៅប្រទេសអេស៊ីបដើម្បីរកទិញស្បៀងអាហារ។ តើហេតុអ្វីបានជាគាត់នៅផ្ទះ? _____

- នៅក្នុងខ ៦ បានបញ្ជាក់យ៉ាងច្បាស់ថាយ៉ូសែប គឺជាអ្នកទទួលខុសត្រូវក្នុងការលក់ស្បៀងអាហារ។ បង្វរបស់គាត់បានមកដល់ ប្រទេសអេស៊ីប ក៏បានជួបនឹងយ៉ូសែប។ តើជាដំបូងពួកគេបានធ្វើអ្វី? _____

- តើនៅក្នុងខ ៧ បានប្រាប់យើងយ៉ាងដូចម្តេចខ្លះ? _____

យ៉ូសែបបានស្គាល់ពួកគេយ៉ាងច្បាស់ ប៉ុន្តែគាត់បានធ្វើជាមិនស្គាល់! តើគាត់បានប្រព្រឹត្តចំពោះពួកគេយ៉ាងដូចម្តេច? _____

តើគាត់បានសួរពួកគេដូចម្តេច? _____

- តាមការពិតបងប្អូនប្រុសៗរបស់យ៉ូសែបបានដើម្បីរកទិញស្បៀងអាហារការ ពួកគេមិនមែនមកដើម្បីសុំការអនុគ្រោះពីប្អូនប្រុសរបស់ពួកគេដែលធ្លាប់តែមើលងាយ ហើយសង្កប់ខ្ពើមនោះទេ។ តែទោះជាយ៉ាងណាកាលៈទេសៈត្រូវបានផ្លាស់ប្តូរហើយ! ឥឡូវតុត្រូវបានក្រឡាប់ហើយ! យ៉ូសែបបានដឹងថាពួកគេមកដើម្បីតែចង់បានស្បៀងអាហារប៉ុណ្ណោះ។ ចូររកមើលនៅក្នុងខ្សែយោងអំពីសុបិន្តរបស់យ៉ូសែបពីខ ៩ ដូចតទៅនេះ បន្ទាប់មកចូរធ្វើសេចក្តីយោងទៅនឹងកំណត់ហេតុនៃក្តីសុបិន្តរបស់យ៉ូសែបដែលលោកអ្នកបានអានឡើងវិញម្តងទៀត។

- យ៉ូសែបនៅតែបន្តប្រព្រឹត្តចំពោះពួកគេទុកដូចជាជនបរទេសដដែល។ តើការចោទប្រកាន់ធ្វើឲ្យ គាត់ប្រឆាំងតបនឹងបង្វែររបស់គាត់វិញយ៉ាងដូចម្តេច? _____

- មានមនុស្សប្រុស ១០ នាក់ និង យ៉ូសែប ប៉ុន្តែ យ៉ូសែបគឺជាអ្នកត្រួតត្រា ជាអ្នកមានអំណាច! គាត់ អាចមានសិទ្ធិសម្រេចកិច្ចការផ្តល់ស្បៀងអាហារនេះបានដោយងាយ ដើម្បីដឹកជញ្ជូនទៅឲ្យឪពុក របស់គាត់នៅឯងស្រុកកាណា។ តើយ៉ូសែបបានទទួលសុំចំពោះពួកគេដូចម្តេច? _____

- នៅក្នុងខ ១៣ តើពួកគេបានលាតត្រដាងអំពីគ្រួសារប្រាប់ទៅយ៉ូសែបយ៉ាងដូចម្តេច? _____

- យ៉ូសែបមិនបានបញ្ឈប់ត្រឹមហ្នឹងទេ! គាត់នៅតែបន្តធ្វើការចោទប្រកាន់ពួកគេទៅទៀតដោយ មានការស៊ើបអង្កេត។ នៅក្នុងខ ១៥ តើគាត់បានបង្ហាញទៅពួកគេយ៉ាងដូចម្តេច? _____

តើលោកអ្នកគិតថា ហេតុអ្វីបានជាគាត់ទាមទារដូច្នោះ? តើយ៉ូសែបត្រូវការដឹងអំពីអ្វី? _____

- នៅក្នុងខ ១៦-១៧ តើយ៉ូសែបបានបង្ហាញយ៉ាងដូចម្តេច? _____

គាត់បានបន្តប្រព្រឹត្តយ៉ាងអាក្រក់ជាមួយនឹងពួកគេ ដ្បិតគាត់ចង់ល្បួងរកមើលសេចក្តីពិតនៅក្នុង ចិត្តរបស់ពួកគេ។ គាត់ចង់ដឹងថាតើនៅឯផ្ទះវាពិតដូចជាពួកគេបាននិយាយឬយ៉ាងណា។

មេរៀនទី ៤ - ផ្នែកទី ២
លំហាត់បន្ត: នេះគឺជាថ្ងៃទីបីនៃការបង្ហាញខ្លួន

- តើលោកអ្នកគិតថាបងប្អូនទាំងនេះបានគិត ឬ បាននិយាយអ្វីទៅក្នុងអំឡុងពេលថ្ងៃនោះ? តើពួកគេមានគំនិតបែបណាដែលអាចចេញរួចពីទីកន្លែងនោះឬទេ? តើមានការអាក្រក់បែបណាទៀតលោកអភិបាលម្នាក់នេះនឹងប្រព្រឹត្តចំពោះពួកគេ? ប្រសិនបើលោកអ្នកបានស្ថិតនៅក្នុងការឃុំឃាំងជាមួយពួកគេ តើលោកអ្នកគិតថានឹងមានការសន្ទនាគ្នាអំពីអ្វី? _____

- យ៉ូសែបបានផ្លាស់ប្តូរសេចក្តីបង្គាប់! តើគាត់បានប្រាប់ទៅពួកគេយ៉ាងដូចម្តេចខ្លះ?

១. នៅក្នុងខ ១៨ _____

២. នៅក្នុងខ ១៩ _____

៣. នៅក្នុងខ ២០ _____

- នៅក្នុងខ ២១-២២ បានលាតត្រដាងនូវក្តីឈឺចាប់ និង ទោសកំហុសរបស់បង្កាយយ៉ូសែប ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ តាមគំនិតរបស់លោកអ្នក តើពួកគេមានទោសកំហុសដូចម្តេច? _____

ហេតុអ្វីបានជាលោកអ្នកគិតថានេះ គឺជារឿងដំបូងដែលពួកគេបានគិតថាជាហេតុផលដែលពួកគេបានប្រព្រឹត្ត និង ជាការតស៊ូ? ហេតុអ្វីបានជាពួកគេនឹងត្រូវបាននឹកឃើញអំពីអំពើបាបកាលពី ២០ ឆ្នាំដូច្នោះ? _____

រូបិយបានចង់រកយុត្តិធម៌សម្រាប់ខ្លួនឯង យើងប្រហែលជាអាចគិតបានថា គាត់នឹងពោលឡើង ខ្ញុំបានប្រាប់ អ្នកគ្រប់គ្រប់គ្នាធ្វើ។ តើគាត់បានបន្ទោសដូចម្តេច? _____

តើលោកអ្នកគិតថានេះគឺជាលើកទីមួយដែលគាត់បានធ្វើដូច្នោះមែនទេ? _____

តើគាត់បានថ្កោលទោសពួកគេដូចម្តេច? _____

- តើនៅក្នុងខ ២៣ មានចំណេះដឹងអ្វីដែលគួរឲ្យចាប់អារម្មណ៍? តើមុននេះលោកអ្នកបានគិតដល់ រឿងទាំងអស់នេះឬទេ? _____

- តើយ៉ូសែបមានប្រតិកម្មចំពោះការសន្ទនារបស់បង្ហាញសេចក្តីសប្បុរសដូចម្តេច? _____

បន្ទាប់ពីមានការប៉ះពាល់អារម្មណ៍ តើយ៉ូសែបបានបង្ហាញដូចម្តេច? _____

- នៅក្នុងខ ២៥ យ៉ូសែបគឺជាមនុស្សមានចិត្តសប្បុរស តើគាត់បានបង្ហាញសេចក្តីសប្បុរសដូចម្តេច?

១. _____

២. _____

៣. _____

មេរៀនទី ៤ - ផ្នែកទី ៣

ការន្ទុះបញ្ចាំង:

យ៉ូសែបបានផ្តល់ឲ្យបងប្អូនរបស់គាត់នូវអ្វីដែលពួកគេមិនសមនឹងទទួលបាន។ ពួកគេបានរកសម្លាប់គាត់ជា ច្រើនលើកច្រើនសារ ប៉ុន្តែគាត់បែបជាបានបង្ហាញសេចក្តីសប្បុរសដល់ពួកគេវិញ។ ចូរត្រឡប់ទៅកាន់ព្រះ គម្ពីរ លោកុប្បត្តិ ៣៩:២១ យ៉ូសែបបានជាប់នៅក្នុងពន្ធនាគារ! ខតម្ពីរនេះបានប្រាប់យើងថាព្រះជាម្ចាស់ បានគង់ជាមួយលោកយ៉ូសែប ហើយបាននិយាយទៀតថាព្រះអង្គបានបង្ហាញសេចក្តីសប្បុរសចំពោះគាត់ ថែមទាំងបានធ្វើឲ្យគេពេញចិត្តនឹងគាត់ទៀតផង។ ចូរយើងធ្វើការន្ទុះបញ្ចាំងបន្តិចសិននៅត្រង់អាកម្មយនៃ ព្រះគម្ពីរ លោកុប្បត្តិ ៤២:២៥ យើងបានកត់សម្គាល់ឃើញថាយ៉ូសែបគាត់គឺជាមនុស្សមានចិត្តសប្បុរស! ក្នុងខណៈដែលព្រះជាម្ចាស់មានសេចក្តីសប្បុរសមកលើគាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដូច្នេះយ៉ូសែបក៏ បានបង្ហាញសេចក្តីសប្បុរសចំពោះបងប្អូនរបស់គាត់វិញដែរ។ វាការពិតណាស់ ដោយបានឃើញថាព្រះជា ម្ចាស់បានធ្វើឱ្យក្តីស្រឡាញ់ពេញចិត្តរបស់យ៉ូសែបមានចំពោះបងប្អូនរបស់គាត់។ ឥឡូវនេះគាត់ត្រូវបានគ្រប ដណ្តប់ដោយសេចក្តីស្រឡាញ់ និង បំណងចិត្តក្នុងការផ្សះផ្សាទំនាក់ទំនងដែលបាក់បែករវាងគាត់ជាមួយនិង ពួកគេដោយការបង្ហាញសេចក្តីសប្បុរសចំពោះពួកគេ។

យើងក៏ត្រូវតែចំណាយពេលវេលាខ្លះ ដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីប្រតិកម្មរបស់បងប្អូនរបស់យើងសែបនៅ ពេលដែលពួកគេបានឃើញអំពីសេចក្តីប្រោសប្រណីពីបួនខ្លួនបែបនេះ។ វាគឺជាការដ៏គួរឱ្យចាប់អារម្មណ៍ក្នុង ការកត់សម្គាល់ឱ្យឃើញថាពិរុទ្ធភាពបានពង្រាត់ពួកគេចេញពីការទទួលអំណោយទាននៃក្តីស្រឡាញ់។ ពិរុទ្ធ ភាពស្ទុះដល់សេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ។ វាគឺជាការពិតជាមួយយើងរាល់គ្នាក៏ដូច្នោះផងដែរ! ជាការ ជាក់ស្តែង ពិរុទ្ធភាពបានបំបែកយើងឱ្យចេញឆ្ងាយពីខ្លួនឯង នៅពេលណាដែលយើងមិនបានអត់ទោសឱ្យ ខ្លួនឯង។ វាបានបំបែកយើងឱ្យចេញឆ្ងាយពីអ្នកដទៃទៀត នៅពេលដែលយើងមិនបានអត់ទោសឱ្យខ្លួនឯង ចំពោះអ្វីៗដែលយើងបានប្រព្រឹត្តខុសទៅលើពួកគេ ហើយពិរុទ្ធភាពនេះទៀតសោតបានពង្រាត់យើងឱ្យបាន បែកចេញឆ្ងាយពីព្រះជាម្ចាស់។ យើងម្នាក់ៗត្រូវបានកើតមកដោយមានជាប់នូវមនសិការមួយដែលធ្វើឱ្យ យើងគិតថាខ្លួនឯងមានពេញដោយអំពើបាប។ យើងជាប់មានពិរុទ្ធភាពដោយសារអ្វីៗដែលយើងបានធ្វើខុស ប្រឆាំងនឹងព្រះជាម្ចាស់។

នៅទីបំផុត កំហុសទាំងអស់របស់យើងនោះក៏បានលេចចេញជារូបរាងឡើងយ៉ាងច្បាស់ គឺជាកត្តានាំយើង មានគំនិតមិនល្អ ហើយចង់ធ្វើបាបគ្នាទៅវិញទៅមក។ ពិរុទ្ធភាពដែលយើងបានអោបក្រសោបរាល់ថ្ងៃនេះ បានធ្វើឱ្យយើង បង្កឱ្យកើតមានរឿងរ៉ាវជាច្រើនរាប់មិនអស់ ប៉ុន្តែ ភាគច្រើននៃការទាំងអស់នោះបានរស់ នៅក្នុងជីវិតយើងយ៉ាងពេញលេញ និង ដោយសេរីអស់មួយជីវិត គឺជាជីវិតមួយដែលគួរតែត្រូវបានរស់នៅ ក្នុងទំនាក់ទំនងនៃការស្រឡាញ់ និង សេចក្តីសប្បុរសជាមួយនិងព្រះជាម្ចាស់ជារៀងរហូត។

ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ប្រទានឱ្យសេចក្តីស្រឡាញ់របស់ទ្រង់ដល់មនុស្សគ្រប់ៗគ្នាទាំងអស់។ យើង ត្រូវបានហៅសេចក្តីស្រឡាញ់នេះថាព្រះគុណ! ព្រះគុណគឺជាសេចក្តីស្រឡាញ់នៃព្រះដែលយើងមិនអាចខិត ខំប្រឹងស្វែងរកបានដោយខ្លួនឯងឡើយ ហើយក៏មិនសក្តិសមនឹងទទួលបានដែរ។ តួយ៉ាងដូចជាបងប្អូនទាំង ១០ នាក់នោះគឺពួកគេមិនអាចស្វែងរកបាន ហើយក៏មិនសក្តិសមនឹងទទួលបានសេចក្តីស្រឡាញ់ពីយើងសែប យ៉ាងនោះដែរ។ យើងសែបចង់ឱ្យបងប្អូនរបស់គាត់បានចាប់ផ្តើមយល់អំពីស្រឡាញ់របស់គាត់ដែលមានចំពោះ ពួកគេទាំងអស់គ្នា តាមរយៈការអត់ទោសអោយពួកគេទាំងនោះ។ ព្រះជាម្ចាស់ក៏ដូច្នោះដែរ! គឺព្រះអង្គ សព្វព្រះហឫទ័យចង់ឱ្យយើងដឹងខ្លួនថា ពិរុទ្ធភាពរបស់យើងត្រូវបានលាងសម្អាតដោយសារព្រះលោហិត របស់ព្រះយេស៊ូវរួចរាល់ហើយ។ ព្រះយេស៊ូវតែមួយអង្គគាត់ដែលបានសុគតសម្រាប់យើងនៅលើលើផ្កាង ដើម្បីឱ្យអំពើបាបដែលយើងបានប្រព្រឹត្តទាស់ប្រឆាំងនឹងព្រះជាម្ចាស់ត្រូវបានលើកលែងទោសឱ្យ។ ប៉ុន្តែ យើងម្នាក់ៗ អាចនៅតែមានពិរុទ្ធភាពជាប់ជានិច្ចឥតឈប់ឈរដោយបានធ្លាក់ចូលទីក្នុងផ្លូវនេះជាថ្មីទៀត។ យើងជឿជាក់ថាការនិយាយកុហកភូតភររបស់យើងក៏នៅតែជាក់ហុសមួយ ដែលនឹងមិនអាចមានសេចក្តី ស្រឡាញ់របស់ព្រះជាម្ចាស់បានដែរ។ វាពិតជាដូច្នោះមែនហើយ! គឺយើងម្នាក់មិនសក្តិសមនឹងទទួលយកក្តី

ស្រឡាញ់របស់ព្រះជាម្ចាស់បានទេ បើទោះបីជាមានការអញ្ជើញឲ្យយើងទៅទទួលយកអំណោយទាននៃ សេចក្តីស្រឡាញ់ដោយឥតគិតថ្លៃ ដែលព្រះអង្គបានប្រទានមកតាមរយៈព្រះរាជបុត្រារបស់ទ្រង់គឺអង្គព្រះ យេស៊ូវយ៉ាងណាក៏ដោយ។ ចូរសរសេរទុកនូវអ្វីៗដែលទ្រង់មានព្រះបន្ទូលប្រាប់ពួកយើងនៅក្នុងព្រះគម្ពីរ អេភេសូរ ២:៨-៩។

សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺមានពេញទៅដោយភាពបរិសុទ្ធ! គឺជាសេចក្តីស្រឡាញ់ដ៏រិសេសលើស លប់ក្រែកលែង។ វាគឺជាព្រះអំណោយទានរបស់ទ្រង់សម្រាប់យើងម្នាក់ៗអាចទទួលយកបានដោយការជឿ ជាក់ថាអំពើបាបរបស់យើងទាំងប៉ុន្មានគឺត្រូវបានលើកលែងទោសឲ្យរួចជាស្រេច ហើយពិរុទ្ធភាពរបស់ យើងទាំងអស់ក៏ត្រូវបានគេលុបចោលតាមរយៈការសុគត ហើយរស់ឡើងវិញរបស់ព្រះរាជបុត្រាទ្រង់គឺអង្គ ព្រះយេស៊ូវគ្រីស្ទផងដែរ។ ព្រះអំណោយទាននៃការអភ័យទោសដែលឥតគិតថ្លៃរបស់ទ្រង់គឺជាសេរីភាព របស់ពួកយើងរាល់គ្នា!

ការទន្ទេញចងចាំ:

នៅក្នុងព្រះគម្ពីរ អេភេសូរ ២:៥ លោកសាវ័ក ប៉ូលបានសរសេរពាក្យទាំងនេះថា “ ប៉ុន្តែ ព្រះដែលទ្រង់ មានសេចក្តីមេត្តាករុណាដ៏លើសលប់ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំងដែលទ្រង់មានដល់ យើងរាល់គ្នា។ តាមរយៈអត្ថបទគម្ពីរនេះគឺមានភ្ជាប់ជាមួយនឹងដំណឹងល្អនៃសេចក្តីស្រឡាញ់របស់ព្រះ ជាម្ចាស់សម្រាប់យើងម្នាក់ៗនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។ ចូរសរសេរពាក្យទាំងអស់នេះទុកនៅក្នុងក្រដាស កត់ចំណាំរបស់លោកអ្នកដូចជាបង្កើតកាលពីមុនៗដែរ ទុកជាខគម្ពីរទន្ទេញចងចាំរបស់លោកអ្នកចុះ។ ជា រៀងរាល់ថ្ងៃត្រូវរំលឹកពាក្យទាំងនេះម្តងហើយម្តងទៀត ដ្បិតវាគឺជាសេចក្តីស្រឡាញ់នៃព្រះបិតាដែលទ្រង់ សព្វព្រះហឫទ័យចែករំលែកជាមួយលោកអ្នកនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទោះបីជាមិនបានល្អឥតខ្ចោះក៏ ពិតមែន តែត្រូវបានទទួលការអត់ទោសឲ្យរួចហើយ និងទុកជាការកែច្នៃឲ្យបានយ៉ាងល្អប្រសើរឡើងវិញ។

ដូច្នោះ ឥឡូវនេះលោកអ្នកអាចចែករំលែកសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ដោយឥតគិតថ្លៃនេះ ជាមួយនិងអ្នកដទៃដោយសេរី។

មេរៀនទី ៤ - ផ្នែកទី ៤

ការអនុវត្តន៍ផ្ទាល់ខ្លួន:

ក្នុងខណៈពេលដែលយើងពិចារណាអំពីជីវិតរបស់ខ្លួនឯង យើងត្រូវសង្កេតទៅលើពីរចំណុចសំខាន់ៗ។

- ទិមួយ ខ្ញុំក៏ដូចជាយ៉ូសែបអញ្ចឹងដែរ! តើមាននរណាខ្លះបានប្រព្រឹត្តខុសឆ្គង និងបានធ្វើទុក្ខទោសមកលើរូបខ្ញុំ? _____

ខ្ញុំបាននឹកឃើញដល់សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលទ្រង់បានបង្ហាញមកលើជីវិតខ្ញុំ ជារៀងរាល់ថ្ងៃដោយសេចក្តីសប្បុរស។ ឥឡូវនេះ ខ្ញុំត្រូវតែឆ្លុះបញ្ចាំងឲ្យឃើញពួកគេបានឃើញ ដូចមានរាយនាមខាងលើនេះ។

- តើមានមធ្យោបាយគ្រឹះបែបណាខ្លះ ដើម្បីឲ្យខ្ញុំអាចធ្វើការឆ្លុះបញ្ចាំងដល់មនុស្សទាំងអស់នេះ ដោយក្តីស្រឡាញ់ និង ភាពសប្បុរសដែលព្រះជាម្ចាស់មានសេចក្តីមេត្តាករុណាមក លើរូបខ្ញុំ? _____

- តើមានផ្នែកណាខ្លះនៃជីវិតរបស់ខ្ញុំដែលចង់ឲ្យព្រះជាម្ចាស់បានគង់នៅជាមួយ ហើយធ្វើឲ្យខ្ញុំ អាចកែប្រែជីវិតដោយឆ្លុះបញ្ចាំងឲ្យឃើញពីសេចក្តីសប្បុរសរបស់ទ្រង់ទៅដល់អ្នកដទៃ? _____

- យើងក៏ត្រូវតែពិចារណាអំពីពិរុទ្ធភាពរបស់បងប្អូនយ៉ូសែបដែលបានបង្ហាញរួចពីមុននោះផងដែរ។ តើលោកអ្នកមានពិរុទ្ធភាពអ្វីខ្លះទោះបីជាតាមរយៈពាក្យសម្តីក្តី ឬ ដោយការប្រព្រឹត្តនាពេលកន្លងមកនោះដែលលោកអ្នកបានដឹងនៅក្នុងចិត្តថាវាគឺជាបុព្វហេតុបណ្តាលឱ្យមានទង្វើខុសឆ្គង និង ការ

ប្រឆាំងទៅនឹងនរណាម្នាក់ជាពិសេស? _____

○ តើលោកអ្នកមានទង្វើជ្រុសជ្រួសយ៉ាងដូចម្តេចខ្លះ? _____

វាមិនមែនជាការងាយស្រួលឡើយ ដែលតម្រូវឲ្យយើងណាម្នាក់សារភាពអំពីកំហុសកំហុសរបស់ខ្លួននោះ។ ដូចមាន រូបិយ គឺជាឧទាហរណ៍ស្រាប់យើងតែងតែបានធ្វើការស្តីបន្ទោស ហើយទម្លាក់កំហុសទៅលើកត្តា និង បុព្វហេតុនានាយ៉ាងរាប់រហ័សជាជាងស្តីបន្ទោសឲ្យខ្លួនឯង។ សូមលោកអ្នកពិចារណាបងប្អូនទាំងប៉ុន្មាននាក់នេះ ដែលពួកគេបានប្រព្រឹត្តនូវអំពើពុទ្ធរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកទាំងនេះមើល! ពួកគេទាំងអស់គ្នាមិនបានដឹង និង ជឿថាកំហុសទាំងឡាយនោះគឺពួកគេជាអ្នកប្រព្រឹត្តនោះទេ។ ចូរយើងអានពាក្យមួយចំនួននៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ៤២:២១ បានសរសេរទុកថា: “យើងបានឃើញសេចក្តីទុក្ខព្រួយក្នុងចិត្តវាក្នុងកាលដែលវាអង្វរដល់យើងនោះ តែយើងមិនបានស្តាប់តាមវាសោះ...”។ នៅពេលណាយើងគិតដល់ទោសកំហុសរបស់ខ្លួនឯង យើងនឹងស្រែកសួរថា “តើខ្ញុំបានប្រព្រឹត្តអ្វីខ្លះ?”

○ នៅក្នុងខណៈពេលយើងគិតពិចារណាអំពីទោសកំហុសរបស់ខ្លួនឯង យើងត្រូវតែសួរសំណួរមួយនេះថា “តើហេតុអ្វីបានជាខ្ញុំអោបក្រសោបនូវទោសកំហុសរបស់ខ្លួនឯងដូច្នោះ?” សំណួរនេះគឺជាចំណុចត្រូវឆ្លើយ! តើខ្ញុំនៅអោបក្រសោបនូវទោសកំហុសទាំងនេះ ព្រោះតែខ្ញុំមិនបានធ្វើការផ្សះផ្សាជាមួយនឹងអ្នកដែលខ្ញុំបានធ្វើខុសនោះមែនទេ? ឬក៏ព្រោះតែខ្ញុំមិនបានលើកលែងទោសឲ្យមែនទេ? ឬក៏វាគឺជាផ្នែកមួយនៃវប្បធម៌ក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំបានប្រព្រឹត្តខុស? ឬក៏មួយខ្ញុំទទួលបានការរស់នៅសុខស្រួលជាង នៅពេលដែលខ្ញុំលាក់ទុកកំហុសរបស់ខ្លួនឯងបែបនេះ? តើហេតុអ្វីបានជាខ្ញុំនៅអោបក្រសោបលាក់ទុកកំហុសខ្លួនឯងដូច្នោះទៅវិញ? _____

○ តើខ្ញុំនឹងត្រូវធ្វើដូចម្តេចដើម្បីប្រឆាំងតបនឹងពិរុទ្ធភាពរបស់ខ្ញុំបាន ដ្បិត ខ្ញុំបានដឹងថាពិរុទ្ធភាពវាមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់ខ្ញុំទេ? ពីព្រោះព្រះអង្គសព្វ

ព្រះហឫទ័យចង់ឱ្យខ្ញុំរស់នៅក្នុងជីវិតមួយយ៉ាងពេញបរិបូណ៌ និង មានសេរីភាពពិតប្រាកដ។

សេចក្តីអធិស្ឋាន:

ឱ ព្រះអម្ចាស់អើយ! ទូលបង្គំសូមចូលមកចំពោះព្រះអង្គដោយដួងចិត្តអបអរសាទរដោយព្រះទូលបង្គំមានសេរីភាពពិតប្រាកដរបស់ទូលបង្គំហើយ! ទូលបង្គំមិនបាននៅជាប់ពាក់ព័ន្ធជាមួយនឹងការឈឺចាប់ពីអតីតកាលនោះទៀតទេ ផ្ទុយទៅវិញ ទូលបង្គំអាចរស់នៅក្នុងជីវិតមួយយ៉ាងពេញបរិបូណ៌ និង សេរីភាពយ៉ាងពិតប្រាកដ។ តាមរយៈសេចក្តីជំនឿដែលទូលបង្គំបានជឿជាក់លើការសុគត ហើយរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទថាអំពើបាបរបស់ទូលបង្គំគឺត្រូវបានអត់ទោសឲ្យរួចជាស្រេចហើយ។ គឺដោយសារព្រះអង្គបានសុគតជំនួសទូលបង្គំ! ទូលបង្គំមានសេរីភាពនៅក្នុងការរស់នៅសម្រាប់ទ្រង់! ព្រះអង្គបានបង្ហាញសេចក្តីសប្បុរសដោយសេចក្តីស្រឡាញ់ចំពោះទូលបង្គំប្រយោជន៍ឲ្យទូលបង្គំអាច។ បង្ហាញសេចក្តីសប្បុរសដោយសេចក្តីស្រឡាញ់នេះទៅអ្នកដទៃទៀតបាន។ ហើយទូលបង្គំសូមអរព្រះគុណ ដែលទ្រង់មិននៅនឹកចាំអំពីសេចក្តីកំហុសទាំងប៉ុន្មានរបស់ទូលបង្គំតទៅទៀត ទូលបង្គំសូមអរព្រះគុណដល់ព្រះអង្គផងដែរ សម្រាប់សេចក្តីស្រឡាញ់ចំពោះទូលបង្គំជាមួយនឹងព្រះអំណោយទាននៃព្រះគុណរបស់ទ្រង់នៅក្នុងអង្គព្រះយេស៊ូវ។

មេរៀនទី ៤ - ផ្នែកទី ៥

កិច្ចការ:

ចូរអានព្រះគម្ពីរ លោកុប្បត្តិ ៤២:២៩-៣៨! តើលោកអ្នកអាចស្រមៃពិការសន្តិភាព ឬភាពខ្វះខាតរបស់បងប្អូនប្រុសៗទាំងនេះ ដែលម្នាក់ៗបន្តដំណើរត្រឡប់ទៅផ្ទះវិញដោយជាប់មានភក់យ៉ាងកខ្វក់នៅក្នុងគំនិតពួកគេហើយទាំងចោទសំណួរថា “តើនេះគឺជាអ្វីដែលព្រះជាម្ចាស់បានធ្វើចំពោះពួកយើងមែនទេ?”

លំហាត់:

កូនប្រុសៗរបស់យ៉ាកុបបានត្រឡប់មកដល់ផ្ទះវិញ! ចូរស្រមៃពិការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងរ៉ាវដែលពួកគេបាននិយាយប្រាប់ឪពុករបស់គេ។ តើពួកគេបានលេងល្បែងផ្គុំ/តម្រៀមរូបភាព និង បន្ទូលទុកនូវរឿងរ៉ាវដ៏អាក្រក់នេះបានយ៉ាងដូចម្តេច?

- នៅក្នុងខ ៣០-៣៤ គឺជាការរាយរាប់អំពីដំណើររឿងទាំងប៉ុន្មានប្រាប់ទៅឪពុករបស់ពួកគេ។ បើតាមការស្តាប់មើលទៅ តើវាគឺជាការពិតដែរឬទេ? _____

- នៅក្នុងខ ៣៥ មានរឿងរ៉ាវខ្លះបានកើតឡើង។ ចូរនឹកចាំអំពីខ ២៧ នៅពេលបើកការស្រាវជ្រាវរបស់ម្នាក់ក្នុងចំណោមបងប្អូនរបស់ពួកគេ នៅខណៈពេលដែលពួកគេបានឲ្យចំណីដល់សត្វលាភក្នុងពេលធ្វើដំណើរតាមផ្លូវដើម្បីរិលត្រឡប់ទៅផ្ទះវិញ គឺពេលនោះត្រូវបានគេរកឃើញមានប្រាក់ខ្លះៗដែលជាប្រាក់ត្រូវចំណាយថ្លៃទិញស្បៀងនោះ។ តើមានអ្វីកើតឡើងនៅក្នុងខ ៣៥? _____

នៅពេលបានឃើញមានប្រាក់មួយចំនួននៅក្នុងការរុករានដូច្នោះ តើពួកគេមានប្រតិកម្មដូចម្តេច? _____

- តើយ៉ាកុបបាននិយាយទៅកាន់កូនប្រុសៗរបស់គាត់យ៉ាងដូចម្តេចខ្លះ? _____

តើគាត់និយាយអំពីអ្វី? តើលោកអ្នកគិតថា យ៉ាកុបចង់មានន័យដូចម្តេចចំពោះកូនៗរបស់គាត់? _____

នៅក្នុងខ ៣៧ រូបិនបាននិយាយឡើង! គាត់ហាក់មានអារម្មណ៍ទទួលស្គាល់ចំពោះអ្វីដែលពួកគេបានធ្វើចំពោះយ៉ូសែប និង មោទនៈភាពរបស់ឪពុករបស់គាត់។ តើគាត់បាននិយាយដូចម្តេចខ្លះ? _____

- យ៉ាកុបហាក់មិនយល់អំពីអ្វីដែលរូបិនបាននិយាយឡើយ! តើគាត់បានឆ្លើយតបវិញដូចម្តេច? _____

យ៉ាកុបបានបង្ហាញផ្លូវការពេញចិត្តរបស់គាត់ទៅលើ បេនយ៉ាមីន ដែលជាកូនប្រុសម្នាក់ទៀត របស់គាត់ជាមួយនឹង នាង វ៉ាដែល។ គាត់ក៏បានបញ្ជាក់នូវអ្វីដែលមានការចាប់ផ្តើមមន្ទិលសង្ស័យ អំពីអ្វីម្យ៉ាងនៅក្នុងខ ១ គឺថាគាត់នឹងលែង ចាត់ទុកកូនប្រុសៗទាំង ១០ នាក់ថាជាកូនប្រុសរបស់ គាត់តទៅទៀតហើយ។ តើគាត់បានប្រើពាក្យសម្តីដូចម្តេចនៅក្នុងខ ៣៨? _____

តើនៅក្នុងក្រុមគ្រួសារមួយនេះនឹងត្រូវជួបទុក្ខយ៉ាងសោកសង្រេងទេដង គឺនឹងត្រូវកើតឡើងចំពោះ បេនយ៉ាមីន ដែលជាកូនប្រុសសំណូមចិត្តរបស់យ៉ាកុបនោះ? _____

សេចក្តីបញ្ជាក់:

គ្រោះទុក្ខក្នុងនេះនៅតែបន្តយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស ហើយយ៉ាកុបបានបង្ហាត់ទ្រូងកូនប្រុសៗរបស់គាត់ វិលត្រឡប់ទៅប្រទេសអេស៊ីរ៉ុយទៀតដើម្បីទិញស្បៀងបន្ថែមទៀត។ យូដា បានពន្យល់ប្រាប់ដល់ឪពុក របស់គាត់ថា អ្នកត្រួតត្រានៅទីនោះប្រើពាក្យសម្តីកាចសាហាវខ្លាំងណាស់ ហើយមានចិត្តកំណាញ់ទៀតផង ដ្បិតយូដាបានដឹងថាការធ្វើដំណើរទៅលើកនេះវាគ្មានប្រយោជន៍ទេ លុះត្រាតែ យ៉ាកុប ជាឪពុករបស់គាត់ ព្រមអនុញ្ញាតឱ្យ បេនយ៉ាមីន រួមដំណើរទៅជាមួយពួកគេដែរ។ នៅខណៈនោះយ៉ាកុបបានត្អូញត្អែរដាក់ ពួកគេទាំងអស់គ្នា រួចគាត់ក៏សួរថា តើហេតុអ្វីបានជាចាំបាច់ត្រូវផ្តល់ដំណឹងដល់អ្នកត្រួតត្រាម្នាក់នោះច្រើន ដល់ម៉្លេះ? ពួកគេបានឆ្លើយតបទៅគាត់វិញដោយបានពន្យល់យ៉ាងល្អិតល្អន់ ព្រមទាំងបានសារភាពថា ពួកគេ ពិតជាគ្មានមធ្យោបាយអ្វីដើម្បីតទល់ចំពោះហេតុស្តីអំពីដំណឹងទាំងអស់នោះ ក្នុងបំណងប្រឆាំងទាស់នឹងពួក គេនោះបានទេ។ យូដា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៅចំពោះមុខឪពុករបស់គាត់ថា “សូមលោកឪពុកអនុញ្ញាតឱ្យ បេនយ៉ាមីន រួមដំណើរទៅជាមួយនឹងពួកយើងខ្ញុំចុះ!” បើសិនជាមានរឿងអ្វីមួយកើតឡើង ទុកឱ្យខ្ញុំជា អ្នកទទួលខុសត្រូវក្នុងរឿងនេះ ហើយខ្ញុំក៏នឹងសុខចិត្តឱ្យលោកឪពុកជេរស្តីបន្ទោសអស់មួយជីវិតដែរ។

លំហាត់:

យ៉ាកុបបានយល់ព្រមអនុញ្ញាតឱ្យ បេនយ៉ាមីន រួមដំណើរជាមួយបងប្អូនប្រុសៗរបស់គេទៅកាន់ប្រទេស អេស៊ីរ៉ុយទាំងមានការស្នាក់ស្នើរនៅក្នុងចិត្ត។

- ចូរធ្វើការកត់សំគាល់ថា អ្វីៗទាំងអស់ដែលយ៉ាកុបបានបញ្ជូនទៅជាមួយនិងកូនប្រុសៗរបស់គាត់ នោះ គឺជាអំណោយសម្រាប់មនុស្សម្នាក់ៗ តើនៅក្នុងខ ១២ មានរូបបញ្ចូលអ្វីខ្លះទៀត? _____

យ៉ាកុបមានបំណងចង់ឲ្យកូនប្រុសៗរបស់គាត់បានរៀបចំប្រាក់មួយចំនួនដល់បង្កើតអ្វីដែលបានពួកគេបានប្រព្រឹត្តខុសកាលពីលើកមុននោះ។

- ពេលដែលកូនៗរបស់គាត់បានចេញដំណើរផុតទៅ តើយ៉ាកុបបានអធិស្ឋានដូចម្តេចខ្លះ (ខ១៤)? _____

- បងប្អូនប្រុសៗទាំងប៉ុន្មាន បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ ម្ចីម្ចាទៅកាន់ប្រទេសអេស៊ីបជាមួយម្តងទៀតដើម្បីបង្ហាញខ្លួន បេនយ៉ាមីន ឲ្យយ៉ូសែបបានឃើញ។ តើយ៉ូសែបបានបង្គាប់ទៅអ្នកបម្រើរបស់គាត់យ៉ាងដូចម្តេច (ខ១៦)? _____

- បងប្អូនប្រុសៗទាំងអស់បានចូលទៅក្នុងផ្ទះរបស់យ៉ូសែប។ នៅក្នុងខ ២៨ បានប្រាប់យើងថា: _____

- ចូរគិតពិចារណាអំពីភាពខុសប្លែកពីមុននៃពិរុទ្ធភាពបានផុសចេញនៅក្នុងគំនិតរបស់ពួកគេ។ តើពួកគេបានសន្និដ្ឋានយ៉ាងដូចម្តេចអំពីភាពខុសប្លែកពីមុននេះ? _____

- ដូច្នោះ ពួកគេបានតវ៉ាដើម្បីដោះខ្លួនក្នុងករណីនោះនៅចំពោះមុខអ្នកបម្រើរបស់យ៉ូសែប ថាធនណាជាអ្នករ៉ាប់រងចំពោះអ្វីៗគ្រប់យ៉ាងដែលត្រូវមកជារឿងល្អវិញបែបនេះ។ តើអ្នកបម្រើ យ៉ូសែបបានប្រាប់ពួកគេវិញយ៉ាងដូចម្តេច (ខ២៣)? “ព្រះរបស់អ្នក _____

_____ ប្រាក់របស់អ្នករាល់គ្នា។”

សេចក្តីបញ្ជាក់:

ដូចដែលលោកអ្នកបានរំលឹកសារឡើងវិញ គឺនៅពេលដែលបងប្អូនប្រុសៗបានចាកចេញពីយ៉ូសែបទៅក្នុងជំពូកទី ៤២ ហើយបានធ្វើដំណើរត្រឡប់ទៅរកឪពុករបស់ពួកគេវិញ ប្រាក់ដែលពួកគេបានយកមកដើម្បីជាថ្លៃសម្រាប់ស្បៀងអាហារត្រូវបានគេរកឃើញនៅក្នុងបការុបរបស់ពួកគេនោះ (ខ ២៧ និង ៣៥)។ បន្ទាប់

ពីនោះមកទៀត ចាំថាលោកអ្នកបានអានព្រះគម្ពីរ លោកុប្បត្តិ ៤៣:១២ រួចមកហើយថា នៅក្នុងចំណោម អំណោយដទៃផ្សេងៗ គឺពួកគេបានយកលើសចំណែកពិច័ន្ធប្រាក់ដែលបានយកមកទិញនោះដល់ពិរដង សម្រាប់ការទិញលើកទីមួយ និង ការទិញស្រូវបន្ថែមលើកក្រោយទៀត។ លោកអ្នកនឹងនឹកចាំថានៅពេល ដែលពួកគេបានត្រឡប់មកដល់ប្រទេសអេស៊ីរុជាលើកទីពីរ នៅពេលនោះ យ៉ូសែបបានបង្ហាញឱ្យអ្នកបម្រើ របស់គាត់នាំពួកគេចូលទៅខាងក្នុងផ្ទះរបស់គាត់ផ្ទាល់។ យើងអាចស្រមៃបានថា ពួកគេប្រុងរំលែកជាមាន ការភ័យខ្លាច ហើយតក់ស្លុតខ្លាំងណាស់ហើយ ព្រោះថាអ្វីៗវាខុសពីការដែលពួកគេបានគិតទុក (ខ១៨)។

គឺជារឿងនិទានកថាមួយ នៅខណៈពេលដែលបងប្អូនប្រុសៗទាំងនោះបានខំប្រឹងប្រែកដោះសារយករួចខ្លួន ជាមួយនឹងអ្នកបម្រើដោយប្រកាសថា ពួកគេគ្មានទោសកំហុសឡើយ! ចំពោះការរកឃើញមានប្រាក់នៅ ក្នុងការរុងរឿងអាហាររបស់ពួកយើងនោះ គឺពួកយើងខ្ញុំគ្រាន់តែមានបំណងប្រាថ្នាចង់ទិញស្បៀងអាហារ បន្ថែមទៀតតែប៉ុណ្ណោះ។ រួចហើយពួកគេក៏បានថ្លែងឡើងថា "ពួកយើងមិនបានដឹងថាមាននរណាម្នាក់បាន យកប្រាក់ទៅដាក់ក្នុងការរុងរឿងរបស់ពួកយើងនោះទេ"។ ក្រោយនោះបន្តិចមក អ្នកបម្រើបានអះអាង ប្រាប់ដល់ពួកគេថា កុំឲ្យមានការភ័យខ្លាចអ្វីឡើយ! ពាក្យសម្តីរបស់អ្នកបម្រើនោះគឺចង់មានន័យថា "ខ្ញុំគ្មាន អ្វីត្រូវចោទប្រកាន់អ្នកទាំងអស់គ្នាអំពីរឿងរកឃើញប្រាក់នៅក្នុងការរុងរឿងនោះទេ ពីព្រោះថាខ្ញុំបានទទួល ប្រាក់ជាថ្លៃស្បៀងអាហារដែលអ្នករាល់គ្នាបានទិញនោះរួចហើយ។ នៅក្នុងបញ្ជីរបស់ខ្ញុំបានបង្ហាញថាអ្នក ទាំងអស់គ្នាបានបង់ថ្លៃគ្រប់ចំនួនរួចរាល់អស់ហើយ! គឺព្រះរបស់អ្នករាល់គ្នា ក៏ជាព្រះនៃឪពុករបស់អ្នកទេតើ ដែលបានប្រទាន ទ្រព្យសម្បត្តិទាំងនេះឲ្យមកអ្នករាល់គ្នានោះ។ អ្នកទាំងអស់គ្នាមិនបានជំពាក់អ្វីខ្ញុំទេ។" សំណួរដែលត្រូវបានចោទសួរគឺថា "តើនរណាជាអ្នកសងថ្លៃស្បៀងអាហារដែលបានយកទៅដល់ផ្ទះហើយ នោះ បើប្រាក់ដែលត្រូវទិញបែរជារកឃើញនៅក្នុងការរុងរឿងនោះ?" ឬ "បើសិនជាប្រាក់ដែលបានយក មកត្រូវបានបង់ថ្លៃសម្រាប់ស្បៀងអាហារអស់ទៅហើយ ចុះតើប្រាក់នៅក្នុងការរុងរឿងនោះវាមកពីណាដែរ?" បន្ទាប់មក ដែលបានបង់បំណុលរបស់យើងសម្រាប់អាហារដែលយើងបានយកផ្ទះប្រសិនបើប្រាក់នោះគឺការ បង់ប្រាក់សម្រាប់ម្ហូបអាហារត្រូវបានរកឃើញនៅក្នុងបារស្រូវរបស់យើង? "ឬ" ប្រសិនបើម្ហូបអាហារនេះ គឺ បង់សម្រាប់ប្រាក់ដែលយើងបាននាំដែលបានផ្តល់ឱ្យយើងនូវប្រាក់បន្ថែមទៀតនេះដែលយើងរកឃើញ នៅក្នុងបារស្រូវរបស់យើង? "

ចូររំលឹកសារឡើងវិញអំពីព្រះគម្ពីរ លោកុប្បត្តិ ៤២:២៥ យើងនៅចង់ចាំបានថា យ៉ូសែបបានបង្ហាញឲ្យ គេដាក់ប្រាក់មួយចំនួននៅក្នុងការរុងរឿង នៅពេលដែលពួកគេបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ហើយ ព្រមទាំងបានផ្តល់នូវការផ្គត់ផ្គង់បន្ថែមសម្រាប់ពួកគេធ្វើដំណើរតាមផ្លូវទៀតផង។ យ៉ូសែបបាន រ៉ាប់រងក្នុង

ការចេញថ្លៃបំណុលទាំងអស់នោះដោយខ្លួនគាត់ផ្ទាល់។ គាត់បានចេញសងថ្លៃបំណុលដែលបងប្អូន
ប្រុសៗរបស់គាត់បានជំពាក់ដោយប្រើថវិការដ្ឋានលំដាប់របស់គាត់។ ពួកគេបានរួចខ្លួនពីបំណុលទាំងអស់! ពួក
គេគ្មានបានជំពាក់អ្វីទាំងអស់!

អ្វីដែលយើងបានរៀនអំពីព្រះជាម្ចាស់:

នៅគ្រប់មេរៀនទាំងអស់នេះគឺផ្ដោតទៅលើ យ៉ូសែបតាមការសិក្សាយើងឃើញថាព្រះជាម្ចាស់បានគង់នៅ
ជាមួយនិងគាត់ ហើយទ្រង់បានបង្ហាញគាត់ឃើញនូវសេចក្ដីសប្បុរស និង ព្រះអង្គក៏ប្រទានឲ្យគាត់នូវក្ដី
ស្រឡាញ់ពេញចិត្តពីខ្សែភ្នែករបស់អ្នកដទៃផងដែរ។ នៅក្នុងស្ថានភាពដ៏ពិសេសនេះតាមរយៈដំណើរជីវិត
របស់យ៉ូសែប និង បងប្អូនប្រុសៗរបស់គាត់ បានធ្វើយើងសិក្សាស្វែងយល់អំពីទំនាក់ទំនងរបស់ព្រះជាម្ចាស់
ជាមួយនិងយើងទៀតផង។ ទោះបីយើងបានបំបែកទំនាក់ទំនងជាមួយទ្រង់ដោយការជ្រើសរើសផ្លូវដើរ
ដោយខ្លួនឯង និង ការធ្វើអ្វីៗដោយផ្ទាល់ខ្លួនឯងយ៉ាងណាក្ដី ក៏ទ្រង់នៅតែបានជ្រើសរើសយកការប្រទាន
សេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ចំពោះយើង ក្នុងការសងបំណុលនៃអំពើបាបរបស់យើងដែរ។ បំណុល
នៃសេចក្ដីស្លាប់ដ៏អស់កល្យ បានប្តូរមកជាព្រះអំណោយទាននៃសេចក្ដីស្រឡាញ់យ៉ាងលើសលប់ជាជីវិតដ៏
នៅអស់កល្យជានិច្ចតាមរយៈការសុគតហើយរស់ឡើងវិញនៃអង្គព្រះយេស៊ូវ។ វាស្រដៀងគ្នានេះផងដែរ
យ៉ូសែប បង្ហាញឲ្យយើងបានស្គាល់អំពីសេចក្ដីស្រឡាញ់យ៉ាងខ្លាំងអស្ចារ្យរបស់ព្រះជាម្ចាស់ដែលមានចំពោះ
ពួកយើងរាល់គ្នា។ យ៉ូសែបបានសងថ្លៃបំណុលជំនួសបងប្អូនប្រុសៗរបស់គាត់! ពួកគេបានជំពាក់គាត់អ្វីៗ
គ្រប់យ៉ាងទាំងអស់ តែពួកគេបានរួចពីបំណុលដោយមិនបានសងអ្វីឡើយ គឺគាត់ជាអ្នករ៉ាប់រង និង ទទួល
ខុសត្រូវសងបំណុលទាំងអស់ គឺគាត់បានសងបំណុលទាំងអស់នោះរួចរាល់ជាស្រេច! ព្រះជាម្ចាស់បានអត់
ទោសបំណុលរបស់ពួកគេ ហើយពួកគេមានសេរីភាពពីបំណុលទាំងនោះដោយឥតគិតថ្លៃ!

តើលោកអ្នកធ្លាប់បានជួបប្រទះបទពិសោធន៍បានរួចពីបំណុលនៃរស់នៅដោយឥតគិតថ្លៃឬទេ? តើលោក
អ្នកធ្លាប់ទទួលបានបទពិសោធន៍ជីវិតមានសេរីភាពពីពិរុទ្ធភាពដែរឬទេ? ឬក៏ធ្លាប់បានរួចផុតពីភាពអាម៉ាស់
ក្នុងរឿងអ្វីមួយឬទេ? ឬធ្លាប់ទទួលបានសេរីភាពពីការស្តីបន្ទោសដែរឬទេ? ព្រះវរបិតានៃយើងទ្រង់បាន
ប្រទាននូវព្រះអំណោយទានដល់ពួកយើងរាល់គ្នា ជាជីវិតរស់នៅដោយបានរួចផុតពីការជំពាក់បំណុល
ហើយនិងការទទួលយកនៅក្នុងសេចក្ដីជំនឿគឺជាព្រះអំណោយទាននៃការអត់ទោសបាប។

សំណាត់បន្ទុះ:

- នៅក្នុងខ ២៤ ស៊ីម៉ូនគឺជាអ្នកបាននាំពួកគេចេញ។ ការពិសារអាហាររួមគ្នារបស់យ៉ូសែបជាមួយពួកគេ គឺត្រូវបានប្រុងប្រៀបរៀបចំជាស្រេច។ អំណោយទានក៏ត្រូវបានរៀបចំរួចរាល់ត្រៀមនឹងបង្ហាញចេញហើយដែរ។ ចំណីអាហារបានរៀបចំរួចជាស្រេច ហើយគ្រប់គ្នាក៏បានលាងដើម្បីត្រៀមខ្លួនក្នុងការពិសារអាហាររួមគ្នានេះរួចហើយដែរ។ នៅពេលដែលយ៉ូសែបបានចូលមកដល់ក្នុងផ្ទះរបស់គាត់វិញ គាត់ក៏បានទទួលស្វាគមន៍ដល់ពួកគេ ក្នុងខណៈពេលដែលពួកគេក្រាបអោនមុខចុះនៅចំពោះគាត់។ តើគាត់បានសួរពួកគេយ៉ាងដូចម្តេច (ខ២៧)? _____

ពួកគេបានជំរាបរឿងរ៉ាវប្រាប់យ៉ូសែប រួចពួកគេក៏បានក្រាបអោនក្បាលចុះជាថ្មីម្តងទៀត (ខ២៨)។

- នៅខណៈនោះគាត់បានសួរអំពី បេនយ៉ាមីន! អស់រយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅ មើលទៅប្រហែលជាបួនប្រុសរបស់គាត់ពិតជាប្លែកជាងមុនច្រើនណាស់ហើយដែរ! ដូច្នោះ យ៉ូសែបក៏ធ្វើការពិនិត្យឲ្យបានប្រាកដថាពិតជា បេនយ៉ាមីន ប្អូនប្រុសរបស់គាត់មែន។ តើយ៉ូសែបបានពោលឡើងយ៉ាងដូចម្តេច? _____

- នៅក្នុងខ ៣០ បានបង្ហាញទឹកចិត្តរបស់លោកយ៉ូសែបចំពោះបងប្អូនប្រុសៗរបស់គាត់ ជាពិសេសចំពោះ បេនយ៉ាមីន ដែលជាប្អូនប្រុសមួយមួយគ្នានឹងគាត់ផ្ទាល់តែម្តង។ គាត់មិនអាចបំភ្លេចនៃអារម្មណ៍ដ៏សែនក្អកក្អល់នៅក្នុងខណៈនោះបាន ត្រូវបង្ខំឲ្យគាត់ប្រញាប់ប្រញាល់ចេញទៅខាងក្រៅបន្ទប់ដើម្បីជូតទឹកដែលបានស្រក់ចុះមក ព្រោះក្រែងត្រូវបានបងប្អូនរបស់គាត់បានមើលឃើញគាត់ក្នុងសភាពបែបនេះ។ គាត់បានបញ្ចប់អ្វីៗគ្រប់យ៉ាងកន្លងមកនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គាត់ជាកន្លែងដែលគាត់បានសម្រក់ទឹកភ្នែក។ តាមរយៈទឹកភ្នែករបស់យ៉ូសែបនៅក្នុងពេលនោះ តើគាត់បានបញ្ចេញចោលអ្វីខ្លះ ទាក់ទិននឹងរឿងរ៉ាវជាប់យុំយ៉ាងអស់ប៉ុន្មានឆ្នាំកន្លងមកនោះ តែឥឡូវនេះបែរជាត្រូវបានលាតត្រដាងនៅចំពោះមុខបងប្អូនរបស់គាត់ទៅវិញ? កាលពីនៅក្មេងៗ តើយ៉ូសែបនិង បេនយ៉ាមីន មានភាពស្និទ្ធស្នាលនឹងគ្នាដល់កម្រិតណាទៅ? ការធ្លាក់ចុះទៅក្នុងរណ្តៅដីកខ្វក់មួយនេះ ត្រូវបានរងការប៉ះពាល់ទំនាក់ទំនងរវាងសមាជិកនៅក្រុមគ្រួសារមួយនេះយ៉ាងពិតប្រាកដជាពិសេសទៅទៀតនោះគឺរវាងបងប្អូនបង្កើតទាំងពីរនាក់នេះផ្ទាល់តែម្តង។

សេចក្តីអធិស្ឋាន:

ជាការជាក់ស្តែង ដំណើររឿងនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ! មេរៀនទី ៥ នេះ នឹងត្រូវបន្តជាមួយ
នឹងព្រឹត្តិការណ៍ដែលកើតឡើងជាបន្តបន្ទាប់នៅក្នុងជីវិតរបស់យ៉ូសែប និង បងប្អូនរបស់គាត់ជាទៀត។ នៅ
ខណៈពេលដែលព្រះជាម្ចាស់បានគង់នៅជាមួយនិងពួកគេ បង្រួបបង្រួមពួកគេឲ្យរួមគ្នាមកតែមួយ ទ្រង់ក៏
បានទាញពួកគេឲ្យបានចូល កាន់តែជិតស្និទ្ធជាមួយនិងជីវិតរបស់អស់អ្នក ដែលយើងស្រឡាញ់ផងដែរ។ ចូរ
ចែករំលែកជាមួយព្រះអម្ចាស់អំពីបំណងចិត្តរបស់លោកអ្នកសម្រាប់ក្តីស្រឡាញ់របស់ទ្រង់ ដើម្បីឲ្យបាន
ចែករំលែកជាមួយនិងអ្វីៗទាំងអស់ ដូចដែលលោកអ្នកធ្លាប់ទទួលបានអារម្មណ៍ដ៏សែនរីករាយនៃទ្រង់ក្នុង
ការចែករំលែកបន្តទៅមនុស្សគ្រប់ៗគ្នាដើម្បីស្តារឡើងវិញ និងជីវិតរស់នៅជាមួយនិងព្រះជាម្ចាស់ជារៀង
រហូតតទៅ។

មេរៀនទី ៥

មេរៀនទី ៥ - ផ្នែកទី ១

សេចក្តីណែនាំ:

នៅទីបំផុតយ៉ាកុបបានយល់ព្រមអនុញ្ញាតឱ្យបេនយ៉ាមីន រួមដំណើរទៅកាន់ប្រទេសអេស៊ីរ៉ាជាមួយមានបងប្អូនចំនួនប្រាំបួនផ្សេងទៀត។ ផ្អែកទៅជាមួយនឹងអំណោយសម្រាប់អ្នកត្រួតត្រាម្នាក់នោះដើម្បីជាមធ្យោបាយក្នុងការទិញស្បៀងបន្ថែមទៀត។ ក្តីព្រួយបារម្ភបាននៅជាប់ជាមួយនឹងអ្នកធ្វើដំណើរមួយក្រុមតូចនេះ! បទពិសោធន៍លើកចុងក្រោយរបស់ពួកគេ នៅក្នុងប្រទេសអេស៊ីរ៉ាមិនបានបានល្អប្រសើរដូចដែលពួកគេបានសង្ឃឹមទុកនោះឡើយ។ យ៉ូសែបបាននិយាយគំហកយ៉ាងខ្លាំងៗជាមួយនឹងពួកគេបានដាក់ពួកគេបានបង្ហាងទុកពួកគេអស់ចំនួនបីថ្ងៃ ដែលគាត់បានតម្រូវឱ្យបងប្រុសៗរបស់គាត់ទុកមនុស្សម្នាក់ឱ្យនៅទីនោះដរាបដល់ពួកគេ រីលត្រឡប់មកវិញជាមួយនឹងប្អូនប្រុសពៅរបស់ពួកគេ ហើយនៅពេលដែលពួកគេបានបើកការងារស្រូវដែលពួកគេក៏បានឃើញមានប្រាក់សម្រាប់ ការទិញស្បៀងដែលពួកគេបានយកមកនោះនៅក្នុងការងារក្នុងពេលដែលធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។

ការធ្វើដំណើរនេះដែលពួកបងប្អូនបានរកឃើញថា ពួកគេត្រូវបានគេបង្គាប់បញ្ជាឱ្យចូលទៅក្នុងផ្ទះរបស់អ្នកត្រួតត្រាម្នាក់នោះ។ ហើយពួកគេថែមទាំងបានបរិភោគអាហារថ្ងៃត្រង់នៅទីនោះទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ការស្រមើលស្រមៃរបស់ពួកគេបណ្តាលឱ្យមានគំនិតជឿថា ពួកគេនឹងត្រូវបានក្លាយទៅជាទាសករគឺជាការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់សម្រាប់កំហុសសដែលពួកគេបានប្រព្រឹត្តទាស់នឹង យ៉ូសែបកាលពីច្រើនឆ្នាំមុនមកនោះ។ អ្នកបម្រើបានបញ្ជាក់ប្រាប់ថា “ចូរកុំឱ្យភ័យខ្លាចអី!”។ ជាព្រះរបស់អ្នករាល់គ្នាជាព្រះនៃឪពុករបស់អ្នកដែរបានប្រទានប្រាក់នៅក្នុងការងាររបស់អ្នករាល់គ្នាហើយ! នៅចុងក្រោយបង្អស់បងប្អូនទាំងដប់បានរួបរួមគ្នាជាកុលសម្ព័ន្ធមួយឡើងវិញ ស៊ីម៉ូនគឺជាមនុស្សដែលត្រូវបានយ៉ូសែបបង្ហាងទុកនៅក្នុងប្រទេសអេស៊ីរ៉ា។

ជាមួយនឹងការយកចិត្តទុកដាក់ដោយបានលាងជើងសម្អាតរួចរាល់ហើយនោះ យ៉ូសែបបានចូលទៅក្នុងផ្ទះដែលជាកន្លែងដែលពួកគេត្រូវបរិភោគអាហារ។ ពួកគេបានជូនអំណោយមួយដល់គាត់! នៅខណៈនោះគាត់បានចាប់ផ្តើមទៅសាកសួរពួកគេអំពីឪពុកគាត់ ដោយបានបញ្ជាក់ថាពួកគេបាននាំប្អូនប្រុសពៅរបស់គេគឺបេនយ៉ាមីនមកបង្ហាញគាត់ហើយ។ យ៉ូសែបត្រូវបានយកឈ្នះដោយអារម្មណ៍ក្នុងក្តួលនៅពេលដែលគាត់បានឃើញប្អូនប្រុសរបស់គាត់ទាំងអស់គ្នាជាថ្មីឡើងវិញ។ រំពេចនោះ គាត់ក៏បានប្រញាប់ប្រញាល់ចាកចេញ

ទៅខាងក្រៅ ដើម្បីរកកន្លែងបង្ហូរទឹកភ្នែក។ ដំណើររឿងនេះត្រូវបានបន្តទៅមុខទៀតក្នុងខណៈពេលដែល យ៉ូសែបបានចូលក្នុងបន្ទប់ដែលជាកន្លែងដែលពួកគេត្រូវបរិភោគអាហាររួមគ្នាវិញ។

កិច្ចការ: ចូរអានបន្តរហូតដល់ចប់ជំពូកទី ៤៣

លំហាត់:

បន្ទាប់ពីយ៉ូសែបបានជួតទឹកភ្នែក និង រៀបចំខ្លួនជាថ្មីរួចហើយ គាត់ក៏បានចូលមកក្នុងបន្ទប់ម្តងទៀតដោយ បានប្រកាសប្រាប់ពួកគេថា ម្ហូបអាហារទាំងអស់នេះគឺត្រូវបានរៀបចំទទួលអ្នកទាំងអស់គ្នាហើយ!

- ចូរធ្វើការរកតំណាងទៅត្រង់ណា (ខ១៣២)?
 - តើយ៉ូសែបបរិភោគនៅត្រង់កន្លែងណា? _____

- តើបងប្អូនប្រុសៗបរិភោគនៅត្រង់កន្លែងណា? _____

- តើពួកសាសន៍អេស៊ីធីអង្គុយបរិភោគនៅកន្លែងណា? _____

តើវាគឺជាការរៀបចំកន្លែងអង្គុយដូច្នោះមែនទេ? _____

តើហេតុអ្វីបានយ៉ូសែបមិនអង្គុយជាមួយនឹងពួកសាសន៍អេស៊ីធី? តើនៅក្នុងព្រះគម្ពីរលោកុប្បត្តិ ៤១:១២ បានប្រាប់យើងដូចម្តេចខ្លះ? _____

- តើបានប្រាប់យើងអ្វីទៀតអំពីការរៀបចំកន្លែងអង្គុយនោះ (ខ១៣៣)? _____

តើបងប្អូនប្រុសៗទាំងនោះមានប្រតិកម្មដូចម្តេច? _____

- តើមានការចាប់អារម្មណ៍ដូចម្តេចអំពីម្ហូបអាហារដែលបានរៀបចំទទួលនាពេលនោះ? _____

តើបានរៀបចំម្ហូបអាហារអ្វីខ្លះ? _____

តើបេនយ៉ាមីនបានទទួលចំណែកបែបណា? _____

មើលទៅពេលនោះគ្រប់ៗគ្នាហាក់ដូចជាមានភាពសប្បាយរីករាយ (ខ១៣៤) ដូច្នោះ ពួកគេ _____

និង _____

ដោយសេរីជាមួយនិងគាត់។

មេរៀនទី ៥ - ផ្នែកទី ២

ការឆ្លុះបញ្ចាំង:

យើងមិនអាចមើលរំលងចំណុចដែលត្រូវពិចារណានៅក្នុងបទគម្ពីរមួយចំនួននៃសាច់រឿងនេះបានទេ។ គឺយើងត្រូវធ្វើការពិចារណា...

- ហេតុអ្វីបានជាយ៉ូសែបមិនបានប្រាប់ពួកគេថាគាត់គឺជាអ្នកណា? គាត់កត់សម្គាល់បានថាមានភាពខុសប្លែកពីមុនយ៉ាងខ្លាំងចំពោះការមើលឃើញរបស់ បេនយ៉ាមីនជាប្អូនប្រុសរបស់គាត់។ បងប្អូនប្រុសៗទាំង ១២ នាក់គឺពួកគេបាននៅរួមគ្នាក្នុងបន្ទប់តែមួយ។ នេះគឺជាការបង្ហាញយ៉ាងច្បាស់ណាស់ថា គាត់បានលើកលែងទោសឲ្យពួកគេទាំងអស់គ្នាហើយ។ ចុះហេតុអ្វីបានជាគាត់បានលាក់បាំងអត្តសញ្ញាណរបស់ខ្លួនចំពោះពួកគេទៅវិញ?
- នៅខណៈនោះក៏កើតមានបញ្ហាមួយអំពីការរៀបចំកន្លែងអង្គុយ។ ដំបូងឡើយ គឺមានការរៀបចំកន្លែងអង្គុយដើម្បីបរិភោគអាហារ ៣ កន្លែងផ្សេងៗពីគ្នា គឺមានកន្លែងសម្រាប់ យ៉ូសែប កន្លែងសម្រាប់ បងប្អូនរបស់គាត់ និង កន្លែងសម្រាប់សាសន៍អេស៊ីធី។ យើងបានដឹងថាវាគឺជាការរើសអើង និង ស្អប់ខ្ពើមនៃសាសន៍អេស៊ីធីក្នុងការបរិភោគអាហារជាមួយនិងសាសន៍ហេព្រើរ វាដូចជាមិនទំនងដែលកើតមានបញ្ហាការរៀបចំកន្លែងអង្គុយបែបនេះទាល់តែសោះ។ តើយ៉ូសែបបានបរិភោគតែម្នាក់ឯងមែនទេ?
- ឥឡូវនេះយើងឃើញថា អ្នកចាត់ចែងសាសន៍អេស៊ីធី បានរៀបចំកន្លែងអង្គុយទៅតាម លំដាប់លំដោយបានយ៉ាងល្អត្រឹមត្រូវគឺចាប់ពីអ្នកមានអាយុក្មេងជាងគេទៅអ្នកដែលមានអាយុចាស់ជាងគេ។ តើពួកគេបានដឹងពីការរៀបចំនេះដោយរបៀបណា? បងប្អូនប្រុសទាំងអស់ក៏ភ្ញាក់ផ្អើល និង មានការភ្លើងឆ្ងល់យ៉ាងខ្លាំង។
- តើបងប្អូនទាំងនោះបានសង្កេតឃើញថាអាហាររបស់ពួកគេគឺដូចគ្នានិងអាហាររបស់យ៉ូសែបដែរឬទេ? តើពួកគេមានកត់សំគាល់ថា ម្ហូបអាហាររបស់ពួកគេត្រូវបានយកចេញមកពីតុរបស់យ៉ូសែប គឺមិនមែនយកចេញមកពីតុរបស់ពួកសាសន៍អេស៊ីធីដែរទេ? តើពួកគេទាំងអស់គ្នាត្រូវបានបរិភោគម្ហូបអាហារដូចៗគ្នាមែនទេ? តើពួកគេមានចាប់អារម្មណ៍ដែរទេ? តើវាមានបញ្ហាអ្វីដល់ពួកគេដែរឬទេ?

- យ៉ូសែប បានយកចិត្តទុកដាក់បម្រើបួនប្រុសរបស់គាត់ជាពិសេស ជាអ្នកផ្សេងៗទៀតដោយការលាក់លៀម តែគាត់បាននិយាយថាពួកគេត្រូវតែបានជប់លៀង ផឹកស៊ីដោយសេរីជាមួយគាត់។ ជាការជាក់ស្តែង គឺមានផ្នែកធំៗ ចំនួន ៥ ដងបានកើតឡើង តែហាក់ដូចជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ ឬ ចាប់ អារម្មណ៍ចំពោះរឿងរ៉ាវទាំងអស់នោះឡើយ។

កិច្ចការ: ចូរអានព្រះគម្ពីរ លោកុប្បត្តិជំពូក ៤៤!

លំហាត់:

ដំណើររឿងត្រូវបានបន្តទៅមុខទៀតជាមួយនិងឧប្បត្តិហេតុមួយបន្ថែមទៀត។

- នៅក្នុងខ ១-២ តើយ៉ូសែប បានណែនាំអ្នកបម្រើឲ្យធ្វើអ្វី? _____

- លុះដល់ព្រឹកព្រលឹមឡើង បងប្អូនប្រុសទាំងនោះបានចាប់ផ្តើមចេញដំណើរត្រឡប់ទៅកាន់ទឹកដីស្រុកកាណាន វិញ។ តើយ៉ូសែប បានណែនាំអ្នកបម្រើឲ្យធ្វើអ្វីជាបន្ទាប់ទៀត? _____

- អ្នកបម្រើបានឃាត់ខ្លួនពួកគេទាំងអស់គ្នា ដោយបាននិយាយតាមអ្វីដែលយ៉ូសែបបានបង្គាប់។ តើពួកគេបានឆ្លើយតបចំពោះការចោទប្រកាន់នោះវិញយ៉ាងដូចម្តេច? _____

ហេតុអ្វី? ហេតុអ្វី? ឥឡូវនេះតើពួកគេត្រូវធ្វើដូចម្តេច? តើលោកអ្នកបានឮការខកចិត្តរបស់ពួកគេដែរឬទេ? តើមិនអាចស្និទ្ធស្នាលបានគ្រប់គ្រាន់ទេឬយ៉ាងណា? ចូរគូសបន្ទាត់ពីក្រោមពាក្យថា “ហេតុអ្វី” នៅក្នុងខ ៧-៨។

- តើពួកគេបានសន្យាដូចម្តេចខ្លះ នៅក្នុងខ ៩? _____

ទោះបីជាយ៉ាងណា អ្នកបម្រើបានប្រាប់ពួកគេថា បើមាននរណាហ៊ានប៉ះពាល់ពេងប្រាក់ទាំងនេះ នឹងត្រូវធ្វើជាទាសកររបស់ម្ចាស់ពេង។

- នៅក្នុងខ ១០-១៣ នៅពេលនោះអ្នកបម្រើបានបើកការរុញមួយ? នៅទីបំផុតតើគេត្រូវបានរកឃើញពេងប្រាក់នោះនៅកន្លែងណា? _____

មេរៀនទី ៥ - ផ្នែកទី ៣

សេចក្តីបង្រៀន:

នៅពេលដែលបានរកឃើញពេងប្រាក់នៅក្នុងការរុញរបស់ បេនយ៉ាមីន នៅក្នុងព្រះគម្ពីរលោកុប្បត្តិ ៤៤:១៣ បានប្រាប់ថា ពួកគេបានហែកសម្លៀកបំពាក់របស់ខ្លួនចោល។ ការហែកសម្លៀកបំពាក់របស់ពួកគេចោល គឺជាទង្វើនៃការសោកស្តាយ និង វិប្បដិសារីយ៍មួយយ៉ាងជ្រាលជ្រៅដោយកើតមានសេចក្តីទុក្ខព្រួយធ្ងន់ធ្ងរយ៉ាងសោកសង្រេង។ ចូរពិចារណាអំពីសេចក្តីយោងចំពោះអត្ថន័យនៃការហែកសម្លៀកបំពាក់ចោលនៅក្នុងខ ១៣។ តើខយោងនេះបានប្រាប់ពីអត្ថន័យដូចម្តេច? _____

យើងបានរកឃើញនៅក្នុងព្រះគម្ពីរលោកុប្បត្តិ បានប្រើពាក្យដូចគ្នាចំពោះការ “ហែកសម្លៀកបំពាក់ចោល” នេះចំនួនពីរដង ទាក់ទិនទៅនឹងដំណើររឿងរបស់យ៉ូសែប។ លើកទីមួយមាននៅក្នុងខយោងនៃព្រះគម្ពីរលោកុប្បត្តិ ៣៧:២៩។ នៅក្នុងខគម្ពីរនេះ តើនរណាដែលជាអ្នកបានហែកសម្លៀកបំពាក់ចោល? _____

_____ ហើយលើកទីពីរ គឺមាននៅក្នុងខយោងខាងលើនេះឯង។ នៅក្នុងសេចក្តីយើងនៃខ ២៩ តើសម្លៀកបំពាក់មានន័យសំដៅទៅលើអ្វី? _____

_____ នៅក្នុងសេចក្តីយោងទីពីរ នៃព្រះគម្ពីរ (លោកុប្បត្តិ ៣៧:៣៤) តើនរណាជាអ្នកបានហែកសម្លៀកបំពាក់ចោល? _____

និស្សន្ទ:

ពួកបងប្អូនប្រុសៗទាំងនេះមានខកចិត្ត និង ទុក្ខព្រួយយ៉ាងខ្លាំង។ ពួកគេមិនអាចទុក បេនយ៉ាមីន ហេលឲ្យ នៅតែម្នាក់ឯងដូច្នោះបានទេ ពួកគេទាំងអស់គ្នាក៏ធ្វើដំណើរត្រឡប់ទៅអេស៊ីរ៉ូដើម្បីទៅសូមអង្វរអ្នកត្រួតត្រា (យ៉ូសែប) ឲ្យដោះលែងគាត់វិញ។ នៅក្នុងខ ១៤ ស្តាប់ទៅយ៉ូសែបអាចនឹងកំពុងរង់ចាំពួកគេនៅឯផ្ទះគាត់។

- មេដឹកនាំម្នាក់ដែលបានងើបចេញមកពីភ្នាក់ងារចំណោមបងប្អូនទាំងនោះ បាននាំពាក្យសម្តីមួយឃ្លា ថា ប្រសិនបើអ្នកនឹង...។ តើអ្នកនោះគឺជានរណា (ខ១៤)? _____
 _____ ហេតុអ្វីបានម្នាក់នោះអាចក្លាយទៅជាមេដឹកនាំបានដូច្នោះ? តើ មានអ្វីជាបង្គោលដល់គាត់? សូរមើលនៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ៤៣:៨-១០ _____

- រំពេចនោះ ខណៈពេលដែលវត្តមានរបស់យ៉ូសែបបានចូលមកដល់ ពួកគេបានស្រវែស្រវ៉ា ទម្លាក់ខ្លួន ចុះ ហើយក្រាបអោនក្បាលស្ទើរនឹងដល់ដី ដោយការក្រាបចុះនៅចំពោះមុខគាត់ដូចនេះ បានធ្វើឲ្យ ពួកគេបានទទួលស្គាល់ថាគាត់គឺជាអ្នកមានអំណាចធំជាងគេក្នុងចំណោមពួកគេ។
 ជាមួយនឹងមុខតំណែងយ៉ាងប្រសើររបស់នេះ យ៉ូសែបក៏បានចាប់ផ្តើមធ្វើការចោទប្រកាន់ប្រឆាំង នឹងពួកគេ ពីព្រោះគាត់ចង់ដឹងពីទឹកចិត្តរបស់ពួកគេ។ តើពួកគេមិនបានដឹងថា យ៉ូសែបធ្វើដូច្នោះ ក្នុងគោលបំណងដើម្បីចង់ស្រាវជ្រាវស្វែងរកឲ្យឃើញនូវអ្វីដែលពួកគេបានប្រព្រឹត្តទេឬ? ពួកគេ ធ្វើម្តេចនឹងហ៊ានគិតថា អាចដោះខ្លួនគេចេញឆ្ងាយពីអកប្បកិរិយាប្រឆាំងទៅរបស់អ្នកដឹកនាំធំទី ពីរនៅក្នុងប្រទេសអេស៊ីរ៉ូដបានទៅ! ហេតុអ្វីបានជាគាត់មានគំនិតធ្វើការវាយប្រហារទៅលើបងប្អូន ប្រុសៗរបស់គាត់ទាំងភាពអយុត្តិធម៌ដូច្នោះ? _____

- បន្តកន្លែងពិរុទ្ធភាពរបស់ពួកគេបានផ្តោសទោសចំពោះខ្លួនមឯងសារជាថ្មីម្តងទៀត។ កាលពីមុននោះ បន្តិច ការចាប់ឃុំយ៉ាងខ្លួនពួកគេ គឺមិនមែនព្រោះតែរឿងអំណោយអ្វីនោះទេ។ ទោះបីយ៉ាងណា ក៏ដោយ មកដល់ពេលបច្ចុប្បន្ននេះវាបានបំភ្លៃឲ្យខុសពីដើមដោយសារអតីតកាលអស់ទៅហើយ។ តើគួរតែគូសបន្ទាត់ពីក្រោមត្រង់ចំណុចណាបើយោងទៅតាមខ ១៦? _____

- យូដា បាននិយាយថាដោយសារតែអំពើពិរុទ្ធភាពរបស់ អ្នកទាំងអស់គ្នាហ្នឹងហើយទើបបានត្រូវធ្លាក់ ខ្លួនមកធ្វើជាទាសករគេនៅលើទឹកដីនៃប្រទេសអេស៊ីរ៉ូដដូច្នោះ។ យ៉ូសែបបាននិយាយថា គាត់មិន

សមនឹងបន្ទាសខ្លួនឯងដូច្នោះទេ។ តាមការពិតទៅ វាមិនមែនព្រោះតែពិរុទ្ធភាពរបស់មនុស្សតែម្នាក់
នោះទេ គួរតែមាននរណាផ្សេងទៀតដែលជា _____

យូដាបាននិយាយជំនួសឲ្យបងប្អូនប្រុសៗរបស់គាត់ តើមានអ្វីខ្លះដែលជាការបង្អាតបង្រៀនពីលោក
នាយករដ្ឋមន្ត្រីនៃប្រទេសអេស៊ីធី (យ៉ូសែប)?

- នៅក្នុងខ ២០-២១: _____
- នៅក្នុងខ ២១-២៤: _____
- នៅក្នុងខ ២៥-២៦: _____
- នៅក្នុងខ ២៦-២៩: _____

យូដា បានសង្ខេបដំណើររឿងគ្រប់យ៉ាងជម្រាបទៅលោកនាយករដ្ឋមន្ត្រីនៃប្រទេសអេស៊ីធី
(យ៉ូសែប)។ គាត់បានថ្លែងបញ្ជាក់ក្នុងសេចក្តីពិតដោយសម្តែងយ៉ាងច្បាស់ៗ អំពីអ្វីដែលត្រូវ
បាន បែកការណ៍តាំងពីការមកទិញស្បៀងនៅប្រទេសអេស៊ីធីជាលើកដំបូងមកម៉្លោះ។

- វាដូចជាអ្វីដែល យូដា បន្តចែករំលែកអំពីរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងកន្លងមកនោះថា បើ
សិនជា បេនយ៉ាមីន មិនត្រូវបានវិលត្រឡប់ទៅឪពុករបស់គាត់ទេ។ បន្ថែមពីលើនេះទៀត នៅក្នុងខ
៣២ តើយូដា បានលាតត្រដាងអំពីអ្វីខ្លះទៀត? តើជីវិតរបស់នរណាត្រូវស្ថិតនៅលើខ្សែបន្ទាត់នេះ
ខ្លះ? តើអនាគតជីវិតនឹងត្រូវទៅយ៉ាងណាបើសិនជា បេនយ៉ាមីន មិនបានវិលត្រឡប់ទៅផ្ទះរបស់
ឪពុកគាត់វិញទេនោះ? _____

- តើយូដាសូមអង្វរដើម្បីអ្វីនៅក្នុងខ ៣៣-៣៤? _____

មេរៀនទី ៥ - ផ្នែកទី ៤

ការឆ្លុះបញ្ចាំង:

យ៉ូសែបនៅតែមិនទាន់បានបង្ហាញអត្តសញ្ញាណពិតរបស់គាត់ឱ្យពួកបងប្អូនរបស់គាត់ដឹងនៅឡើយទេ។ តែ ផ្ទុយទៅវិញ គាត់ចង់ដឹងថារវាងពេលបច្ចុប្បន្ននេះ និង កាលពីពេលដែលគាត់បាននៅឃ្វាលច្រើនជាមួយគ្នា មានអ្វីផ្លាស់ប្តូរខ្លះសម្រាប់ពួកគេតើក្នុងចិត្តគំនិតពួកគេមានការផ្លាស់ប្តូរអ្វីខ្លះ។ កាលនៅគ្រានោះ ដោយសារ តែភាពច្រណែន និង ការស្អប់ខ្ពើមចំពោះ យ៉ូសែបដែលជាកូនប្រុសសំណាញ់ចិត្តតែមួយរបស់យ៉ាកុប បាន ជំរុញទឹកចិត្តពួកគេទាំងនេះ មានគោលបំណងចង់កំចាត់គាត់ចោល ដោយការសម្លាប់ ប៉ុន្តែជំនួសពីការ សម្លាប់វិញ ពួកគេបានរួមគំនិតគ្នាលក់ យ៉ូសែបឲ្យទៅពួកឈ្មួញដែលធ្វើដំណើរកាត់តាមផ្លូវនោះ ឈ្មោះ តម្រង់ទៅកាន់ប្រទេសអេស៊ីប ហើយបន្ទាប់មក ពួកគេក៏បានប្រឌិតរឿងកុហកបោកប្រាស់ឱ្យពួករបស់ខ្លួន ដោយបានយកអារវរបស់យ៉ូសែបទៅប្រឡាក់ជាមួយនិងឈាមសត្វពពែដើម្បីយកទៅបង្ហាញដល់ឪពុក ដ្បិត ឪពុករបស់ពួកគេ បានស្គាល់អារវែងរបស់យ៉ូសែបយ៉ាងច្បាស់ណាស់។ រួចហើយនៅក្នុងខណៈនោះ ពួក គេបានទុកឲ្យ យ៉ាកុបធ្វើការសន្តិដ្ឋានដោយខ្លួនឯងថាវាមានរឿងអ្វីបានកើតឡើងចំពោះយ៉ូសែបកូនប្រុស សំណាញ់ចិត្តតែមួយរបស់គាត់។

លំហាត់:

តើរឿងរ៉ាវអ្វីខ្លះបានផ្លាស់ប្តូរ? តើយ៉ូសែបបានសង្កេតអំពីអ្វី? សំនួរនិមួយៗ និងផ្តល់ជូននូវសេចក្តីយោង ដើម្បីទុកជានិយាយក្នុងការស្វែងរកចម្លើយ។

- តើពួកគេប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកយ៉ាងដូចម្តេច? _____
- តើពួកគេបាននាំយកដំណឹងពីក្រុមគ្រួសារអ្វីខ្លះមកប្រាប់? _____
- តើពួកគេបាននិយាយអំពី បេនយ៉ាមីន ដូចម្តេចខ្លះ? _____

- តើឪពុករបស់ពួកគេបានទុក បេនយ៉ាមីន ជាកូនប្រុសសំណូមព្រឹត្តរបស់គាត់មែនទេ? _____

- តើបងប្អូនប្រុសទាំងនោះបានមើលថែរក្សា យកចិត្តទុកដាក់ចំពោះឪពុករបស់ពួកគេយ៉ាងដូចម្តេច? _____

- តើពួកគេមានលក្ខណៈផ្ទាល់ខ្លួនយ៉ាងដូចម្តេចខ្លះ? _____

- តើពួកគេបានប្រព្រឹត្តចំពោះយ៉ូសែបដោយសកម្មភាពប្រឆាំងទៅនឹងផ្ទាល់របស់ពួកគេយ៉ាងដូចម្តេចខ្លះ? _____

ក្នុងខណៈពេលដែលលោកអ្នករំលឹកសារឡើងវិញ និង ឆ្លើយសំណួរទាំងនេះ តើលោកអ្នកបានគិតដូចម្តេច? តើមានការផ្លាស់ប្តូរដែរឬទេ? តើមានគិតថាមានអ្វីដែលពិសេសជាងគេបង្អស់ត្រូវបានផ្លាស់ប្តូរ? _____

ការអនុវត្តន៍ផ្ទាល់ខ្លួន:

ពិតមែនហើយ! មានរឿងរ៉ាវមួយចំនួនត្រូវបានផ្លាស់ប្តូរសម្រាប់បងប្អូនប្រុសៗទាំងនោះ។ ពេលវេលា និង ភាពពេញវ័យភាពចាស់ទុំអាចនាំជីវិតទាំងស្រុងទៅកាន់កន្លែងថ្មីមួយទៀតបាន។ តើមានអ្វីខ្លះដែលលោកអ្នក បានអង្កេតឃើញថាមានការផ្លាស់ប្តូរនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់លោកអ្នក ដែលអាចយកមកបង្ហាញអំពីអត្ត ចរិតលក្ខណៈល្អរបស់លោកអ្នកក្តី បុគ្គលិកលក្ខណៈផ្ទាល់ខ្លួនក្តី គុណតម្លៃផ្សេងៗក្តី និង ទំនាក់ទំនងរបស់ អ្នកក៏ដោយក្តី? ចូរកុំឲ្យការភ័យខ្លាចក្នុងការកំណត់អត្តសញ្ញាណអំពីការទាំងអស់នោះឡើយ! ប្រសិនបើ ជាវាគ្មានការផ្លាស់ប្តូរណាមួយបានកើតឡើងនោះទេ តើលោកអ្នកនឹងមានអារម្មណ៍ដូចម្តេច? តើមានអ្វីខ្លះ ដែលជាការផ្លាស់ប្តូរជារិះមាន? _____

តើមានអ្វីផ្លាស់ប្តូរជាវិជ្ជមានដូចម្តេចខ្លះដែលអ្នកបានសង្កេតឃើញកើតឡើងចំពោះមិត្តភក្តិ អ្នករួមការងារ ឬ កូនណាម្នាក់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនោះ? ក្នុងខណៈពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតរបស់ពួកយើងបាន ដូច្នោះទ្រង់ក៏អាចធ្វើការនៅក្នុងជីវិតរបស់អ្នកដទៃបានដែរ។ ចូរចំណាយពេលវេលាខ្លះដើម្បីធ្វើការទទួលស្គាល់អំពីការផ្លាស់ប្តូរជាវិជ្ជមានមួយចំនួនដូចតទៅនេះ។ _____

ចូរពិចារណានូវរឿងរ៉ាវខ្លះៗដែលលោកអ្នកអាចនឹងនិយាយទៅកាន់មនុស្សណាម្នាក់ដែលគួរនឹងអាចបញ្ជាក់យ៉ាងច្បាស់លាស់ និងលើកទឹកចិត្តដល់បុគ្គលម្នាក់នោះ។ _____

ការទន្ទេញបទឃ្នាំ:

ការអះអាងបញ្ជាក់ និងពាក្យលើកទឹកចិត្តបានផ្តល់អំណាចដល់យើង ទុកជាការឆ្លុះបញ្ចាំងឲ្យលោកយើងបានឃើញថា ព្រះជាម្ចាស់បាន និង កំពុង ធ្វើការនៅក្នុងជីវិតយើងដើម្បីសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់តាមរយៈពួកយើងរាល់គ្នា។ សារឹក ប៉ូល ចង់រំលឹកប្រាប់ពួកយើងឲ្យដឹងថា គឺមានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចធ្វើកិច្ចការដោយប្រឆាំងភាពយ៉ាងអស្ចារ្យនៅក្នុងពួកយើងបាន។ ចូរចំណាយពេលវេលាខ្លះដើម្បីទន្ទេញបទឃ្នាំ ភីលីព ១:៦! ចូរសរសេរបទឃ្នាំនេះទុកនៅក្រដាសកត់ចំណាំរបស់លោកអ្នកជាមួយម្តងទៀត ហើយចូរគិតពិចារណាឲ្យបានយល់ច្បាស់ក្នុងរវាងមួយសប្តាហ៍នេះ នៅក្នុងរបៀបជាច្រើនដែលលោកអ្នកអាចទទួលស្គាល់បានថាព្រះជាម្ចាស់បាន និង កំពុងធ្វើការនៅក្នុងជីវិតរបស់លោកអ្នក។

លំហាត់:

វាគឺជារឿងដែលគួរឱ្យចាប់អារម្មណ៍ក្នុងការកត់សម្គាល់ថាបើទោះបីជាអ្វីៗបានផ្លាស់ប្តូរចំពោះបងប្អូនប្រុសៗ របស់គាត់ពីការស្អប់ខ្ពើម ជាមួយនឹងគំនិតស្វែងរកការសងសឹក បានផ្លាស់ប្រែមកជាការស្តាយក្រោយ និង វិប្បដិសារីយ៍វិញ។ ការសោកស្តាយ និងវិប្បដិសារីយ៍ចំពោះការប្រព្រឹត្តកាលពីអតីតរបស់ពួកគេ គឺនៅតែ ជាប់ដិតដាមជាមួយនឹងពិរុទ្ធភាពដែល ហើយពិរុទ្ធភាពវាមិនធ្វើឱ្យយើងបានសម្រាក់នោះទេ ដរាបណា បានទទួលនូវការលើកលែងទោសឱ្យ។ ចូរពិនិត្យមើលនៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ៤២-៤៤ រួចធ្វើការកត់ សំគាល់អំពីសេចក្តីយោងដែលបានរាយ។ សរសេរពាក្យទាំងឡាយណាដែលបានបញ្ចេញអំពីពិរុទ្ធភាពរបស់ ពួកគេ។

សេចក្តីយោង

ពាក្យលាតត្រដាងអំពីពិរុទ្ធភាពរបស់ពួកគេ

១. លោកុប្បត្តិ ៤២:២១-២២

១. _____

២. លោកុប្បត្តិ ៤២:២៨

២. _____

៣. លោកុប្បត្តិ ៤៤:១៦

៣. _____

អ្វីដែលពួកគេចង់ឮ ហើយត្រូវការឮពីយ៉ូសែបដែលជាមនុស្សម្នាក់ត្រូវពួកគេធ្វើឱ្យមានការអាក់អន់ចិត្ត។ ប៉ុន្តែ តើអ្វីដែលពួកគេចង់បាន និង ត្រូវការនោះបានសមតាមបំណងដែរឬទេ? តើមាននរណាម្នាក់បានដឹង ថាយ៉ូសែបនៅទីកន្លែងដែរទេក្នុងពេលឥឡូវនេះ? សម្រាប់អ្វីៗគ្រាប់បែបយ៉ាងដែលបងប្អូនប្រុសៗទាំងអស់ នោះបានដឹង គឺថាគាត់បានស្លាប់បាត់ទៅហើយ។

សេចក្តីអធិស្ឋាន:

ឱព្រះអម្ចាស់អើយ! ពិរុទ្ធភាពគឺជាបន្ទុកមួយយ៉ាងធ្ងន់ធ្ងរណាស់ដែលត្រូវរែកពុន។ យើងខ្ញុំបានប្រព្រឹត្តអំពើ បាបប្រឆាំងទៅនឹងខ្លួនឯង ដោយការធ្វើអ្វីៗដែលយើងខ្ញុំមិនដែលធ្លាប់ សូម្បីតែគិតថាអំពើទាំងនោះមាន សក្តានុពលឬយ៉ាងណាទាល់តែសោះ។ យើងខ្ញុំបានប្រព្រឹត្តអំពើបាបប្រឆាំងទៅនឹងអ្នកដទៃ ដោយការ និយាយស្តីមិនប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះពួកគេ ដែលជាហេតុបណ្តាលឱ្យមានការអាក់អន់ចិត្ត ដោយព្រោះយើងខ្ញុំមានការច្រណែននឹងអ្វីៗដែលពួកគេមាន។ ហើយយើងខ្ញុំក៏បានប្រព្រឹត្តអំពើបាបប្រឆាំង ទៅនឹងព្រះអម្ចាស់ដោយរបៀបដែលយើងខ្ញុំបានប្រព្រឹត្តចំពោះខ្លួនឯងនិងអ្នកដទៃទៀតដែរ ដ្បិតយើងខ្ញុំ

ទាំងអស់គ្នាត្រូវសុទ្ធសឹងតែត្រូវបានបង្កើតឡើងដោយព្រះអង្គ ហើយគ្រប់គ្នាត្រូវបានស្រឡាញ់ព្រះអង្គផងដែរ។ សូមព្រះអង្គអត់ទោសឱ្យទូលបង្គំចំពោះពេលវេលាណាដែលទូលបង្គំបានធ្វើឲ្យទ្រង់មានការអាក់អន់ក្នុងព្រះហឫទ័យដោយព្រោះតែអ្វីៗដែលមាននៅក្នុងគំនិតរបស់ទូលបង្គំ តាមរយៈពាក្យសម្តី និងការប្រព្រឹត្ត ជាពិសេសនៅសព្វថ្ងៃនេះផងដែរ ទូលបង្គំសូមឲ្យព្រះអង្គបានលើកលែងទោសឲ្យទូលបង្គំសម្រាប់ការប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងខ្លួនទូលបង្គំផ្ទាល់: _____

សូមទ្រង់លើកលែងទោសដល់ទូលបង្គំដែលបានធ្វើមានការអាក់អន់ចិត្តទៅលើមិត្តភ័ក្ត្រ សមាជិកគ្រួសារ អ្នកជិតខាង និង ដទៃទៀត: _____

សូមទ្រង់មេត្តាអត់ទោសសម្រាប់ទូលបង្គំដែលបានធ្វើព្រះអង្គមានការឈឺចាប់ នៅក្នុងពេលវេលាណាដែលទូលបង្គំចង់ធ្វើអ្វីៗទៅតាមចិត្តរបស់ខ្លួនឯងផ្ទាល់ និង ក្នុងពេលវេលាណាដែលទូលបង្គំគ្មានចិត្តចង់អ្វីទាល់តែសោះនោះផងដែរ។ សូមព្រះអង្គអត់ទោសសម្រាប់: _____

សូមអរព្រះគុណទ្រង់ដែលបានរំលឹកទូលបង្គំឲ្យបានដឹងថាព្រះអង្គបាន និង កំពុងធ្វើការនៅក្នុងទូលបង្គំ។ ទូលបង្គំគឺជាកិច្ចការរបស់ទ្រង់ដែលកំពុងតែដំណើរការទៅមុខ ទ្រង់នឹងមិនទុកទូលបង្គំចោលឡើយ ដរាបណាកិច្ចការរបស់ព្រះអង្គនៅក្នុងទូលបង្គំមិនទាន់បានសម្រេចនៅឡើយ។ _____

មេរៀនទី ៥ - ថ្លែងទី ៥

កិច្ចការ: ចូរអានព្រះគម្ពីរលោកុប្បត្តិ ៤៥:១-១៥

លំហាត់:

យ៉ូសែបមិនអាចនៅបន្តអោបក្រសោបរឿងនេះទុកតទៅទៀតបានទេ។ យូដាបានសុំអង្វរជំនួសឲ្យឪពុក
របស់គាត់ដើម្បីឲ្យបានបេសយ៉ាមីនត្រឡប់មកវិញ នៅពេលនោះយ៉ូសែបក៏មានទំនុកចិត្តថានៅក្នុងរង្វង់ក្រុម
គ្រួសារនៅឯងស្រុកកាណានពិតជាមានការផ្លាស់ប្តូរហើយ។

- ម្តងនោះហាក់ដូចជាទទួលបានការចាប់អារម្មណ៍អំពីយ៉ូសែបថាត្រូវបានបាត់បង់ជីវិតទៅហើយនោះ។
នៅពេលនោះ តើគាត់បានបង្ហាបង្ហាងដូចម្តេចនៅក្នុងខ្លួន? _____

- ពេលនេះ គឺយ៉ូសែបនៅមួយបងប្អូនប្រុសៗរបស់គាត់តែម្នាក់ឯងប៉ុណ្ណោះ។ តើមានអ្វីដែលពួកបងប្អូន
ប្រុសៗរបស់គាត់ធ្លាប់បានគិតទុកមកពីមុន ព្រោះនៅពេលដែលនាយករដ្ឋមន្ត្រីនៃទឹកដីប្រទេសអេស៊ីពូ
បាននៅជាមួយពួកគេតែម្នាក់ឯងដូច្នោះ។ ស្ថិតនៅក្នុងខណៈនោះដែរ យ៉ូសែបមិនអាចបន្តគ្រប់គ្រង
អារម្មណ៍ខ្លួនឯងតទៅទៀតបានទេ ស្រាប់តែគាត់បានស្រែកយំដោយបញ្ចេញសម្លេងយ៉ាងខ្លាំងៗ រហូត
ទាល់បានធ្វើឲ្យពួកសាសន៍អេស៊ីពូបានឮសម្លេងគាត់យំ ហើយនៅឯងដំណាក់របស់ព្រះចៅផារ៉ោនក៏
បានឮដូចគ្នានេះដែរ។ តើលោកអ្នកបានគិតដូចម្តេចដែរ បើសិនជាលោកអ្នកគឺជាមនុស្សម្នាក់នៅក្នុង
ចំណោមពួកគេដែលកំពុងមានវត្តមាននៅក្នុងបន្ទប់ជាមួយគ្នាដែរនោះ? ឬមួយជាបើសិនលោកអ្នកគឺ
ជាអ្នកបម្រើម្នាក់ដែលបានឮសម្លេងគាត់យំដូច្នោះ? ឬឧបមាថាលោកអ្នកគឺជាស្តេចផារ៉ោនស្ថិតនៅក្នុង
ពេលនោះ? តើលោកអ្នកនឹងគិតដូចម្តេច? _____

យ៉ូសែប មិនទាន់បានបង្ហាញឲ្យពួកគេបានស្គាល់គាត់នៅឡើយទេ! ហើយក៏ពួកគេក៏មិនបាននិយាយអ្វី
បន្តិចណាដែរ។ ប៉ុន្តែ ការពិតមួយបានកើតឡើង គឺយ៉ូសែបបានស្រែកយំ ដោយមានសម្លេងយ៉ាងខ្លាំង
រហូតទាល់តែបានធ្វើឲ្យគាត់រកនិយាយប្រាប់ពួកគេក៏មិនអាចនិយាយកើតផង។

- ហើយនៅពេលនោះ តើគាត់បានសួរដូចម្តេច? _____

- តើពួកបងប្អូនប្រុសៗរបស់គាត់មានប្រតិកម្មយ៉ាងដូចម្តេច? _____

- យ៉ូសែបប្រាប់ពួកគេថា ទ្រង់ទៀតថាគាត់គឺជានរណា ខណៈនោះដែរ គាត់បានអះអាងបញ្ជាក់ដល់ពួកគេទាំងអស់គ្នាឲ្យបានដឹង។ តើគាត់បាននិយាយដូចម្តេចខ្លះនៅក្នុងខ ៥? _____

យ៉ូសែបបានដឹងថាព្រះជាម្ចាស់បានគង់នៅជាមួយនិងគាត់ ទោះបីជាក្នុងពេលឥឡូវនេះក៏ដោយ ក៏វាគឺជាការបើកសម្តែងមួយ ដើម្បីឲ្យគាត់បាននិយាយប្រាប់ការពិតដល់ពួកគេទាំងនោះ.... _____

យ៉ូសែបបាននិយាយប្រាប់ពួកគេថា និងត្រូវកើតមានគ្រោះទុក្ខរយៈ ៥ ឆ្នាំបន្តទៅទៀត ប៉ុន្តែគាត់បានជឿថាព្រះជាម្ចាស់ បាននាំយកគាត់មកកាន់ទឹកដីនេះក្នុងគោលបំណងណាមួយមិនខាន? _____

គាត់បានទទួលស្គាល់ថាជីវិតរបស់គាត់ស្ថិតនៅក្រោមការណែនាំរបស់ព្រះជាម្ចាស់ជានិច្ច គឺជាព្រះអង្គហើយដែលជាអ្នកធ្វើកិច្ចការបម្រុងទុកជាមុនរួចជាស្រេច ហើយបានសង្គ្រោះអាយុជីវិតរបស់ពួកគេនៅក្នុងគោលបំណងនៃការរំដោះមួយយ៉ាងអស្ចារ្យ។

- យ៉ូសែបបានជឿថាព្រះជាម្ចាស់បានប្រើរាល់កំហុសឆ្គង និង កាលៈទេសៈនៃជីវិតរបស់គាត់ទាំងប៉ុន្មាន គឺដើម្បីនាំយកនូវការរំដោះមួយដ៏អស្ចារ្យ។ ទោះបីជាពួកគេបានធ្វើបាបគាត់ ហើយបានលក់បញ្ជូនគាត់ឲ្យទៅជាមួយនិងពួកឈ្មួញយ៉ាងណាក៏ដោយ តែយ៉ូសែបបានជឿថាព្រះជាម្ចាស់បានយកកាលៈទេសៈនោះ ហើយប្រែក្លាយឲ្យទៅជាកិច្ចការមួយយ៉ាងប្រសើរក្រៃលែង។ តាមរយៈខ ៨ ចូរស្តាប់នូវអ្វីដែលគាត់បាននិយាយអំពីព្រះជាម្ចាស់បានកែច្នៃជីវិតរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្នុងគ្រាដែលគាត់បានមកដល់ទឹកដីនៃប្រទេសអេស៊ីបនេះ។

១. _____

២. _____

៣. _____

ការឆ្លុះបញ្ចាំង:

ម្តេចបានជាដូចជារឿងលោនដូច្នោះណា! បងប្អូនប្រុសៗទាំងប៉ុន្មានបានរួបរួមគ្នាឡើងវិញហើយ។ មនុស្សម្នាក់ មានសិទ្ធិអំណាចធំជាងគេក្នុងមួយប្រទេសក្រៅពីព្រះចៅជាវោងមួយប៉ុណ្ណោះ តាមការពិតទៅមនុស្សម្នាក់ ដែលអាចបញ្ជាពួកគេស្តាប់ ឬអាចឲ្យពួកគេរស់រានមានជីវិតបាននោះ គឺជាបងប្អូនរបស់ពួកគេសោះ។ គាត់ មិនបានប្រព្រឹត្តអំពើអយុត្តិធម៌ណាមួយទៅលើបងប្អូនរបស់គាត់ឡើយ គឺគាត់ម្នាក់នេះហើយដែលបានក្លាយ ទៅជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសមួយនេះ។ យ៉ូសែប មិនបានគេងចំណាញលើពួកគេដោយអាងទៅលើ តួនាទី និងមុខដំណែងរបស់គាត់ឡើយ ផ្ទុយទៅវិញ គាត់បានត្រឹមតែតស៊ូមតិ តវ៉ាចំពោះព្រះជាម្ចាស់ថាគ្រប់ កិច្ចការទាំងឡាយគឺស្ថិតនៅក្រោមការរៀបចំរបស់ទ្រង់ប៉ុណ្ណោះ។ គឺមានតែព្រះជាម្ចាស់នេះហើយដែលបាន បំផ្លាស់ប្តូរប្រែស្ថានភាពដ៏ខ្លាំងឆឺតរវាងបងប្អូនប្រុសៗទាំងនេះ ឲ្យទៅជាមធ្យោបាយក្នុងការនាំយកសេចក្តី សង្គ្រោះមួយយ៉ាងធំមួយបែបនេះទៅវិញទេ។ ការរំដោះឲ្យរួចខ្លួនគ្រោះដ៏កំណាចនេះ វាមិនគ្រាន់តែមិនបាន រងការប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងអេស៊ីបប៉ុណ្ណោះទេ សូម្បីតែប្រជាជននៃបណ្តាប្រទេសនៅជុំវិញនោះក៏ ទទួលបានការសង្គ្រោះឲ្យរួចផុតពីគ្រោះដ៏កំណាចនេះផងដែរ។

ដូច្នោះ បើសិនលោកអ្នកគឺជាអ្នកកាសែតម្នាក់ត្រូវចាត់បញ្ជូនឲ្យទៅយកព័ត៌មាននៅក្នុងប្រទេសអេស៊ីប។ លោកអ្នកបានដឹងថាមានសាសន៍អេស៊ីបម្នាក់ដែលបានពួសពួងទ្រព្យរយៈចេញពីបន្ទប់ដែលជាកន្លែងលោក នាយករដ្ឋមន្ត្រីកំពុងបាននៅតែម្នាក់ឯងជាមួយមនុស្សប្រុសចំនួន ១១ នាក់ផ្សេងទៀត។ លោកអ្នកត្រូវរាយ ការណ៍អំពីរឿងនេះ! តើលោកអ្នកគិតថាគួរនឹងជ្រើសរើសយកនរណាដើម្បីធ្វើបទសម្ភាសមុនគេបង្អស់? ហេតុអ្វីបានជ្រើសរើសយកមនុស្សម្នាក់នោះ? តើលោកអ្នកនឹងត្រូវសួរទៅគាត់យ៉ាងដូចម្តេចខ្លះ? _____

តើនេះគឺជារឿងរបស់មនុស្សម្នាក់ដែលគួរឲ្យចាប់អារម្មណ៍ ចំពោះរបៀបដែលព្រះជាម្ចាស់បានជួយសង្គ្រោះ ជីវិតរបស់មនុស្សដោយការរៀបចំមនុស្សម្នាក់ឈ្មោះថា យ៉ូសែប ដើម្បីឲ្យទៅកាត់ស្រាយសុបិន្ត រួចហើយ បានរៀបចំគម្រោង ផែនការណ៍ក្នុងការបម្រុងស្បៀងអាហារទុកសម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការក្នុងរយៈ ពេលជាច្រើនឆ្នាំខាងមុខទៀតមែនទេ? ឬ ថាតើនៅក្នុងដំណើររឿងនេះមានចំណុចសំខាន់ស៊ីជម្រៅផ្សេង ទៀតមែនទេ? តើហេតុអ្វីបានជានិពន្ធនាយកនៃរោងពុម្ពការសែតនោះបានចាត់បញ្ជូនលោកអ្នកអោយទៅ យកព័ត៌មានអំពីដំណើររឿងយ៉ាងពិសេសមួយនេះនៅក្នុងប្រទេសអេស៊ីបទៅវិញ? តើលោកអ្នកនឹងត្រូវ សន្យាសន្សំព័ត៌មានអ្វីខ្លះពីមនុស្សដែលលោកអ្នកបានជួបសម្ភាសន៍ជាមួយនិងពួកគេ ដែលអាចនឹងផ្តល់នូវ

សារៈសំខាន់ពិតប្រាកដទៅនឹងស្ថានភាពជីវិតគ្រួសារពិត ដែលថានៅទីបំផុតត្រូវបានរងផលប៉ះពាល់ដល់ ប្រជាពលរដ្ឋជាច្រើននាក់ ក៏ដូចជាបានប៉ះពាល់នៅលើផែនដីទាំងមូលនេះ? _____

ការទន្ទេញចងចាំ:

យ៉ូសែបបាននិយាយដដែលៗចំនួន ៣ ដងថា "គឺព្រះជាម្ចាស់បានចាត់បញ្ជូនខ្ញុំ... តាមរយៈព្រះគម្ពីរទាំងមូល មានរឿងរ៉ាវជាច្រើនដែលបាននិយាយអំពីព្រះជាម្ចាស់បានចាត់បញ្ជូនមនុស្សឲ្យចេញទៅ។ ដំណើររឿងមួយ នេះត្រូវបានបញ្ចប់ជាមួយនឹងបទគម្ពីរមួយដែលយើងមិនអាចមើលរំលងបាន ហើយបទគម្ពីរមួយនោះត្រូវ បានរកឃើញនៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ៥០:២០។ ដរាបណាយ៉ាកុបនៅមិនទាន់ស្លាប់ទេនោះ ដូច្នោះបង ប្អូនប្រុសៗទាំងអស់គ្នាក៏មិនភ័យខ្លាចចំពោះយ៉ូសែបថានឹងត្រូវធ្វើដល់ពួកគេដែរ។ នៅពេលណាដែលឪពុក របស់ពួកគេបានស្លាប់ទៅ នោះវានឹងបង្កើតឲ្យមានការភ័យខ្លាចថ្មីមួយនៅក្នុងចំណោមពួកគេ។ រឿងរ៉ាវ ដែលយ៉ូសែបបាននិយាយទៅកាន់ពួកគេ គឺជាអ្វីដែលយើងត្រូវតែទន្ទេញឲ្យចាំក្នុងចិត្ត។ ចូរសរសេរទុកនូវ បទគម្ពីរ លោកុប្បត្តិ ៥០:២០: _____

ចូររក្សាបទគម្ពីរនេះទុកជាចំណែកមួយនៃការប្រមូលបទគម្ពីរចុងចាំរបស់លោកអ្នកចុះ។ វាបានរំលឹកយើង ឲ្យបានដឹងថា បើទោះបីយើងគ្មានភាពបរិសុទ្ធនៅក្នុងគំនិតក្តី នៅក្នុងបំណងចិត្តក្តី ឬនៅក្នុងការប្រព្រឹត្តក្តី តែព្រះជាម្ចាស់ទ្រង់មានគ្រប់ទាំងអស់ សម្រាប់ជាសេចក្តីល្អដល់ពួកយើងរាល់គ្នា ក៏ដូចជាសម្រាប់អ្នកដទៃ ផងដែរ។ ចំពោះអស់អ្នកណាក្នុងចំណោមអ្នករាល់គ្នា ដែលចង់បទគម្ពីរណាមួយផ្សេងទៀតនោះ គឺត្រូវបាន ផ្តល់ជូននៅក្នុងព្រះគម្ពីរ រ៉ូម ៨:២៨-២៩។ ពិរុទ្ធភាពអាចលេបត្រចាក់ស៊ីយើងបាន តែយ៉ាងណាមិញ ព្រះ ជាម្ចាស់សព្វព្រះហឫទ័យចង់ រំលឹកយើងឲ្យភ្ញាក់ដឹងខ្លួនថា ទ្រង់មិនដែលធ្លាប់បានគិតដល់នូវអ្វីដែលយើង បានប្រព្រឹត្តនោះឡើយ នៅក្នុងអង្គព្រះយេស៊ូវ ទ្រង់នឹងធ្វើឲ្យវាត្រឡប់មកជាការល្អដល់អស់អ្នកណាដែល បានស្រឡាញ់ទ្រង់។

សេចក្តីអធិស្ឋាន:

ចូរចំណាយពេលវេលាខ្លះដើម្បីសរសើរដើម្បី ដឹងអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់សេចក្តីស្រឡាញ់ ដ៏ហួសពីការច្នៃរបស់ទ្រង់ដែលមាននៅក្នុងជីវិតរបស់យើង។ ទ្រង់មានបំណងព្រះហឫទ័យចង់ជីវិតរស់ នៅរបស់យើងបានបង្ហាញចេញនូវព្រះវត្តមាន និង សិរីល្អរបស់ទ្រង់។ _____

មេរៀនទី ៦

មេរៀនទី ៦ - ផ្នែកទី ១

សេចក្តីណែនាំ:

យ៉ូសែប និងបងប្អូនរបស់គាត់ត្រូវបានជួបជុំគ្នាឡើងវិញ។ ដូច្នោះ តើមជាបន្ទាប់ទៀតនឹងមានអ្វីកើតឡើង?
យ៉ូសែបចង់ឲ្យបងប្អូនរបស់គាត់វិលត្រឡប់ទៅវិញ ហើយជំរាបឱ្យពុករបស់គាត់គ្រប់រឿងរ៉ាវទាំងប៉ុន្មាន
ដែលពួកគេបានឃើញ និងបានឮ ពីព្រោះគាត់ចង់ឱ្យពុករបស់គាត់បានដឹងថាគាត់មានមុខដំណែង និង តួនាទី
យ៉ាងធំឧត្តមកនៅក្នុងទឹកដីនៃប្រទេសអេស៊ីប ហើយគាត់ក៏ឲ្យបងប្អូនរបស់គាត់ទៅឱ្យពុករបស់ខ្លួនមក
កាន់ប្រទេសអេស៊ីប ដែលជាទឹកដីតំបន់ កូសែន វិញ ដ្បិតគ្រោះទុក្ខក្រិនត្រូវបន្តកើតមានក្នុងរវាង ៥ ឆ្នាំ
ជាប់គ្នាទៀតខាងមុខនេះ។

បងប្អូនប្រុសៗទាំងនោះបានចែករំលែកពេលវេលាជាមួយគ្នា ដើម្បីនិយាយប្រាប់គ្នាម្នាក់ម្តងៗនូវអ្វីដែលពួក
បានឆ្លងកាត់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយឥតមានលាក់លៀមអ្វីឡើយ។ យ៉ូសែបមានសេចក្តី
ជំនឿថានៅលើទាំងអស់ដែលបានទៅលើក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ យ៉ូសែបបានជឿជាក់ថា
ព្រះជាម្ចាស់ជាអ្នកចាត់បញ្ជូនគាត់ឲ្យមកដល់ទឹកដីនេះដើម្បីបម្រុងទុកសម្រាប់ពួកគេ។ ដូចនេះហើយ សូម
ឲ្យទ្រង់លើកលែងទោសឲ្យគេផង! ទ្រង់បានប្រទាននូវសេចក្តីមេត្តាប្រោសមកលើគ្រួសារមួយនេះ។ គាត់
បានប្រទានសេចក្តីសប្បុរសទៅលើក្រុមគ្រួសារនេះទាំងមូល។ គាត់បានរៀបចំដីមួយកន្លែងទុកសម្រាប់ពួក
គេអាចរស់នៅបានអស់មួយជីវិត ហើយវាក៏ជាទឹកដីដែលមានស្មៅច្រើនទុកសម្រាប់ជាចំណីអាហារដល់ហ្វូង
ច្រើន និងសត្វចិញ្ចឹមផ្សេងៗទៀតដែរ។ គាត់មិនចង់ឱ្យពួកគេនៅពន្យារពេលយូរទៀតទេ តែដើម្បីឲ្យគាត់
អាចរ៉ាប់រងការការពារនៅពេលណាដែលពួកគេបានមករស់នៅលើទឹកដីនេះភ្លាម ដូច្នោះពួកគេក៏មិនត្រូវបាន
រងផលប៉ះពាល់ពីគ្រោះទុក្ខក្រិនទៅទៀតដែរ។ មុនពេលដែលពួកគេបានចាកចេញដំណើរត្រឡប់ទៅវិញ ពួក
គេបានឱបថើបគ្នាទៅវិញទៅមក លាទ្បំនឹងការយំសោកជាមួយគ្នាទៀតផង។

សូម្បីតែព្រះចៅផាវោនក៏បានចូលខ្លួនមកពាក់ព័ន្ធក្នុងរឿងនេះដែរ ដោយបានទទួលចង់ឲ្យក្រុមគ្រួសាររបស់
ពួកគេបានមករស់នៅជាមួយគ្នានៅលើទឹកដីនៃប្រទេសអេស៊ីប ដោយក្តីរីករាយជាមួយនិងទឹកដីដ៏ធំល្វឹង
ល្វើយនេះ។ ព្រះចៅផាវោនក៏បានបញ្ជាក់បន្ថែមចំពោះអ្វីៗដែលយ៉ូសែបបានសន្យាឲ្យហើយនោះទៀតដែរ។
លើសពីនេះទៀត ព្រះចៅផាវោនបានអនុញ្ញាតឱ្យពួកគេប្រើប្រាស់រទេះចម្បាំងមួយចំនួន និងអ្វីៗផ្សេងទៀត
ដែលអាចជួយសម្រួលដល់គ្រួសាររបស់ពួកគេងាយស្រួលក្នុងការធ្វើដំណើរទៀតផង។ សេចក្តីសន្យារបស់

ព្រះចៅផារ៉ោនពេលនេះវាគួរឲ្យកក់ក្តៅជាទីបំផុត ព្រោះបានធ្វើឲ្យពួកគេមានអារម្មណ៍ថា ប្រទេសអេស៊ីប
ក៏ដូចជាទឹកដីរបស់ពួកគេផងដែរ។

កិច្ចការ: ចូរអានព្រះគម្ពីរ លោកុប្បត្តិ ៤៥:១៥-២៨

លំហាត់: បងប្អូនប្រុសទាំងប៉ុន្មានបានរៀបចំប្រុងប្រៀបដើម្បីចេញដំណើរត្រឡប់ទៅផ្ទះឪពុកគេវិញ។

- លើកនេះពួកគេបានផ្អាករបស់របរទៅជាមួយដែរ។ នៅក្នុងខ ២១-២២ តើយ៉ូសែបបានឲ្យអ្វីខ្លះ
ដល់ពួកគេ? _____

និយាយអំពី បេនយ៉ាមីន កូនប្រុសសំណាញ់ចិត្តជាថ្មីម្តងទៀត។ (លោកុប្បត្តិ ៤៣:៣៤, ៤៤:២) តើ
យ៉ូសែបបានប្រគល់អ្វីឲ្យទៅ បេនយ៉ាមីន នៅក្នុងខ ២២? _____

តើយ៉ូសែបបានឲ្យអ្វីខ្លះទៅបងប្អូនរបស់គាត់ដើម្បីប្រគល់ជូនឪពុករបស់គាត់ នៅក្នុងខ ២៣? _____

- យ៉ូសែបបានជូនដំណើរពួកគេចេញទៅ ដោយនាំទៅជាមួយនិងអំណោយយ៉ាងល្អបំផុតពីប្រទេស
អេស៊ីបយកទៅជូនឪពុករបស់គាត់។ តើការជូនដំណើរជាលើកចុងក្រោយនោះមានសភាពយ៉ាង
ដូចម្តេចនៅក្នុងខ ២៤? _____

ហេតុអ្វីបានជាពួកគេនិយាយដូច្នោះ? _____

សេចក្តីបង្រៀន:

ពាក្យសម្តីចុងក្រោយរបស់យ៉ូសែបដែលបាននិយាយទៅកាន់បងប្អូនរបស់គាត់ ស្តាប់មើលប្រៀបដូចជា
បានវាយមួយកកណ្តាប់ដៃទៅលើពួកគេអញ្ចឹង នៅខណៈពេលដែលគាត់បាននិយាយថា “លាសិនហើយបង

ប្អូនទាំងអស់គ្នា! ត្រូវចេះធ្វើល្អចំពោះគ្នាទៅវិញទៅមក ហើយកុំឈ្លោះគ្នាឲ្យសោះ។ ជាការជាក់ស្តែង ពាក្យសម្តីនេះវាហាក់នៅឆ្ងាយពីការពិតខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ យើងបានដឹងយ៉ាងច្បាស់ ណាស់ថា ធម្មជាតិរបស់មនុស្សទូទៅតែងតែចង់ទម្លាក់កំហុសទៅឲ្យអ្នកដទៃ។

ដូចដែលមាននៅក្នុងគំនិត យើងមិនមែនជាមនុស្សអាត្មានិយមចំពោះរឿងរ៉ាវទាំងឡាយដែលត្រូវជម្រះឲ្យ ជ្រះស្រឡះនោះទេ លុះត្រាយើងដឹងថាយើងខ្លួនឯងបានរួចផុតពីពិរុទ្ធភាពរួចរាល់ហើយ។ ចូរចងចាំអំពីការ សន្មតាគ្នានៅពេលដែលពួកគេបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសអេស៊ីញ៉ូជាលើកទីមួយ! ចូររំលឹក ឡើងវិញនូវអ្វីដែល រូបិយបាននិយាយទៅកាន់ពួកគេក្នុងខណៈពេលដែលពួកគេព្យាយាមសញ្ជឹងគិតថា តើ ហេតុអ្វីបានជា ឈឺចាប់ទាំងនេះត្រូវធ្លាប់មកលើពួកគេនៅក្នុងប្រទេសអេស៊ីញ៉ូដូច្នោះ (លោកុប្បត្តិ ៤២:២១- ២២)។ “ខ្ញុំបានប្រាប់ អ្នករាល់គ្នាធ្វើដូច្នោះ” “វាមិនមែនគឺជាខ្ញុំនោះទេ ហើយក៏មិនមែនជាកំហុសរបស់ខ្ញុំតែ ម្នាក់ឯងដែលបានធ្វើពួកយើងត្រូវជួបរឿងនឹងអកុសលទាំងអស់នោះទេ។ ការស្តីបន្ទោសប្រៀបបាននឹង កូនចាស់កំពុងលោតចេញពីដៃមនុស្សម្នាក់ ទៅកាន់មនុស្សទៀតដូច្នោះដែរ។ មិនត្រូវទម្លាក់កំហុសឲ្យខ្ញុំ! វាគឺ ជាកំហុសរបស់នរណាម្នាក់ទៀតវិញទេតើ។ ហេតុនេះចូរទៅស្តីបន្ទោសឲ្យអ្នកនោះវិញចុះ!

មេរៀនទី ៦ - ផ្នែកទី ២

ការអនុវត្តន៍ជ្រាលជ្រៅ:

នៅពេលដែលលោកអ្នកត្រូវបាននរណាម្នាក់ស្តីបន្ទោសឲ្យ តើលោកអ្នកមានអារម្មណ៍ដូចម្តេច? ពួកយើង ម្នាក់ៗត្រូវតែពិចារណាទៅលើការប្រតិកម្មរបស់ខ្លួនឯង នៅពេលដែលលោកអ្នកចូលមកធ្វើការលន់ត្អូ ឬ សារភាពចំពោះកំហុស ហើយដាក់ក្បាលចុះ បះអើបតូចឡើងទៅលើនោះ។

- ខ្ញុំពិតជាមិនចង់សារភាពនូវទោសកំហុសរបស់ខ្ញុំសោះ។
- ខ្ញុំពិតជាមិនចង់ស្តីទ្រាំចំពោះការទទួលផលត្រឡប់វិញចំពោះអ្វីៗដែលខ្ញុំបានប្រព្រឹត្តនោះទេ។
- ខ្ញុំគួរតែអនុញ្ញាតឲ្យមានការស្តីបន្ទោស ដើម្បីឲ្យបានរួចខ្លួនមានសេរីភាពវាប្រសើរជាង។
- ខ្ញុំមិនចាំបាច់អ្វីត្រូវប្រកាន់ចំពោះការសម្លឹងមើលអ្នកនៅកម្រើករវើកៗនោះ។ ដូច្នោះបន្ទាប់ពីរឿង រ៉ាវ ទាំងអស់នោះបានកើតឡើងហើយ នោះគឺជាពិរុទ្ធជនម្នាក់។
- ចង់ធ្វើយ៉ាងណាក៏បានដែរ កុំឲ្យតែត្រូវបាក់មុខមាត់ទៅបានហើយ។
- ចូរចូលមក ដើម្បីគិតពិចារណាអំពីរឿងទាំងនោះចុះ! ខ្ញុំមិនមែនជាមនុស្សក្រពេកណាស់ណាទេ នៅខណៈពេលនឹកគិតពិចារណាចំពោះអ្វីដែលខ្ញុំបានប្រព្រឹត្ត។
- តាមការពិត ខ្ញុំមិនទាំងបានដឹងខ្លួនឯងថា ជីវិតរបស់ខ្ញុំបានក្លាយទៅជាពិរុទ្ធជននោះឡើយ។

- ចូរបំពេញបំពេញអំពីសកម្មភាពផ្ទាល់ខ្លួនដែលឆ្គួរចាប និង ការស្តីបន្ទោស។ តើលោកអ្នកទទួលខុសត្រូវចំពោះពិរុទ្ធភាព និង ការស្តីបន្ទោសរបស់លោកអ្នក?

- _____
- _____
- _____

បើសិនខ្ញុំមិនបានសារភាពអំពីទោសកំហុស ហើយព្រមទទួលយកការស្តីបន្ទោសចំពោះអ្វីដែលខ្ញុំបានប្រព្រឹត្តចំពោះអ្វីៗដែលខ្ញុំបានប្រព្រឹត្ត វាហាក់ដូចជាគ្មានអ្វីបន្តិចណាបានផ្លាស់ប្តូរទាល់តែសោះ។ បើសិនជាខ្ញុំព្រមទទួលសារភាពអំពីទោសកំហុសរបស់ខ្ញុំទៅចំពោះព្រះជាម្ចាស់នោះទ្រង់មានសេចក្តីស្រេកយ្យានចង់អត់ទោសឲ្យពិតប្រាកដអស់អំពើបាបទាំងប៉ុន្មានរបស់ខ្ញុំខ្លាំងណាស់ និងគ្រប់ទាំងកិច្ចការណាដែលមិនត្រឹមត្រូវនៅក្នុងជីវិតខ្ញុំក៏ដោយ។ ចូរទន្ទេញចងចាំនូវបទគម្ពីរ ១ យ៉ូហាន ១: ៨-១០ ហើយលោកអ្នកត្រូវសរសេរនូវបទគម្ពីរនេះឡើងវិញសាជាថ្មីម្តងទៀត: _____

សេចក្តីអធិស្ឋាន:

ឱ ព្រះអម្ចាស់អើយ! ទូលបង្គំត្រូវតែទទួលស្គាល់ថាទូលបង្គំមានការលំបាកក្នុងការសារភាពថាខ្លួនមានកំហុស ហើយព្រមទទួលយកការស្តីបន្ទោសចំពោះអ្វីៗដែលទូលបង្គំបានប្រព្រឹត្តខុសនៅក្នុងជីវិតរបស់ទូលបង្គំខ្លាំងណាស់។ ទូលបង្គំពិតជាដូចរូបបេណាស! ទូលបង្គំចង់ទៅនៅកៀកក្បែរជាមួយនិង “ខ្ញុំបានប្រាប់អ្នកធ្វើដូច្នោះ” ជាជាងអាកប្បកិរិយាព្រមទទួលស្គាល់ថាវាពិតជាកំហុសរបស់ទូលបង្គំ ដែលទូលបង្គំបាននៅជាប់ច្របូកច្របល់ជាមួយនិងរឿងរ៉ាវទាំងអស់នោះ។ ទូលបង្គំមិនចង់ទទួលខុសត្រូវចំពោះការប្រព្រឹត្តផ្ទាល់ខ្លួនរបស់ទូលបង្គំឡើយ និងក៏មិនចង់ទទួលបានផលវិបាកពីអំពើដែលទូលបង្គំបានប្រព្រឹត្តខុសនោះដែរ។ ជាការលំបាកជាងរឿងទាំងអស់ខាងលើនេះទៅទៀតនោះ គឺថាទូលបង្គំមិនចង់សារភាពនោះឡើយ បើទោះបីជាទូលបង្គំដឹងត្រូវទទួលបានការអត់ទោសឲ្យក៏ដោយ។ ការសារភាព ឬ ការលន់ត្អូងនេះវាប្រៀបបីដូចជាការច្រោលទោសចំពោះទូលបង្គំនៅត្រង់ផ្នែកណាមួយនៃជីវិតអញ្ចឹង។ ប៉ុន្តែ ទូលបង្គំបានប្រព្រឹត្តខុស ហើយទូលបង្គំបានជាប់នៅក្នុងពិរុទ្ធភាព ដូច្នោះ ទូលបង្គំត្រូវតែទទួលខុសត្រូវចំពោះអំពើខុសឆ្គងរបស់ទូលបង្គំទាំងនោះ។ ទូលបង្គំត្រូវការព្រះអង្គមានព្រះបន្ទូលប្រាប់មកទូលបង្គំថា ឯងត្រូវបានលើកលែងទោសឲ្យរួចរាល់

ហើយ។ ការដឹងថាព្រះអង្គបានលើកលែងទោសទូលបង្គំ គឺជាវិធីតែមួយគត់ដែលធ្វើឲ្យទូលបង្គំអាចកម្ចាត់
នូវបន្ទុកនៃពិរុទ្ធភាពទាំងអស់នេះបាន ហើយបានរស់នៅប្រកបដោយសេរីភាពយ៉ាងពេញលេញ។ នៅក្នុង
ព្រះបុត្រារបស់ព្រះអង្គ គឺអង្គព្រះយេស៊ូវគឺទូលបង្គំបានរួចខ្លួនពីចំណងនៃអំពើលំហែងទាំងអស់នោះហើយ ទូល
បង្គំសូមអរព្រះគុណដល់ទ្រង់សម្រាប់សេចក្តីស្រឡាញ់ចំពោះទូលបង្គំ និងការដោះលែងឲ្យទូលបង្គំមាន
សេរីភាពឡើងវិញ។

ការឆ្លុះបញ្ចាំង:

បងប្អូនទាំង ១១ នាក់កំពុងស្ថិតនៅលើផ្លូវធ្វើដំណើរត្រឡប់ទៅឯឪពុករបស់ពួកគេនៅឯស្រុកកាណានវិញ។
ច្បាប់យើងគ្រាន់តែស្រមៃដល់បរិយាកាសមួយរបស់អ្នកធ្វើដំណើរមួយក្រុមតូចនេះបន្តិចចុះ។ ដូចជាសង្ស័យ
ថាប្រហែលជាពួកគេម្នាក់ៗកំពុងតែមានគំនិត និងការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនផ្សេងៗពីគ្នាហើយមើលទៅ! បើ
តាមការសន្ទនារបស់ពួកគេប្រហែលជាអាចឲ្យយើងបានដឹងរឿងរ៉ាវខ្លះៗអំពីពួកគេដែរ: “តើពួកយើងខ្ញុំ
ភ្នែកមើលអ្វីមិនឃើញមែនទេ? តាមការពិតលោកនាយករដ្ឋមន្ត្រីនោះគឺជាយ៉ូសែបសោះ! យើងគួរតែបាន
ទទួលស្គាល់គេតាំងពីដំបូងមកម៉្លេះ!”។ “ប៉ុន្តែ គេបានស្លៀកពាក់ក្នុងឋានៈគឺជាអ្នកគ្រប់គ្រងនៅក្នុងប្រទេស
អេស៊ីប! ដូច្នោះហើយទើបបានជាពួកយើងមើលគេមិនស្គាល់! គេពិតជាពូកែបំផុតខ្លួនមែន!” នៅខណៈពេល
ដែលពួកយើងបានឈរនៅចំពោះមុខគេនោះ តាមការពិតទៅគេបានដឹងអំពីអ្វីៗគ្រប់យ៉ាងដែលពួកយើងត្រូវ
និយាយប្រាប់គេរួចស្រេចទៅហើយ ប៉ុន្តែគេនៅតែអនុញ្ញាតឱ្យពួកយើងនិយាយរៀបរាប់ប្រាប់គេទៀត!” “ខ្ញុំ
ពិតជាបានឮស្រាលនៅក្នុងចិត្តមែន! ឪពុករបស់ពួកយើងគាត់ពិតជាបានរំភើបចិត្តយ៉ាងខ្លាំងជាមិនខានទេ!
តែខ្ញុំឆ្ងល់ថាតើគាត់នឹងជឿលើពាក្យសម្តីរបស់ពួកយើងឬអត់ទៅណា?...”

តើលោកអ្នកអាចស្រមៃមើលថា ពួកគេអន្ទះសារចង់ឲ្យបានដល់ផ្ទះជាមួយឪពុករបស់ពួកគេវិញយ៉ាង
ឆាប់ៗដែរឬទេ? កូនប្រុសសំណព្វចិត្តរបស់គាត់មិនទាន់ស្លាប់ទេ! គឺគេនៅមានជីវិតរស់នៅឡើយទេ ហើយ
កូនប្រុសសំណព្វចិត្តរបស់គាត់ម្នាក់នេះមិនមែនជាទាសករគេនោះទេ ប៉ុន្តែគេបានធ្វើជាអ្នកគ្រប់គ្រងដ៏ធំលើ
អាយុជីវិតរបស់ប្រជារាស្ត្រនៃប្រទេសមួយដែលមានស្បៀងអាហារយ៉ាងគ្រប់គ្រាន់ នៅក្នុងឃ្នាំងរបស់ខ្លួន
បម្រុងទុកសម្រាប់ប្រជារាស្ត្រនៅប្រទេស និងសម្រាប់ពិភពលោកទាំងមូលផងដែរ។ កូនប្រុសរបស់គាត់
កំពុងរង់ចាំយ៉ាងអន្ទះសារដើម្បីជួបជុំគ្នាជាមួយនិងគាត់វិញ។ ម្តេចក៏នៅក្នុងក្រុមគ្រួសាររបស់យ៉ាកុបមាន
សេចក្តីអំណរសប្បាយដល់ម៉្លេះណា! តើមិនមែនស្តាប់មើលទៅវាគឺជារឿងល្អមួយយ៉ាងពិតប្រាកដទេឬអី?

លំហាត់:

សេចក្តីអំណររបស់ឪពុកពិតជាពិបាកអធិប្បាយណាស់...។

- តើយ៉ាកុបបានឆ្លើយតបដូចម្តេចក្រោយពីស្តាប់របាយការណ៍ពីកូនប្រុសៗរបស់គាត់ (ខ២៥-២៨)?
 - តើកូនប្រុសរបស់យ៉ាកុបបាននិយាយប្រាប់គាត់ដូចម្តេចខ្លះ (ខ២៥)? _____

 - នៅពេលនោះ តើយ៉ាកុបមានប្រតិកម្មបែបណា? _____

 - តើមានអ្វីបានធ្វើឲ្យគាត់ផ្លាស់ប្តូរពីការមិនជឿ ទៅជាការជឿវិញដូច្នោះ? តើមានអ្វីបានរស់ឡើងវិញនៅក្នុងព្រលឹងវិញ្ញាណរបស់គាត់? _____

 - តើគាត់មានប្រសាសន៍ដូចម្តេចនៅក្នុងខ ២៨? _____

មេរៀនទី ៦ - ផ្នែកទី ៣

កិច្ចការ: ចូរអានព្រះគម្ពីរ លោកុប្បត្តិ ៤៦:១-៧ និង ៤៦:២៦-២៧

លំហាត់: នេះគឺពិតជាថ្ងៃដ៏សែនមានសេចក្តីអំណររីករាយមែន!

- លោក យ៉ាកុប (អ៊ីស្រាអែល) បានរៀបចំរបស់របរទាំងអស់ដែលគាត់មានមកពិហេប្រុន ក្នុងទឹកដីស្រុកកាណាន ក្នុងក្តីស្រមៃទុកជាមុនដល់ការជួបជុំជាមួយកូនប្រុសសំណព្វរបស់គាត់ជាទ្វីវិញ ដោយពេលនេះគាត់បានជ្រាបថាកូនប្រុសរបស់គាត់ម្នាក់នោះគឺនៅរស់រានមានជីវិតទេ។ នៅផ្លូវនោះគាត់ក៏ត្រូវធ្វើដំណើរឆ្លងកាត់តាមបៀវ-សេបាផងដែរ លុះពេលដែលគាត់បានទៅដល់ទីនោះ គាត់ក៏បានថ្វាយយញ្ញូបូជាដល់ព្រះនៃលោក អ៊ីសាក ជាឪពុករបស់គាត់។ តើមានអ្វីដែលធ្វើឱ្យយ៉ាកុបមានចិត្តស្ទាក់ស្ទើរក្នុងការចាកចេញពីទឹកដីស្រុក កាណាន? _____

តើលោកអ្នកនៅនឹកចាំអំពីសេចក្តីសន្យាដែលព្រះជាម្ចាស់បានសន្យានឹងលោក អំប្រាហាំ អ៊ីសាក់ និង យ៉ាកុប ដូចម្តេចខ្លះ? _____

• នៅក្នុងខ ២-៤ ព្រះជាម្ចាស់បានយាងមកឯលោក អ៊ីស្រាអែល ក្នុងសណ្ឋានជា _____

○ ព្រះអង្គត្រូវតែថ្វាយព្រះនាមថា _____

○ តើគាត់បានឆ្លើយតបវិញយ៉ាងដូចម្តេច? _____

○ តើព្រះជាម្ចាស់បានណែនាំអំពីព្រះអង្គទ្រង់យ៉ាងដូចម្តេច? _____

○ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ យ៉ាកុប ថា កុំឲ្យខ្លាចក្នុងការទៅរស់នៅក្នុងទឹកដីនៃប្រទេស អេស៊ីប្តឡើយ ហើយនៅពេលនោះទ្រង់បានប្រទានសេចក្តីសន្យា ៤ យ៉ាងដល់គាត់:

- ១. _____
- ២. _____
- ៣. _____
- ៤. _____

• ត្រឹមតែក្នុងរយៈពេលដ៏ខ្លីសោះ តែមានរឿងរ៉ាវជាច្រើនបានកើតឡើង។ នៅមានរឿងទៀតដែលបានបង្ហាញឲ្យយើងបានដឹងមានកត្តាអ្វីដែលអាចបន្តន់ចិត្ត យ៉ាកុបព្រមជឿថា យ៉ូសែបពិតជាបានរស់ប្រាកដមែន។ ពួកគេគ្រប់គ្នារៀបចំរបស់របរដែលមានទាំងប៉ុន្មានយ៉ាងប្រញាប់ប្រញាល់ដើម្បីត្រៀមខ្លួនឲ្យរួចជាស្រេចក្នុងការចេញដំណើររបស់ពួកគេ។ នៅចំពេលដែលពួកគេម្នាក់ៗកំពុងតែញាប់ដៃញាប់ជើងក្នុងការរៀបចំរបស់របរនោះ ព្រះជាម្ចាស់បានសព្វព្រះហឫទ័យធ្វើការបញ្ជាក់អះអាងដល់យ៉ាកុបថាទ្រង់ប្រាកដជាគង់នៅជាមួយនិងគាត់ ដើម្បីឲ្យព្រះអង្គបានសម្រេចតាមសេចក្តីសន្យាទាំងប៉ុន្មានដែលទ្រង់បានសន្យាដលើឪពុក និង ជីតារបស់គាត់។ ព្រះជាម្ចាស់នឹងគង់នៅជាមួយគាត់ ហើយទ្រង់ក៏នឹងធ្វើឲ្យគាត់បានក្លាយទៅជាប្រជាជាតិមួយយ៉ាងធំធេងដែរ។ ដំណរកូនចៅជំនាន់ក្រោយរបស់គាត់នឹងត្រូវបាននាំ

ចេញពីស្រុកកាណាស។ ប្រាកដមែនហើយ! គាត់នឹងបានឃើញមុខយ៉ូសែបដោយផ្ទាល់ភ្នែករបស់គាត់ មុននឹងរូបគាត់លាចាកលោកនេះទៅ។

- លុះដល់ព្រឹកព្រលឹមឡើងនាថ្ងៃបន្ទាប់នោះ ក្នុងកាលដែលបានយ៉ាកុបភ្ញាក់ពីដំណេក និង គ្រប់គ្នានៅក្នុងគ្រួសារនោះមានចិត្តអន្ទះសារក្នុងការចេញដំណើររបស់ពួកគេផងនោះ តើលោកអ្នកគិតថាមានបានកើតឡើងចំពោះយ៉ាកុប? តើព្រះជាម្ចាស់ដែលជាព្រះនៃឪពុករបស់គាត់បានលេចមកឯងគាត់ជាម្ចាស់ទៀត វាគឺជាពេលវេលាមួយផ្សេងទៀត...

- តើវាគឺជាកាលៈទេសៈយ៉ាងដូចម្តេចបើតាមការរៀបរាប់នៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ២៨:១០ និង ខបន្តបន្ទាប់ទៀត...? _____

- ចូរនឹកចាំខណៈមុនពេលដែលគាត់បានជួបជាមួយនឹង អេសាវិញ។ នៅយប់នោះតើមានរឿងអ្វីបានកើតឡើង (លោកុប្បត្តិ ៣២:២២ និង ខបន្តបន្ទាប់ទៀត...) _____

- ការចាកចេញពីទឹកដីនៃស្រុក កាណាសវាមិនមែនជារឿងតូចតាចសម្រាប់យ៉ាកុបនោះទេ ព្រោះគាត់ត្រូវត្រូវចាកចេញពីទឹកដីនៃបញ្ចុះសពប្រពន្ធរបស់គាត់គឺនាង រ៉ាដែល នៅមាន អ៊ីសាក និង រេបេកា។ ដ្បិតការចាកចេញរបស់គាត់ម្តងនោះ គឺត្រូវចាកចេញជារៀងរហូតដោយគ្មានថ្ងៃណាដែលត្រឡប់មកវិញនោះឡើយ។ នៅទីបំផុត យ៉ាកុបត្រូវបានចាកចេញទៅទាំងក្តីភ័យភ័រិករាយ និង ក្តីព្រួយបារម្ភនៅក្នុងចិត្តលាយឡំជាមួយនឹងភាពមិនច្បាស់លាស់នៅក្នុងគំនិតរបស់គាត់ផងដែរ។ តើមានការមួយនៅក្នុងខ ៤ ដែលព្រះជាម្ចាស់ចង់ឲ្យយ៉ាកុបចងចាំ នោះគឺជាអ្វី? _____

- តើមានភាពខុសប្លែកយ៉ាងដូចម្តេច នៅពេលដែលយ៉ាកុបបានជ្រាបថា ព្រះជាម្ចាស់បានគង់នៅជាមួយនឹងគាត់? តើលោកអ្នកដឹងថាមានវត្តមានរបស់ព្រះជាម្ចាស់គង់នៅជាមួយលោកអ្នកគ្រប់ទីកន្លែងដែលលោកអ្នកបានទៅយ៉ាងដូចម្តេច? តើលោកអ្នកអាចដឹងបានដែរឬទេ? _____

មេរៀនទី ៦ - ផ្នែកទី ៤

ការទទួលបានចំពោះ:

វាគឺជាការកំសាន្តចិត្ត និងការអះអាងបញ្ជាក់មួយយ៉ាងអស្ចារ្យបំផុតសម្រាប់យ៉ាកុបដោយបានដឹងថាព្រះជាម្ចាស់គង់ជាមួយគាត់។ វាក៏មានការកំសាន្តចិត្តដ៏អស្ចារ្យសម្រាប់លោកអ្នក និងខ្ញុំផងដែរ ដោយបានស្គាល់ហើយបានជឿលើព្រះអង្គ ដ្បិតទ្រង់ក៏បានគង់នៅជាមួយយើងដូចជាទ្រង់បានគង់នៅជាមួយនឹងយ៉ាកុបដែរ។ ព្រះគម្ពីរ ទំនុកតម្កើង ១៣៩:៧-១០ បានរំលឹកយើងឲ្យដឹងថាគ្រប់ទីកន្លែងណាដែលយើងបានទៅដល់ព្រះជាម្ចាស់ក៏បានគង់នៅទីនោះដែរ។ អ្នកសរសេរព្រះគម្ពីរទំនុកតម្កើងបានចោទសួរថា “តើទូលបង្គំនឹងទៅទីណាឲ្យរួចពីព្រះវិញ្ញាណរបស់ទ្រង់បាន តើនឹងរត់ទៅឯណាឲ្យរួចពីព្រះភ័ក្រ្តទ្រង់បាន?” ទោះបីជាយើងទៅដល់ទីណាក៏ដោយ នោះគង់តែព្រះជាម្ចាស់នៅទីនោះដែរ។ ចូរសរសេរនូវបទគម្ពីរនេះទុកនៅលើក្រដាសកត់ចំណាំរបស់លោកអ្នក ហើយនៅម្ខាងទៀតនៃក្រដាសនោះចូរសរសេរឈ្មោះទីកន្លែងទាំងអស់ដែលអ្នកបានជ្រើសរើសទាំងនឹងត្រូវទៅកាន់ទីកន្លែងនោះ។ ចូររំលឹកខ្លួនឯងជាប់ជានិច្ចថាគ្មានទីកន្លែងណាមួយដែលលោកអ្នកបានទៅ ហើយថាគ្មានព្រះវត្តមានរបស់ជាម្ចាស់គង់នៅទីនោះឡើយ។

ការអនុវត្តន៍ជាលំដាប់៖

- តើលោកអ្នកមានគំនិតនៃការកំសាន្តចិត្តដូចម្តេច ដោយបានដឹងថាព្រះជាម្ចាស់តែងតែបានគង់នៅគ្រប់ទីកន្លែងណាដែលលោកអ្នកបានទៅដល់? _____

- តើមានទីកន្លែងណាខ្លះដែលលោកអ្នកបានទៅ ហើយមានអារម្មណ៍ថាគ្មានសេចក្តីសុខនៅក្នុងចិត្ត ពីព្រោះបានដឹងថាព្រះជាម្ចាស់គង់នៅជាមួយលោកអ្នក? _____

- មានកន្លែងខ្លះដែលលោកអ្នកបានទៅ តែគិតទៅហាក់ដូចជាព្រះជាម្ចាស់មិនបានគង់នៅទីនោះទាល់តែសោះ។ កន្លែងទាំងនោះអាចមានដូចជានៅលើកំពូលភ្នំដ៏ខ្ពស់ ឬ នៅបន្ទប់អ្នកជម្ងឺក្នុងមន្ទីរពេទ្យ។ តើមានទីកន្លែងណាខ្លះដែលអ្នកបានសង្កេតឃើញថាព្រះជាម្ចាស់បានគង់នៅទីនោះដែរ? _____

សេចក្តីអធិស្ឋាន:

ចូរសេចក្តីអធិស្ឋានផ្ទាល់ខ្លួនរបស់លោកអ្នក។ លោកអ្នកអាចនឹងត្រូវជ្រើសរើសចែកចាយទៅព្រះជាម្ចាស់ ចំពោះកន្លែងព្រះអង្គបានរកលោកអ្នកឃើញវាគឺជាទីកន្លែងដែលលោកអ្នកទទួលស្គាល់ទ្រង់បានគង់នៅទី នោះជាមួយនឹងលោកអ្នកដែរ។ ចូរសារភាព ហើយលន់ត្អូងអំពើបាបចំពោះទីកន្លែងទាំងឡាយណាដែលលោក អ្នកធ្លាប់បានទៅដល់ តែត្រូវបានរកឃើញថាវាគ្មានភាពសុខស្រួលទោះបីបានដឹងថាព្រះជាម្ចាស់បានគង់នៅ ជាលោកអ្នកក៏ដោយ។ ចូរយើងអបអរសាទរ! សម្រាប់ព្រះវត្តមានរបស់ព្រះចជាម្ចាស់តែងតែគង់នៅជា នឹងលោកអ្នកក្នុងគ្រប់កិច្ចការ និង គ្រប់ទីកន្លែងនាដែលលោកអ្នកបានទៅដល់។ ព្រះវត្តមានដ៏ស្មោះត្រង់ របស់ទ្រង់វាមិនអាស្រ័យទៅលើអកប្បកិរិយា និង អត្ថបរិស្ថានរបស់លោកអ្នកនោះទេ ប៉ុន្តែវាគឺជាសេចក្តី ស្រឡាញ់យ៉ាងអស្ចារ្យរបស់ទ្រង់សម្រាប់លោកអ្នក។

សេចក្តីបង្រៀន:

តាមរយៈព្រះគម្ពីរបានបង្កើតចំណុចមួយយ៉ាងធំទុកសម្រាប់ឱ្យអ្នកអានទាំងអស់បានស្វែងយល់អំពី ពួកអ្នក ពនេចរ ដែលមើលទៅពួកអ្នកទាំងនោះ គឺហាក់បីដូចបានចាប់ផ្តើមចាកចោទីកន្លែងស្រុកកាណាដែរ។ នៅ ចំណុចមួយចំនួនទៀតដែលត្រូវតែធ្វើការពិចារណាផងដែរ។

1. ពេលដែលយើងសិក្សាមកដល់ចំណុចនេះ យើងសង្កេតឃើញថាពួកអ្នកចោររបស់លោកអប្រាហាំគឺ ពីរបីហើយ។ ដោយតាមរយៈសេចក្តីយោងនៃព្រះគម្ពីរ យើងបានដឹងថាមាន លោកអប្រាហាំ លោកស្រីសារ៉ា អ៊ីសាក រេបេកា អេសាវ និង យ៉ាកុបលោកយ៉ាកុបនិងលោកអេសាវ។ យើងបានដឹង ទៀតថាក្រុមគ្រួសាររបស់លោកយ៉ាកុបមានកូនយ៉ាងតិចណាស់ចំនួន ១១ នាក់ បូករួមទាំងយូសែបម្នាក់ ទៀតដែលគាត់បានរស់នៅក្នុងប្រទេសអេស៊ីបរួចស្រេចទៅហើយ។ ចូរពួកយើងសង្កេតមើលអំពីសេចក្តី សន្យាសម្រាប់ដំណរពូជពង្សដំណាន់ក្រោយៗទៀត គឺជាសេចក្តីសន្យាថា នឹងបានក្លាយទៅជាប្រជាជាតិ មួយយ៉ាងធំ គឺនឹងត្រូវបានចាប់ផ្តើមសម្រេចជាមួយនឹងក្រុមគ្រួសាររបស់យ៉ាកុប ខណៈពេលដែលយើង បានការសិក្សាក្នុងសាច់រឿងនេះជាបន្តទៅមុខទៀត។

2. ចំពោះផែនការរបស់ព្រះជាម្ចាស់សម្រាប់ស្រ្តីរបស់ទ្រង់ ជាទូទៅគឺមិនដែលត្រូវបានដំណើរការយ៉ាងត្រង់ៗនោះទេ។ នៅពេលដែលលោកអប្រាហាំបានមកដល់ស្រុកកាណាន នោះហើយគឺជាសេចក្តី សន្យាអំពីទឹកដីត្រូវកាន់កាប់ ហើយគាត់ក៏ត្រូវបានការសន្យាថាតាមរយៈគាត់ គឺកូនចៅជំនាន់ក្រោយទៀតពួកគេនឹងបានក្លាយទៅជាប្រជាជាតិមួយយ៉ាងធំ។ តែនៅពេលនោះ តាមរយៈការសិក្សាយើងបានដឹងថាលោកស្រី សារ៉ាគឺជាស្រ្តីអារម្ភក់ប៉ុណ្ណោះ។ លុះមកដល់ពេលនេះយើងបានដឹងថាទឹកដីនៃស្រុក កាណានទាំងមូលត្រូវបានក្រុមគ្រួសាររបស់យ៉ាកុបគឺជាអ្នកកាន់កាប់ធ្វើជាកម្មសិទ្ធិរបស់ពួកគេ។ យើងបានឃើញថាពួកគេបានចាកចេញទឹកដីនោះដោយព្រោះតែកើតមានគ្រោះទុរ្ភិក្សនៅពេញទាំងស្រុកនោះឯង។ ចូរពិចារណាអំពីជីវិតផ្ទាល់ខ្លួនរបស់លោកអ្នក! តើលោកអ្នកធ្លាប់បានរកឃើញថាមិនមែនអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតត្រូវប្រែប្រួលទៅជាសំដែងទេ? វាមិនមែនអ្វីៗគ្រប់យ៉ាងសុទ្ធដំណើរការទៅយ៉ាងរលូនតាមគម្រោងការណ៍ទាំងអស់នោះទេ។ យើងមានគោលដៅ មានផែនការ ហើយក៏មានសេចក្តីប៉ងប្រាថ្នាដែរតែជួនកាល មធ្យោបាយក្នុងការយោងដល់គោលដៅទាំងនោះបាន គឺវាមានច្រកជាច្រើនដែលយើងត្រូវការឲ្យដំណើរការទៅតាមលំដាប់លំដោយ ដើម្បីឲ្យទីបំផុតអាចទទួលបានទៅទឹកដីដែលយើងកំណត់ទុកនោះ។ តើនៅពេលណាដែលលោកអ្នកធ្លាប់បានរកឃើញថា ខ្លួនឯងមានការស្នាក់ស្នើរក្នុងការចាប់យកច្រកណាមួយ ដែលលោកអ្នកបានកំណត់ទុកសម្រាប់ខ្លួនឯងរួចទៅនោះខ្លះ?

3. ក្រុមអ្នកពនេចរបានចម្រើនឡើង! សមាជិកសរុបមានប្រហែលចំនួន ៧០ នាក់នៅក្នុងគ្រួសាររបស់យ៉ាកុបរួមមានទាំងបម្រើ មានពួកអ្នកគម្ភាល និងសត្វពាហនៈផងបានធ្វើដំណើរទៅជាមួយគ្នា។ អ្វីៗទាំងអស់នេះវាមិនមែនជាការខិតខំប្រឹងប្រែងតិចតួចនោះទេ។ វាពិតជាគួររីករាយចំពោះរទេះរបស់ព្រះចៅផារ៉ោនខ្លាំងណាស់សម្រាប់ការដឹកជញ្ជូនទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ ហើយរួមមានទាំងក្រណាត់តង់សម្រាប់សង់ជុំទៀតផង។ នេះគឺជាវិលីករបស់ព្រះជាម្ចាស់ឲ្យយើងបានដឹងអំពីសេចក្តីសន្យារបស់ទ្រង់គឺត្រូវបានសម្រេចជោគជ័យជាមួយនឹងទ្រព្យសម្បត្តិយ៉ាងហួរហៀរគួរជាទីពេញចិត្ត។

4. ដូចដែលយើងបានឃើញនេះ គឺជាគំរូនៃគ្រួសារមួយផ្ទះបញ្ចាំងពីការសហការណ៍គ្នាដើម្បីឲ្យមានការកែប្រែ។ ពួកគេទាំងអស់គ្នានេះសុទ្ធសឹងតែជា កូនប្រុស កូនស្រី ចៅប្រុស ហើយនិងចៅស្រីទាំងអស់របស់យ៉ាកុប ទាំងអស់គ្នានោះបានរស់នៅជាមួយគ្នា។ រូបភាពមួយនៃគ្រួសាររបស់យ៉ាកុប បានបង្ហាញយើងពីការណាមួយរបស់ពួកយើងផ្ទាល់។ សមាជិកគ្រួសារច្រើនវាមិនមែនជាបញ្ហានោះទេ តែអ្វីដែលសំខាន់គឺការក្រោកឈរយ៉ាងរឹងមាំដោយមានចិត្តព្រមព្រៀងសាមគ្គីគ្នាតែមួយ។ ពួកគេម្នាក់ៗបាន

សាងដំណើរជីវិតថ្មីនៅលើទឹកដីនៃប្រទេសអេស៊ីញ។ ពួកគេគ្រប់គ្នាសុទ្ធតែមាននិមិត្ត ចង់រួមគ្នាចាប់
ផ្ដើមកសាងខ្សែជីវិតសារជាថ្មីម្ដងទៀតនៅក្នុងប្រទេសអេស៊ីញ។ មនុស្សគ្រប់រូបត្រូវបានតម្រិមជាមួយ
និងទស្សនៈវិស័យនៃជីវិតថ្មីជាមួយគ្នានៅក្នុងស្រុកអេស៊ីប។ ការរួបរួមគ្នាវាគឺបានធ្វើឲ្យក្រុមគ្រួសារមាន
ភាពរឹងមាំ។ នៅក្នុងបទគម្ពីរចាប់ពីនេះទៅ ខ ៨-២៧ បានរៀបរាប់អំពី គគណនីភាពរបស់អស់អ្នក
ដែលបានរួមដំណើរជាមួយយ៉ាកុបចាកចេញពីទឹកដីនៃស្រុកកាណាន ធ្វើដំណើរទៅប្រទេសអេស៊ីញ។

ការឆ្លុះបញ្ចាំង:

តាមរយៈការសង្កេតដំណើរជីវិតរបស់ពួកអ្នកពនេចរមួយក្រុមនេះ បានឲ្យយើងមើលឃើញដោយក្រសែ
ភ្នែកនៃគំនិតរបស់យើងថា ព្រះជាម្ចាស់កំពុងតែគោរពតាមការសន្យារបស់ទ្រង់ជាមួយនិងលោក អប្រាហាំ
អ៊ីសាក និង យ៉ាកុបក្នុងពេលជាមួយគ្នានោះដែរ។ តើលោកអ្នកអាចប្រមើលមើលជុំវិញបរិវេននៃមនុស្ស
គ្រប់គ្នានៅក្នុងរង្វង់ក្រុមគ្រួសាររបស់លោកអ្នក គឺប្រហែលជាមានតែបន្តិចបន្តួចប៉ុណ្ណោះតាមរយៈការផ្តល់
ជូនដោយលើកទឹកអស់អ្នកណាដែលបានធ្វើការ ក្រោមកំដៅថ្ងៃហើយមានការនឿយហត់ច្រើន និងមាន
ការជជែកគ្នាជាមួយបង/ប្អូនប្រុសណាម្នាក់ ក្នុងខណៈពេលកំពុងព្យាយាមស្រមៃស្រមៃដល់ការសាងជីវិតថ្មី
នៅក្នុងទឹកដីថ្មី? បើសិនលោកអ្នកយកសារពត៌មានសម្រាប់ស្ថានីយ៍ទូរទស្សន៍មួយដោយមានកាន់ម៉ាស៊ីនថត
ជាប់នៅក្នុងដៃផង តើលោកអ្នកគួរតែចំណាយពេលវេលាច្រើនជាងគេក្នុងការយកពត៌មានជាមួយនរណា?
ហេតុអ្វី? _____

មេរៀនទី ៦ - ផ្នែកទី ៥

កិច្ចការ: ចូរអានព្រះគម្ពីរ លោកុប្បត្តិ ៤៦:២៨-៣០

លំហាត់: ក្នុងពេលនេះក្រុមពួកអ្នកពនេចរបានចូលមកដល់ទឹកដីនៃប្រទេសអេស៊ីញហើយ។

- យ៉ាកុបបានចាត់ យូដា ឲ្យទៅបំពេញបេសកកម្មមួយ។ តើគាត់ធ្វើអ្វី? (ខ២៨) _____
- ពួកគេបានមកដល់តំបន់ កូសែន មកដល់ត្រង់ចំណុចនេះ ចូរចំណាយពេលវេលាខ្លះដើម្បីកំណត់ទី
តាំងនៃតំបន់ កូសែន នៅលើផែនទីដំបូងគេនៅក្នុងព្រះគម្ពីររបស់លោកអ្នក។ ចូរកំណត់ចំណាំ អំពី

ចម្ងាយដែលត្រូវធ្វើដំណើរ! ចូរចងចាំថាវានៅ ហ្សែរ-សេត កន្លែងដែលព្រះជាម្ចាស់បានយាងមកដល់
យ៉ាកុប នៅក្នុងនិមិត្ត។ ចាប់ពី ហ្សែរ-សេត ទៅ តំបន់ កូសែន ប្រហែលជាមានចម្ងាយប្រហែលជា
_____ គីឡូម៉ែត។

- យ៉ូសែលបានត្រៀមរៀបចំរទេះរបស់គាត់រួចជាស្រេច នៅពេលដែលបានទទួលដំណឹងថាឪពុក
របស់បានធ្វើដំណើរមកជិតតំបន់កូសែនហើយ ពេលនោះគាត់ក៏បានចេញដំណើរដើម្បីស្តាប់ទៅជួប
នឹងឪពុករបស់គាត់នៅទីនោះ។
- គឺព្រះពរនៃការជួបជុំគ្នាឡើងវិញមួយ! ចូរកំណត់សម្គាល់នៅក្នុងខ ២៩ អំពីការបញ្ចេញអារម្មណ៍
របស់ឪពុកកូនពួកគេទាំងពីរនាក់។ _____

- ការបានជួបនឹងយ៉ូសែលឡើងវិញ គឺជាអ្វីៗដែលយ៉ាកុបប្រាថ្នាចង់បាន។ ក្នុងចិត្តបានស្តាប់ស្តាប់ហើយ!
គាត់លែងមានភាពមិនប្រាកដប្រជាតទៅទៀតហើយ ដ្បិតនៅទីបំផុតរឿងរ៉ាវគ្រប់យ៉ាងបានកើត
ឡើងជាការពិតចំពោះកូនប្រុសសំណព្វចិត្តរបស់គាត់យ៉ាងពិតប្រាកដមែន។ ព្រះជាម្ចាស់មានពេញ
ទៅដោយសេចក្តីសប្បុរស ដែលបានប្រោសប្រទានសម្រាប់នាំការផ្សះផ្សារមកឲ្យក្រុមគ្រួសារមួយ
នេះទាំងមូលឡើងវិញ។ យ៉ាកុប និងយ៉ូសែលបានអោបគ្នាក្នុងដៃយ៉ាងណែនម្តងហើយម្តងទៀត។

ការអនុវត្តន៍ផ្ទាល់ខ្លួន:

ការបែកបាក់ប្រាត់ប្រាស់គ្នា វាមិនមែនជារឿងតែម្យ៉ាងដែលលោកយ៉ាកុបត្រូវដោះស្រាយនោះទេគឺនៅមាន
ច្រើនជាងនេះទៀត។ ភាពមិនច្បាស់លាស់អំពីដំណឹងដែលថាកូនប្រុសរបស់គាត់បានស្លាប់បាត់ហើយ ឬក៏
នៅរស់។ យើងអាចស្តាប់ដំណឹងនេះស្ទើរតែរៀងរាល់យប់គឺដំណឹងអំពីរឿងដែលកូនត្រូវបានប្រាត់ចេញពីឪ
ពុកម្តាយឬ បានរត់គេចខ្លួនសបាត់ពីឪពុកម្តាយរបស់គេដោយមិនដឹងពីមូលហេតុអ្វីឲ្យពិតប្រាកដ។ យើង
អាចនឹកពិចារណាដល់ដលើពួកទាហានទៅក្រៅប្រទេសដែលត្រូវបានបែកចេញពីក្រុមគ្រួសារ និង មិត្តភក្តិ
អស់រយៈពេលយ៉ាងយូរ។ ហើយជួនកាលមានរឿងរ៉ាវប្រហាក់ប្រហែលនេះបានកើតឡើងនៅក្នុងជីវិតរបស់

អ្នកដែរ។ ការបែកប្រាត់ប្រាស់គ្នាវាមិនមែនជាបញ្ហាធំដុំនោះទេ ការសំខាន់នោះគឺការដែលបានពិភ័យផ្ទៃក្នុងដែល
ពួកគេរស់នៅ ចង់ដឹងពីសុខុមាលភាពរបស់ពួកគេ ថាពួកគេស្លាប់បាត់ហើយ ឬនៅមានជីវិតរស់ឬ យ៉ាងណា។

ប្រសិនបើរឿងរ៉ាវនេះកើតឡើងចំពោះលោកអ្នកផ្ទាល់វិញ តើលោកអ្នកនិយាយដោយសម្លេងខ្លាំងដោយ
អារម្មណ៍អាចស្ងៀមស្ងាត់បានឬទេ? តើរឿងរ៉ាវរបស់លោកអ្នកបាបបញ្ចប់ទៅយ៉ាងប្រសើរមែនទេ? បើដូច្នោះ
មែន តើលោកអ្នកនឹងត្រូវចែកចាយអំពីអារម្មណ៍នេះយ៉ាងដូចម្តេច? តើមានអ្វីខ្លះដែលត្រូវចែកចាយ? _____

ប៉ុន្តែ បើសិនវាមិនមែនជារឿងរ៉ាវរបស់លោកអ្នកទេ តើលោកអ្នកមានដឹងឬទេថាមាននរណាម្នាក់ដែល
អាចដឹងអំពីជោគវាសនារបស់មនុស្សជាទីស្រឡាញ់របស់លោកអ្នកដែរឬទេ? តើគួរតែមានការលួងលោម
ដូចម្តេចចំពោះទុក្ខសោក និង ការឈឺចាប់បែបនេះ? _____

តើលោកអ្នកអាចមានមធ្យោបាយដូចម្តេច ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមនុស្សដែលជាទីស្រឡាញ់របស់
លោកអ្នកឡើងវិញដូចជាយ៉ាកុប បានអោយយ៉ូសែប ហើយសម្រក់ទឹកភ្នែកផងនោះ? _____

បើសិនជាពិរុទ្ធភាព និង ការស្តីបន្ទោសចំពោះការប្រព្រឹត្តខុសនៅតែធ្វើឲ្យលោកអ្នកបែកបាក់គ្នា តើគួរធ្វើ
ដូចម្តេចដើម្បីផ្លាស់ប្តូរកាលៈទេសៈនោះឲ្យវាប្រសើរឡើងវិញបាន? _____

តើត្រូវធ្វើដូចម្តេចចំពោះភាគីខាងលោកអ្នក? _____

ព្រះជាម្ចាស់ចង់អោយយើងដោយព្រះហស្តរបស់ទ្រង់! ទ្រង់សព្វព្រះហឫទ័យចង់នាំយើងត្រឡប់ទៅរកក្នុង
ចំណងមេត្រីភាពយ៉ាងជិតស្និទ្ធប្រកបដោយសេចក្តីស្រឡាញ់ជាមួយទ្រង់វិញ។ ព្រះអង្គគឺជាព្រះបិតារបស់
យើងទ្រង់គឺជាអ្នកដែលបានបង្កើតរូបយើងម្នាក់ៗមក។ ព្រះអង្គតែងតែទន្ទឹងចាំមើលផ្លូវពួកយើងដែលជា
កូនៗរបស់ទ្រង់រិលត្រឡប់មកផ្ទះវិញជានិច្ច។ យើងគ្រាន់តែសារភាពចំពោះទ្រង់ថាយើងបានជ្រើសរើសផ្លូវ
ដើរ និង ធ្វើអ្វីៗដោយខ្លួនឯង។ យើងគ្រាន់តែអាចសារភាព ហើយលន់ត្អូងចំពោះទ្រង់ថាយើងធ្វើអ្វីៗតាម
ដែលព្រះហឫទ័យទ្រង់ចង់បានក្នុងការឆ្លុះបញ្ចាំងពីទ្រង់សម្រាប់ពិភពលោក ដែលយើងកំពុងតែរស់នៅសព្វ

ថ្ងៃនេះ។ ប៉ុន្តែ ចំពោះកាលៈទេសៈ ឬ ស្ថានភាពនានាដែលយើងរកឃើញខ្លួនឯងថា ទ្រង់កំពុងរង់ចាំអោប ក្រសោសយើងដោយព្រះហស្តរបស់ទ្រង់ផ្ទាល់។ តើអ្នកធ្លាប់មានគំនិតនឹកគិតពិចារណាថាព្រះជាម្ចាស់អាច ស្រក់ទឹកនេត្រាដោយក្តីរំភើមក្នុងព្រះហឫទ័យដោយព្រោះបានលោកអ្នកវិលត្រឡប់មកផ្ទះវិញដែរឬទេ?

សេចក្តីអធិស្ឋាន:

ឱព្រះបិតាអើយ! ព្រះអង្គបានបង្កើតទូលបង្គំមក ព្រះអង្គមានសេចក្តីរំពឹងទុកយ៉ាងធំសម្បើមសម្រាប់ជីវិត របស់ទូលបង្គំ។ ព្រោះព្រះអង្គបានបង្កើតទូលបង្គំមកដើម្បីឆ្លុះបញ្ចាំងពីទ្រង់ដល់ស្នាព្រះហស្តរបស់ទ្រង់បាន ឃើញ។ មានវិធីមួយក្នុងចំណោមវិធីជាច្រើនដែលអ្នកបានផ្តល់ឱ្យទូលបង្គំនោះគឺសេរីភាពដើម្បីបង្ហាញពី ការអត់ទោសរបស់ទ្រង់សម្រាប់ជីវិតរបស់ទូលបង្គំតាមរយៈការជ្រើសរើសរបស់ទូលបង្គំ។ សូមជួយឱ្យទូល បង្គំអាចរកឃើញនូវសេចក្តីអំណរ និង សេចក្តីសុខសាន្តដ៏ពិតប្រាកដក្នុងព្រះអម្ចាស់ផង! ទូលបង្គំសូម អរព្រះគុណទ្រង់សម្រាប់ការទតមើលមកទូលបង្គំដោយក្តីស្រឡាញ់ និងការអត់ទោសរបស់ព្រះអង្គ។ សូម អោបក្រសោបទូលបង្គំ ហើយទាញឱ្យទូលបង្គំបាននៅកាន់តែជិតស្និទ្ធនឹងទ្រង់ដូចជាយើងបានរួបរួមគ្នាជា មួយតាមរយៈព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់ទូលបង្គំដែរ។ _____

ជីវិតកាយ ឱ្យកាន់តែជ្រៅ:

ព្រះគម្ពីរ និងបន្តទៅមុខទៀតដោយបានផ្តល់ជូននូវការសិក្សាអំពីដំណើរជីវិតរបស់មនុស្សជាច្រើននាក់ទៀត ពីក្នុងក្រុមគ្រួសារមួយនេះតាមរយៈព្រះគម្ពីរលោកុប្បត្តិ។ មកដល់ពេលនេះសម្ភារៈជាច្រើនទៀតត្រូវបានរួម បញ្ចូលនៅក្នុងជំពូកទាំងនេះដែលបានគ្របដណ្តប់លើមេរៀនទាំងនេះ។

លោកអ្នកគួរតែជ្រើសរើសយក! ដ្បិតបញ្ជីឯកសារយោងទាំងនេះនឹងជួយបង្ហាញផ្លូវដល់លោកអ្នកក្នុងការ សិក្សារបស់យើង:

- លោកុប្បត្តិ ៤៦:៣ - កំណត់នៅក្នុងទឹកដីនៃតំបន់ កូសែន។
- លោកុប្បត្តិ ៤៧:៩ - យ៉ាកុបកាន់តែមានវ័យចំណាស់ណាស់ហើយ នៅពេលដែលគាត់ចូលទៅគល់ ព្រះចៅផារ៉ោន។

- លោកុប្បត្តិ ៤៧:១៣ - ការរងឥទ្ធិពលពីគ្រោះទុក្ខ និង របៀបដែលយ៉ូសែបបានកាត់បន្ថយអ្នកបម្រើសាសន៍អេស៊ីប។
- លោកុប្បត្តិ ៤៧:២៦ - ច្បាប់របស់យ៉ូសែប: ១ ភាគ ៥ នៃផលដែលទទួលបានត្រូវថ្វាយដល់ព្រះចៅផារ៉ោ។
- លោកុប្បត្តិ ៤៧:២៧ - មរណៈភាពរបស់យ៉ាកុបកាន់តែខិតជិតមកដល់ហើយ។
- លោកុប្បត្តិ ៤៨ - កូនប្រុសរបស់យ៉ូសែបបានទទួលការប្រទានពីយ៉ាកុប។
- លោកុប្បត្តិ ៤៩ - កូនប្រុសរបស់យ៉ូសែបម្នាក់បានទទួលព្រះពរពីយ៉ាកុបយ៉ាងសមរម្យ។
- លោកុប្បត្តិ ៤៩:២៩ - យ៉ាកុបបានទទួលមរណៈភាព។
- លោកុប្បត្តិ ៥០:១-១៤ - យ៉ូសែប និង បងប្អូនរបស់គាត់បានកប់សព្វឪពុករបស់ពួកគេនៅក្នុងទឹកដីនៃស្រុកកាណាន។
- លោកុប្បត្តិ ៥០:២២ - យ៉ូសែបបានទទួលមរណៈភាព។

សេចក្តីបញ្ជាក់:

យើងមិនអាចចាកចេញពីរឿងរ៉ាវរបស់យ៉ូសែបដោយមិនបញ្ចូលព្រះគម្ពីរ លោកុប្បត្តិ ៥០: ១៥-២១ បាននោះទេ។ បទគម្ពីរទាំងនេះបានបង្ហាញពីដំណឹងល្អសម្រាប់បងប្អូនទាំងនេះ និងសម្រាប់យើងផងដែរ។ ឥឡូវនេះឪពុករបស់ពួកគេបានស្លាប់បាត់ទៅហើយ បងប្អូនទាំងនេះមានការភ័យខ្លាចថាយ៉ូសែបនឹងត្រឡប់មកសងសឹកនិងពួកគេវិញខ្លាំងណាស់ ដោយព្រោះតែពួកគេបានឃើញថាគាត់គឺជាមេដឹកនាំដ៏មានឥទ្ធិពលម្នាក់នៅលើទឹកដីនេះ ដូច្នេះហើយទើបបានម្នាក់ៗគេនាំគ្នាចាប់ផ្តើមបង្កើតប្រធានបទទៅលើរូបគាត់។ ដ្បិតគ្រាន់តែយ៉ូសែបនិយាយថាតែមួយមាត់ថាពួកគេទាំងអស់ត្រូវជាប់ពន្ធនាគារ ឬត្រូវស្លាប់ នោះពួកគេប្រាកដជានឹងត្រូវទៅជាដូច្នោះជាមិនខាន។ បងប្អូនប្រុសៗទាំងនេះបានគិតថាជីវិតរបស់ពួកគេមិនអាចគេចរួចឡើយដោយសារតែយ៉ាកុបបានស្លាប់បាត់ទៅហើយ។ ព្រោះកន្លងមកពួកគេជឿថាមានឪពុកជាខ្ពងបង្អែក និង អ្នកការពារពួកគេឲ្យមានសុវត្ថិភាព តែឥឡូវនេះយ៉ាកុបបានស្លាប់បាត់ទៅហើយ។

តើបទគម្ពីរទាំងនេះបានលាតត្រដាងអំពីបងប្អូនប្រុសរបស់យ៉ូសែបយ៉ាងដូចម្តេចខ្លះ? _____

តើពួកគេភ័យខ្លាចអ្វីនៅក្នុងខ ១៥? _____

ជាថ្មីម្តងទៀត ការបោកបញ្ឆោតបានកើតឡើងទៀតហើយ! តើពួកគេបាននិយាយប្រាប់យ៉ូសែបថាឱ្យពុកគាត់ ផ្តាំថាដូចម្តេច? _____

តើបទគម្ពីរបានលាតត្រដាងយ៉ាងដូចម្តេចអំពីយ៉ូសែប? _____

ពួកគេបានចូលមកដើម្បីសុំការអត់ទោសជាថ្មីម្តងទៀត! ការនេះបានធ្វើឲ្យយ៉ូសែបព្រួយចិត្តជាខ្លាំង។ តើពួក គេមិនបានដឹងអំពីសេចក្តីស្រឡាញ់របស់គាត់ទេឬអី? តើពួកគេមិនបានដឹងថាសេចក្តីស្រឡាញ់របស់គាត់វា ធំជាងពិរុទ្ធភាពរបស់ពួកគេឬយ៉ាងណា? តើគាត់បានប្រាប់ពួកគេយ៉ាងដូចម្តេច? _____

ការអត់ទោសបានលុបបំបាត់នូវសេចក្តីភ័យខ្លាច! គាត់បានប្រាប់ពួកគេថាកុំឱ្យខ្លាចអី! គាត់បានសន្យាថានឹង ថែរក្សាពួកគេ និង កូនរបស់ពួកគេឲ្យមានសេចក្តីសុខជាទីបំផុត។ ជាចុងក្រោយ អត្ថបទមួយបានសរសេរ បញ្ជាក់អំពីសេចក្តីស្រឡាញ់របស់គាត់ចំពោះពួកគេ ដោយបាននិយាយយ៉ាងសប្បុរសទៅកាន់ពួកគេ រួចមក ដោយសារទង្វើនៃការអត់ទោសក៏ត្រូវបានបញ្ចប់រឿងរ៉ាវទាំងអស់នៅពេលនោះទៅ។

ការអនុវត្តន៍ផ្ទាល់ខ្លួន:

តើលោកអ្នកបន្តជឿសេចក្តីសង្ឃឹមយកការអោបក្រសោបពិរុទ្ធភាពទុកនៅក្នុងជីវិតរបស់លោកអ្នកឬ? ពិរុទ្ធភាព របស់បងប្អូននៅតែធ្វើឲ្យយ៉ូសែបមានការព្រួយចិត្តជាខ្លាំងដដែល ទោះបីជាគាត់បានស្រក់ទឹកភ្នែកព្រោះតែ ពួកគេយ៉ាងណាក៏ដោយ។ តើត្រូវឲ្យគាត់ធ្វើដូចម្តេច ឬត្រូវនិយាយបែបណាទើបអាចបញ្ចុះបញ្ចូលពួកគេ ឲ្យដឹងថាគាត់ស្រឡាញ់ ហើយបានលើកលែងទោសឲ្យពួកគេរួចហើយបាន? គាត់ចង់ឱ្យពួកគេទទួលបាន នូវការរស់នៅមួយដំបូរសើរ គឺមិនមែននៅជាប់ជាទាសការ ឬ ជាអ្នកបម្រើទៀតទេ។

តើមានពិរុទ្ធភាពណាខ្លះនៅជាប់ក្នុងជីវិតរបស់លោកអ្នកដែលមិនទាន់បានរសាត់ចេញនៅឡើយ? តើនៅ មានអ្វីខ្លះដែលធ្វើឲ្យលោកអ្នកមិនអាចអត់ទោសដល់ខ្លួនឯងបាន? ការអត់ទោសឲ្យខ្លួនឯងវាគឺជាជម្រើស មួយក្នុងការទទួលយកជំនួយមកពីទ្រង់! ទ្រង់អាចជួយយើងបានទាំងពីរយ៉ាងគឺអត់ទោស និងទទួលយកការ

អត់ទោសវាមិនត្រឹមតែមកពីទ្រង់នោះទេ ប៉ុន្តែក៏មកពីអ្នកដទៃផងដែរ។ ការអត់ទោស ដែលទ្រង់បានបាន ប្រទានមកគឺឥតគិតថ្លៃ! តាមរយៈការខិតខំប្រឹងប្រែងរបស់យើងគឺមិនអាចទទួលយកការអត់ទោសនេះបាន ទេ ប៉ុន្តែ តាមរយៈដោយអំណាចចេស្តានៃការអត់ទោសរបស់ទ្រង់ទើបអាចទទួលយកបាន ជាលក្ខណៈ ផ្ទាល់ខ្លួន ដោយមិនចាំបាច់កក់ទុកមុនឡើយ។ នៅក្នុងព្រះគម្ពីរបានបង្រៀនឱ្យយើង ចេះលន់ត្អូងអំពើបាប ចំពោះគ្នាទៅវិញទៅមក (យ៉ាកុប ៥:១៦) ពីព្រោះការលន់ត្អូងបាបគឺជាផ្នែកមួយ នៃការទទួលបាននូវ ការអត់ទោសឲ្យ។ ការលន់ត្អូងបាបនេះទៀតសោត វានឹងធ្វើឲ្យមានការបើកច្រកចេញសម្រាប់ពិរុទ្ធភាព របស់យើង ហើយនឹងនាំយកការអត់ទោសមកដាក់ជំនួសវិញ ហើយការលន់ត្អូងបាបវានឹងនាំមកនូវការការ ប្រោសឲ្យជាផងដែរ។ ការលន់ត្អូងបាប និង ការទទួលសារភាពអំពើបាបរបស់យើងចំពោះគ្នាទៅវិញទៅមក វាបាននាំមកនូវការប្រោសឱ្យជា និង ការផ្សះផ្សារចំពោះទំនាក់ទំនងដែលបានបែកបាក់នៅក្នុងជីវិតរបស់ យើងកាលពីមុននោះផងដែរ។ ការលន់ត្អូងបាបមិនមែនមានន័យថាមាននរណាម្នាក់ប្រសើរជាងនរណាម្នាក់ ទៀតនោះទេ។ ផ្ទុយទៅវិញ ការលន់ត្អូងបាបគឺជាការជួយឱ្យយើងបានទទួលស្គាល់ថាយើងគឺជាមនុស្សមាន អំពើបាប។ ការសារភាពអនុញ្ញាតឱ្យពាក្យនៃសេចក្តីស្រឡាញ់ដើម្បីវាយលុកជីវិតរបស់យើង ហើយថែម ទាំងនាំមកនូវ ពាក្យសម្តីនៃសេចក្តីស្រឡាញ់ចាក់ទម្ងន់ដល់ជីវិតរបស់យើងម្នាក់ទៀតផង។

សេចក្តីអធិស្ឋាន:

ឱ ព្រះអម្ចាស់អើយ! ព្រះអង្គបានផ្តល់ជូនយើងខ្ញុំនូវដំណឹងល្អនៃការអត់ទោសបាបសម្រាប់ អំពើបាបរបស់ យើងរាល់គ្នា។ វាមិនត្រូវការឲ្យយើងខ្ញុំរែកពុនពិរុទ្ធភាពដ៏ពិសពុលទៅតាមខ្លួនទៀតទេ។ ឱ ព្រះអម្ចាស់ អើយ! ទូលបង្គំសូមអរព្រះគុណចំពោះការប្រទាននូវសិទ្ធិអំណាចមកដល់ទូលបង្គំដើម្បីទទួលបាននូវការអត់ ទោសដោយសារសេចក្តីស្រឡាញ់របស់ព្រះអង្គ។ និង សូមអរព្រះគុណចំពោះសេរីភាពពីការអត់ទោសមក ដល់ជីវិតរបស់ទូលបង្គំ។ ដោយសារតែព្រះយេស៊ូវទើបទូលបង្គំមានអភ័យឯកសិទ្ធិក្នុងការរស់នៅក្នុងជីវិត មួយក្នុងឋានៈជាកូនស្នូនភ្នាក់របស់ទ្រង់ ជាបុត្រា បុត្រីនៃព្រះមហាក្សត្រដ៏ឧត្តមមួយអង្គ! សូមអរព្រះ គុណដល់ទ្រង់ណាស់! មែនហើយ! ទូលបង្គំជឿលើព្រះបន្ទូលទ្រង់ដែលបាននិយាយថាមានអំណរនៅនរគ ស្ថានសួគ៌នៅពេលមានមនុស្សមានបាបណាម្នាក់បានកែប្រែចិត្តគំនិតទទួលជឿលើទ្រង់ (លូកា ១៥:៧)។ សូមទ្រង់បើកភ្នែករបស់ទូលបង្គំ ដើម្បីឲ្យបានមើលឃើញពិធីកាលដែលទូលបង្គំអាចនឹងអត់ទោសឱ្យអ្នក ដទៃទៀតដូចដែលព្រះអង្គបានអត់ទោសឲ្យទូលបង្គំដែរ។

ព្រោះវាគឺជាការដោះលែងឲ្យអ្នកដទៃបានរស់នៅដោយសេរីភាព និងការលើកលែងទោស។ _____

រំលឹកសារឡើងវិញ:

គោលបំណងសំខាន់នៃនៅក្នុងលំហាត់ទាំងនេះ គឺដើម្បីធ្វើការបញ្ជាក់អំពីការរីកលូតលាស់នៃចំណេះដឹងរបស់លោកអ្នកចំពោះរឿងរ៉ាវមួយចំនួនដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់បន្ថែមទៀត។ តួអង្គសំខាន់ៗនៅក្នុងរឿងនេះរួមមាន លោកយ៉ាកុប និងកូនៗរបស់គាត់ ម្យ៉ាងវិញទៀតនៅក្នុងជំពូកទាំងនេះត្រូវបានផ្ដោតទៅលើតួនាទីរបស់ពួកគេ។ ចូររំលឹកសារឡើងវិញអំពីតួអង្គមួយចំនួន ថាតើនរណាកាន់តួនាទីអ្វីជាច្រើនផ្សេងៗទៀតដែលលោកអ្នកនៅចងចាំបាន។

បទគម្ពីរយោង	តួអង្គ?	តើលោកអ្នកបានចងចាំដូចម្តេចខ្លះ?
លោកុប្បត្តិ ៣៧:២១-២៣, ៤២:២២		
លោកុប្បត្តិ ៣៧:២៦, ៤៣:៨-៩		
លោកុប្បត្តិ ៣៩:១		
លោកុប្បត្តិ ៣៩:៧		
លោកុប្បត្តិ ៣៩:២១		
លោកុប្បត្តិ ៤០:២		
លោកុប្បត្តិ ៤០:២		
លោកុប្បត្តិ ៤២:២៤		
លោកុប្បត្តិ ៤៣:២៩		

ចូរចំណាយពេលវេលាខ្លះដើម្បីធ្វើការកត់សំគាល់អំពីការធ្វើដំណើររបស់យ៉ូសែប រហូតដល់គាត់បានក្លាយ
ទិដ្ឋភាពអំណាចធំជាងគេទីពីរនៅក្នុងប្រទេសអេស៊ីប។

- លោកុប្បត្តិ ៣៧

- លោកុប្បត្តិ ៣៩

- លោកុប្បត្តិ ៤០

- លោកុប្បត្តិ ៤១

- លោកុប្បត្តិ ៤២-៤៤

- លោកុប្បត្តិ ៤៥

ចូររំលឹកសារឡើងវិញនូវការកត់ចំណាំរបស់លោកអ្នកនៅក្នុងមេរៀននេះទាំងមូល។ ចូរស្វែងរកខ ឬ បទ
គម្ពីរណាដែលលោកអ្នកគិតថាមានសារៈសំខាន់សម្រាប់លោកអ្នកផ្ទាល់ ដែលជាការឆ្លុះបញ្ចាំងពីជីវិតរបស់
លោកអ្នកនាសតវត្សរ៍ទី ២១ នេះ។

ចូរសរសេរ ឬ បទគម្ពីរទាំងនោះឡើងវិញ: _____

តើលោកអ្នកអាចកំណត់អត្តសញ្ញាណត្រង់ណាខ្លះអំពីយ៉ូសែប និង ជីវិតរបស់គាត់? _____

ប្រសិនបើលោកអ្នកមានឱកាសសម្រាប់ការសន្ទនាមួយទល់នឹងមួយជាមួយនឹងយ៉ូសែប ដោយចង់សួរគាត់
នូវរឿងរ៉ាវមួយចំនួនដែលនឹងជួយដល់លោកអ្នកតាមរយៈការការលំបាកនៅក្នុងជីវិត តើលោកអ្នកនឹងសួរ
គាត់ដូចម្តេចខ្លះ? _____

“ព្រះអម្ចាស់គង់នៅជាមួយនិងគាត់” ចូរយកពេលវេលានេះ ដើម្បីកំណត់អត្តសញ្ញាណអំពីរឿងរ៉ាវមួយ
ចំនួននៅក្នុងជីវិតរបស់លោកអ្នក ដែលជាការរំលឹកឲ្យបានដឹងថាព្រះអម្ចាស់គង់នៅជាមួយនិងលោកអ្នក
ហើយបន្ទាប់មកចូរអរព្រះគុណដល់ទ្រង់សម្រាប់ភាពជោគជ័យដែលទ្រង់បានប្រទានឲ្យលោកអ្នកដោយទ្រ
ង់បានធ្វើឲ្យអ្នកដទៃមានការពេញចិត្តចំពោះលោកអ្នក: _____
